



Australian Government

ភាពជាពលរដ្ឋអូស្ត្រាលី ៖ ចំណងរូមរបស់យើង

ព័ត៌មានទាំងអស់ដែលលោកអ្នកត្រូវការដើម្បីអង្គុយប្រឡងចូលសញ្ញាតិអូស្ត្រាលីមាននៅក្នុងសៀវភៅនេះ ។ លោកអ្នកមិនត្រូវការទិញ ឬក៏រកកញ្ចប់ ព័ត៌មានស្តីពីការប្រឡងចូលសញ្ញាតិផ្សេងទៀតពីបុគ្គល ឬអង្គការណាមួយឡើយដើម្បីឱ្យបានជាប់ការប្រឡងចូលសញ្ញាតិ ។ ក្រសួងមិនគាំទ្រ ឬណែនាំឱ្យ ប្រើកញ្ចប់ព័ត៌មានណាមួយឡើយដែលអះអាងថាវានឹងជួយលោកអ្នកឱ្យបានប្រឡងចូលសញ្ញាតិជាប់ ។

© Commonwealth of Australia 2020

ក្រៅពីសញ្ញាជាតិកុំប៉ង់ដេល សម្ភារៈទាំងអស់ដែលមាននៅក្នុងការបោះពុម្ពផ្សាយនេះ ត្រូវបានផ្តល់ជូនទៅ តាមអាជ្ញាប័ណ្ណអន្តរជាតិមាត្រាទី ៤.០ ស្តីពីការចែកចាយកម្មសិទ្ធិរបស់ក្រុមហ៊ុន Creative Commons នៅ <https://creativecommons.org/licenses/by/4.0/legalcode> ។

នេះមានន័យថាអាជ្ញាប័ណ្ណនេះអនុវត្តបានតែចំពោះសម្ភារៈដែលបានចែងនៅក្នុងឯកសារនេះទេ ។



ព័ត៌មានលម្អិតស្តីពីលក្ខខណ្ឌអាជ្ញាប័ណ្ណដែលពាក់ព័ន្ធនៅក្នុងរូបសាយចម្រុះហ៊ុន Creative Commons នៅ <https://creativecommons.org/> ជាក្រុមច្បាប់ពេញលេញសម្រាប់អាជ្ញាប័ណ្ណ មាត្រាទី ៤.០ របស់ក្រុមហ៊ុន Creative Commons នៅ <https://creativecommons.org/licenses/by/4.0/legalcode> ។

ការប្រើប្រាស់សញ្ញាជាតិ

លក្ខខណ្ឌដែលអាចប្រើប្រាស់សញ្ញាជាតិបានគឺមានរៀបរាប់លម្អិតនៅរូបសាយចម្រុះហ៊ុនស្តង់ដារក្រសួងនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី — <https://www.pmc.gov.au/government/commonwealth-coat-arms>.

សូមទាក់ទងយើង

ការសាកសួរនានាទាក់ទងនឹងអាជ្ញាប័ណ្ណ និងការប្រើប្រាស់ឯកសារនេះតាមវិធីណាមួយ សូមស្វាគមន៍នៅ ៖

សាខាទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយរបស់
ក្រសួងសន្តិសុខជាតិ
PO Box 25
BELCONNEN ACT 2616

សេចក្តីបដិសេធការទទួលខុសត្រូវ

សូមជម្រាបជូនដល់អ្នកអានជនជាតិដើមអាហ្វ្រិកាំង និងជនជាតិដើមរស់នៅតាមកោះទ័រវ៉ិសស្ត្រេត (Torres Strait) ជាមុនថា ការបោះពុម្ពផ្សាយនេះមានរូបភាព និង/ឬក៏ខ្លឹមសារដែលទាក់ទងនឹង អ្នកដែលបានស្លាប់ទៅហើយ ។

មាតិការឿង

សារចំពោះលោកអ្នក	2
ផ្នែកដែលអាចយកមកប្រឡង	
ផ្នែកទី 1 ៖ ប្រទេសអូស្ត្រាលី និងជនជាតិរបស់ខ្លួន	7
ផ្នែកទី 2 ៖ ជំនឿលើលទ្ធិប្រជាធិបតេយ្យ សិទ្ធិ និងសេរីភាពរបស់ប្រទេសអូស្ត្រាលី	17
ផ្នែកទី 3 ៖ រដ្ឋាភិបាល និងច្បាប់នៅក្នុងប្រទេសអូស្ត្រាលី	23
ផ្នែកទី 4 ៖ គុណតម្លៃរបស់ប្រទេសអូស្ត្រាលី	33
សន្ទានុក្រមនៃផ្នែកដែលអាចយកមកប្រឡង	40
សំណួរសម្រាប់អនុវត្តការប្រឡង	44
ផ្នែកដែលមិនយកមកប្រឡង	
ផ្នែកទី 5 ៖ ប្រទេសអូស្ត្រាលីក្នុងពេលបច្ចុប្បន្ននេះ	48
ផ្នែកទី 6 ៖ ប្រវត្តិនៃជនជាតិអូស្ត្រាលីរបស់យើង	63
សន្ទានុក្រមនៃផ្នែកដែលមិនយកមកប្រឡង	84
សម្រាប់ព័ត៌មានបន្ថែម	86
សេចក្តីថ្លែងអំណរគុណ	88



សារចំពោះលោកអ្នក

សូមអបអរសាទរចំពោះការជ្រើសរើសដើម្បីក្លាយជាពលរដ្ឋអូស្ត្រាលី ។ ការជ្រើសរើសនេះត្រូវការសេចក្តីក្លាហាន ការប្រឹងប្រែង និងការប្តេជ្ញាចំ ដើម្បីរស់នៅក្នុងប្រទេសថ្មី និងចូលរួមយ៉ាងពេញទំហឹងក្នុងនាមជាពលរដ្ឋម្នាក់ ។ យើងខ្សិតម្តងការផ្តល់វិភាគទានរបស់លោកអ្នកដល់សង្គមរបស់យើងដែលពេញទៅដោយសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ ។

ភាពជាពលរដ្ឋអូស្ត្រាលីគឺជាជំហានសំខាន់មួយនៅក្នុងប្រវត្តិអន្តរជាតិរបស់លោកអ្នក ។ ការក្លាយជាពលរដ្ឋអូស្ត្រាលីម្នាក់មានន័យថាលោកអ្នកកំពុងតែធ្វើការប្តេជ្ញាជាបន្តទៀតចំពោះប្រទេសអូស្ត្រាលី និងគុណតម្លៃរបស់យើង ។ វាក៏ជាការចាប់ផ្តើមនៃសមាជិកភាពនៅក្នុងសហគមន៍អូស្ត្រាលីជាផ្លូវការរបស់លោកអ្នកផងដែរ ។ វាជាជំហានដែលនឹងអាចឱ្យលោកអ្នកនិយាយថា ‘ខ្ញុំជាជនជាតិអូស្ត្រាលី’ ។

ភាពជាពលរដ្ឋអូស្ត្រាលីគឺជាអភ័យឯកសិទ្ធិមួយដែលផ្តល់ជូនរង្វាន់យ៉ាងសម្បើម ។ ដោយក្លាយជាពលរដ្ឋអូស្ត្រាលី លោកអ្នកកំពុងតែចូលរួមក្នុងសហគមន៍ជាតិមួយដែលមានលក្ខណៈប្លែកខុសពីគេ ។ ប្រទេសរបស់យើងត្រូវបានកសាងឡើងដោយមានការផ្តល់វិភាគទានរបស់ជនជាតិដើមអាហ្វ្រិកាំង និងជនជាតិដើមរស់នៅតាមកោះចំរើសស្ត្រេត (Torres Strait) ស្ថាប័នប្រជាធិបតេយ្យដែលយើងបានទទួលមរតកពីចក្រភពអង់គ្លេស ហើយនិងជនចំណាកស្រុកមកពីទូទាំងពិភពលោក ។ យើងធ្វើឱ្យអបអរសាទរចំពោះភាពចម្រុះនៃជនជាតិរបស់យើង ហើយក្នុងពេលជាមួយគ្នានេះដែរ ការខំប្រឹងប្រែងដើម្បីបង្កើតប្រជាជាតិមួយដែលមានការរួបរួមនិងភាពចុះសម្រុងគ្នា ។

ចំណុចខ្លះរបស់សហគមន៍គឺថាយើងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហានានា និងដើម្បីកសាងអនាគតរបស់ប្រទេសអូស្ត្រាលី ។ យើងមានប្រព័ន្ធរដ្ឋាភិបាលដែលមានស្ថេរភាព ហើយជនជាតិអូស្ត្រាលីគោរពអាជ្ញាធរ និងច្បាប់របស់រដ្ឋាភិបាល ។ ស្ថេរភាពរបស់យើង វប្បធម៌របស់យើង ហើយនិងច្បាប់របស់យើងត្រូវបានរៀបចំឡើងដោយប្រវត្តិសាស្ត្ររបស់យើង ។ ដោយបានចូលរួមនៅក្នុងសហគមន៍អូស្ត្រាលី លោកអ្នកនឹងបន្ថែមទៅលើប្រវត្តិនៃប្រទេសអូស្ត្រាលី ហើយលោកអ្នកនឹងប្រកាន់គោលជំហរជួយរៀបចំសហគមន៍នេះ ។

ប្រទេសអូស្ត្រាលីគឺជាទីកន្លែងដ៏ដ៏ចំណាស់មួយ ។ វាមានទំហំធំលឿងលឿង និងលក្ខណៈប្លែកខុសពីគេ ។ វាជាប្រទេសមួយដែលមានព្រៃទឹកភ្លៀង និងតំបន់វាលភក់ ឆ្នេរសមុទ្រ និងវាលខ្សាច់ ហើយនិងមានទីក្រុង និងកសិដ្ឋាន ។ វប្បធម៌ជនជាតិដើមរបស់យើងគឺជាវប្បធម៌ចំណាស់ជាងគេបំផុតនៅក្នុងពិភពលោកដែលបានបន្តទុកមក ។ យើងក៏ជាប្រជាជាតិក្មេងខ្ចីផងដែរ ប្រជាជាតិនៃជនចំណាកស្រុក ។ ការតាំងលំនៅដ្ឋានរបស់ជនជាតិអឺរ៉ុបក្នុងប្រទេសអូស្ត្រាលីបានចាប់ផ្តើមនៅឆ្នាំ 1788 និងយើងបន្តស្វាគមន៍ទទួលជនចំណាកស្រុកថ្មីនៅពេលបច្ចុប្បន្ននេះ ។

ប្រជាជនដែលមកពីប្រទេសជាង 200 បានទទួលយកប្រទេសអូស្ត្រាលីធ្វើជាផ្ទះរបស់ពួកគេ ។ ដោយហេតុនេះ សង្គមរបស់យើងគឺជាសង្គមដែលមានភាពចម្រុះជាតិសាសន៍ច្រើនជាងគេមួយនៅក្នុងពិភពលោក ។ ប្រទេសអូស្ត្រាលីបញ្ចូលភាពចម្រុះនៃជនជាតិ និងវប្បធម៌ជាមួយនឹងឯកភាពជាតិប្រកបដោយជោគជ័យ ។ ភាពជាពលរដ្ឋគឺជាចំណងរួមដែលបានបង្រួបបង្រួមយើងទាំងអស់គ្នា ។

អូស្ត្រាលីជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ។ ភាពជាពលរដ្ឋដ៏ដ៏ដ៏លំដាប់លោកអ្នកនូវឱកាសដើម្បីចូលរួមយ៉ាងពេញទំហឹងនៅក្នុងការ កសាងប្រជាជាតិប្រកាន់លទ្ធិប្រជាធិបតេយ្យរបស់យើង ។ នេះមានន័យថាលោកអ្នកបានប្រុងប្រៀបខ្លួនជាស្រេចដើម្បីបំពេញនូវការទទួលខុសត្រូវ របស់លោកអ្នកក្នុងនាមជាសមាជិកផ្លូវការម្នាក់នៃសហគមន៍អូស្ត្រាលី ។ ជនជាតិអូស្ត្រាលីមានជំនឿលើគុណតម្លៃរួម ដូចជាភាពថ្លៃថ្នូរ និងសេរីភាពរបស់មនុស្សម្នាក់ៗ សមភាពរវាងបុរស និងស្ត្រី ហើយនិងលើនីតិវិធី ។ ភាពជាពលរដ្ឋអូស្ត្រាលីគឺនិយាយអំពីការរស់នៅដោយប្រកាន់ខ្ជាប់នូវគុណតម្លៃទាំងនេះនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

ការក្លាយជាពលរដ្ឋអូស្ត្រាលីមួយរូប

ការក្លាយជាពលរដ្ឋអូស្ត្រាលីម្នាក់គឺជាលំនាំខាន់មួយដែលមនុស្សធ្វើការសម្រេចចិត្តក្នុងការបញ្ចប់ដំណើរការប្រទេសអូស្ត្រាលី និងប្រជាជនអូស្ត្រាលី ហើយនិងបន្ទាប់មកមានសិទ្ធិអនុវត្តសិទ្ធិ និងការទទួលខុសត្រូវរបស់ពួកគេក្នុងនាមជាពលរដ្ឋអូស្ត្រាលីនៃប្រជាជាតិរបស់យើង ។

ការប្រឡងចូលសញ្ជាតិអូស្ត្រាលី

ការប្រឡងចូលសញ្ជាតិអូស្ត្រាលីត្រូវបានរៀបចំឡើងដើម្បីវាយតម្លៃថា តើលោកអ្នកមានចំណេះដឹងពីប្រទេសអូស្ត្រាលីប្រព័ន្ធប្រជាធិបតេយ្យរបស់អូស្ត្រាលី ជំនឿ និងគុណតម្លៃ ហើយនិងការទទួលខុសត្រូវ និងអភ័យឯកសិទ្ធិនៃភាពជាពលរដ្ឋអូស្ត្រាលីគ្រប់គ្រាន់ឬនៅ ។

ការប្រឡងចូលសញ្ជាតិគឺជាការប្រឡងដោយប្រើសំណួរដែលមានចម្លើយច្រើនសម្រាប់ជ្រើសរើសតាមប្រព័ន្ធកុំព្យូទ័រជាភាសាអង់គ្លេស ។ ការប្រឡងនេះមាន 20 សំណួរដែលបានជ្រើសរើសដោយចៃដន្យ ហើយចាប់ពីថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2020 តទៅ ការប្រឡងក៏នឹងដាក់បញ្ចូលសំណួរស្តីពីគុណតម្លៃរបស់ប្រទេសអូស្ត្រាលីចំនួន 5 នៅក្នុងការប្រឡង ។

ដើម្បីប្រឡងជាប់ លោកអ្នកត្រូវឆ្លើយសំណួរស្តីពីគុណតម្លៃទាំងប្រាំត្រូវទាំងអស់ ដោយបានពិន្ទុយ៉ាងតិចបំផុតគ្រឹម 75 ភាគរយនៃសំណួរទាំងអស់ ។

ការប្រឡងចូលសញ្ជាតិអូស្ត្រាលីត្រូវបានធ្វើឡើងនៅតាមការិយាល័យនានានៃក្រសួងសន្តិសុខជាតិនៅជុំវិញប្រទេសអូស្ត្រាលី ។ ការប្រឡងក៏ត្រូវបានរៀបចំតាមពេលវេលាកំណត់ផងដែរនៅតាមទីតាំងនានានៅទូទាំងតំបន់ជនបទនៃប្រទេសអូស្ត្រាលី ហើយនិងនៅតាមបេសកកម្មក្រៅប្រទេសមួយចំនួន ។

ការត្រៀមប្រឡងចូលសញ្ជាតិអូស្ត្រាលី

ដើម្បីត្រៀមប្រឡងចូលសញ្ជាតិអូស្ត្រាលី លោកអ្នកនឹងត្រូវការអានសៀវភៅធនធាននេះ ភាពជាពលរដ្ឋអូស្ត្រាលី៖ ចំណង់រូបរបស់យើង

សៀវភៅធនធាននេះមានផ្នែកដែលអាចយកមកប្រឡង និងផ្នែកដែលមិនយកមកប្រឡង ។

ផ្នែកដែលអាចយកមកប្រឡង

ព័ត៌មានទាំងអស់ដែលលោកអ្នកត្រូវការយល់ដឹងដើម្បីប្រឡងចូលសញ្ជាតិជាប់គឺមាននៅក្នុងផ្នែកទាំងបួនដំបូងនៃសៀវភៅនេះ ៖

- ផ្នែកទី 1 — ប្រទេសអូស្ត្រាលី និងជនជាតិរបស់ខ្លួន
- ផ្នែកទី 2 — ជំនឿលើលទ្ធិប្រជាធិបតេយ្យ សិទ្ធិ និងសេរីភាពនៃប្រទេសអូស្ត្រាលី
- ផ្នែកទី 3 — រដ្ឋាភិបាល និងច្បាប់នៅក្នុងប្រទេសអូស្ត្រាលី
- ផ្នែកទី 4 — គុណតម្លៃរបស់ប្រទេសអូស្ត្រាលី

លោកអ្នកនឹងត្រូវការយល់ដឹងពីព័ត៌មាននៅក្នុងផ្នែកដែលអាចយកមកប្រឡងដើម្បីឆ្លើយសំណួរនៅក្នុងការប្រឡងចូលសញ្ជាតិ ។

ផ្នែកដែលមិនយកមកប្រឡង

ផ្នែកដែលមិនយកមកប្រឡងមានព័ត៌មានសំខាន់ៗដើម្បីជួយលោកអ្នកឱ្យយល់ពីប្រវត្តិសាស្ត្រ និងវប្បធម៌នៃប្រទេសអូស្ត្រាលី ។ ក្រសួងមិនធ្វើតេស្តលោកអ្នកទៅលើព័ត៌មាននេះទេ ។

- ផ្នែកទី 5 — ប្រទេសអូស្ត្រាលីនាពេលបច្ចុប្បន្ន
- ផ្នែកទី 6 — ប្រវត្តិនៃជនជាតិអូស្ត្រាលីរបស់យើង

សំណួរសម្រាប់អនុវត្ត

នៅចុងបញ្ចប់នៃផ្នែកដែលអាចយកមកប្រឡង មានសំណួរចំនួន 20 សម្រាប់ឱ្យលោកអ្នកអនុវត្តដើម្បីជួយលោកអ្នកត្រៀមប្រឡងចូលសញ្ជាតិ ។

សន្ទានុក្រម

មានសន្ទានុក្រម (បញ្ជីរាយការណ៍សំខាន់ៗ និងអត្ថន័យរបស់វា) នៅចុងបញ្ចប់នៃផ្នែកទាំងពីរ ផ្នែកដែលអាចយកមកប្រឡង និងផ្នែកដែលមិនយកមកប្រឡង ។

ព័ត៌មានបន្ថែម

លោកអ្នកអាចស្វែងរកយោបល់ស្តីពីទីកន្លែងដែលលោកអ្នកអាចរកព័ត៌មានបន្ថែមបាននៅខាងក្រោយនៃសៀវភៅធនធាននេះ ។

ជំនួយក្នុងអំឡុងពេលប្រឡងចូលសញ្ជាតិ

យើងរំពឹងថាពលរដ្ឋដែលបម្រុងនឹងក្លាយជាពលរដ្ឋអូស្ត្រាលីភាគច្រើននឹងត្រូវចេះអាន និងសរសេរភាសាអង់គ្លេសដែលចាំបាច់ដើម្បីបំពេញការប្រឡងចូលសញ្ជាតិដោយមិនបាច់ត្រូវការជំនួយ ។ បច្ចេកវិទ្យាដែលបន្ថែមអក្សរទៅជាសម្លេងដែលលោកអ្នកអាចប្រើដើម្បីស្តាប់សំណួរ និងជម្រើសនៃចម្លើយក៏មានសម្រាប់លោកអ្នកដែរ ។

បន្ទាប់ពីការប្រឡងចូលសញ្ជាតិអូស្ត្រាលី

ប្រសិនបើលោកអ្នកប្រឡងជាប់ យើងនឹងបន្តពិនិត្យមើលពាក្យសុំចូលសញ្ជាតិរបស់លោកអ្នក ។ ប្រសិនបើពាក្យសុំចូលសញ្ជាតិរបស់លោកអ្នកបានទទួលការយល់ព្រម ហើយលោកអ្នកនឹងត្រូវចូលរួមពិធីចូលសញ្ជាតិ លោកអ្នកនឹងទទួលបាននូវលិខិតអញ្ជើញឱ្យចូលរួមពិធីនេះ ។ ជាទូទៅ ពិធីរបស់លោកអ្នកនឹងប្រព្រឹត្តទៅក្នុងរយៈពេលប្រាំមួយខែចាប់ពីពេលដែលពាក្យសុំចូលសញ្ជាតិរបស់លោកអ្នកបានទទួលការយល់ព្រម ។

ការសច្ចាប្រណិធានចូលសញ្ជាតិអូស្ត្រាលី

វាជាការសំខាន់សម្រាប់ពលរដ្ឋអូស្ត្រាលីទាំងអស់ដើម្បីយល់ដឹងពីការទទួលខុសត្រូវ និងអភ័យឯកសិទ្ធិនានា ហើយនិងអត្ថន័យនៃការក្លាយជាពលរដ្ឋអូស្ត្រាលីមួយរូប ថាតើយើងជាជនជាតិអូស្ត្រាលីតាមកំណើត ឬក៏តាមជម្រើស ។ នេះមានសារៈសំខាន់ណាស់ដល់ភាពជោគជ័យជាបន្តនៃប្រជាជាតិរបស់យើង ។

នៅពេលលោកអ្នកចូលរួមពិធីចូលសញ្ជាតិអូស្ត្រាលី លោកអ្នកនឹងធ្វើសច្ចាប្រណិធានចូលសញ្ជាតិអូស្ត្រាលី ។

ដោយបានធ្វើសច្ចាប្រណិធានដូច្នេះ លោកអ្នកកំពុងធ្វើការប្តេជ្ញាជាសាធារណៈចំពោះប្រទេសអូស្ត្រាលី និងកំពុងទទួលយកនូវការទទួលខុសត្រូវ និងអភ័យឯកសិទ្ធិនានានៃភាពជាពលរដ្ឋអូស្ត្រាលី ។

នេះគឺជាការសច្ចាប្រណិធានដែលលោកអ្នកនឹងធ្វើ ៖

ចាប់ពីពេលនេះតទៅ នៅក្រោមព្រះជាម្ចាស់ *

ខ្ញុំសូមធ្វើសច្ចាប្រណិធាននូវភក្តីភាពរបស់ខ្ញុំចំពោះប្រទេសអូស្ត្រាលី ហើយនិងប្រជាជនអូស្ត្រាលី

ខ្ញុំសូមចូលរួមចំណែកក្នុងជំនឿលើលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអូស្ត្រាលី

ខ្ញុំសូមគោរពសិទ្ធិ និងសេរីភាពរបស់ប្រទេសអូស្ត្រាលី

ខ្ញុំសូមប្រកាន់ខ្ជាប់ និងគោរពច្បាប់របស់ប្រទេសអូស្ត្រាលី ។

* លោកអ្នកអាចជ្រើសរើសថាតើលោកអ្នកត្រូវ ឬមិនត្រូវប្រើពាក្យ “នៅក្រោមព្រះជាម្ចាស់” ។

នៅពេលលោកអ្នកអានសៀវភៅនេះ លោកអ្នកនឹងទទួលបានការយល់ដឹងប្រសើរជាងមុនស្តីពីអត្ថន័យនៅពីខាងក្រោយនៃការសច្ចាប្រណិធាននេះ ហើយនិងរបៀបដែលលោកអ្នកអាចបំពេញតួនាទីរបស់លោកអ្នកឱ្យបានប្រសើរឡើងនៅក្នុងសង្គមអូស្ត្រាលី ។



ពិធីចូលសញ្ជាតិអូស្ត្រាលី

ពិធីចូលសញ្ជាតិអូស្ត្រាលីអាចជាពិធីតូចដោយមានមនុស្សចូលរួមបន្តិចបន្តួច ឬក៏ជាពិធីដ៏ធំដែលមានមនុស្សចូលរួមរាប់រយនាក់ ឬក៏ឈានដល់រាប់ពាន់នាក់ផង ។ ជម្រើសនៃអារម្មណ៍ និងមោទនភាពក្នុងចំណោមពលរដ្ឋថ្មី និងមន្ត្រីផ្លូវការធ្វើឱ្យពិធីនេះពេញទៅដោយភាពសប្បាយរីករាយ ។

នៅពេលចាប់ផ្តើមនៃពិធីចូលសញ្ជាតិ លោកអ្នកអាចទទួលបានការស្វាគមន៍ពីអ្នកតំណាងនៃជនជាតិដើមអាហ្វរីជីនី និងជនជាតិដើមរស់នៅតាមកោះទ័ររីសត្រេសត (Torres Strait) ដែលជាម្ចាស់ប្រពៃណីនៃទឹកដីនៅក្នុងតំបន់របស់លោកអ្នក ។ ការស្វាគមន៍មកកាន់ពិធីការរបស់ប្រទេសបាន និងកំពុងអនុវត្តដោយជនជាតិដើមអូស្ត្រាលី នៅលើមាតុភូមិប្រពៃណីរបស់ពួកគេរាប់ពាន់ឆ្នាំមកហើយ ។ លោកអ្នកនឹងឮនូវពាក្យស្វាគមន៍ និងការលើកទឹកចិត្តពីអ្នកដឹកនាំដទៃទៀតនៃសហគមន៍ ឬក៏តំណាងរដ្ឋាភិបាលមូលដ្ឋានរបស់លោកអ្នក ។

លោកអ្នកនឹងអាន ឬថាតាមពាក្យសច្ចាប្រណិធានចូលសញ្ជាតិអូស្ត្រាលីយ៉ាងខ្លាំងៗ ជាមួយមនុស្សដទៃទៀតដែលបានជ្រើសរើសដើម្បីក្លាយជាពលរដ្ឋអូស្ត្រាលី ។ នេះគឺជាផ្នែកសំខាន់បំផុតនៃពិធីនេះ ។ លោកអ្នកមិនក្លាយជាពលរដ្ឋអូស្ត្រាលី រហូតដល់លោកអ្នកបានធ្វើសច្ចាប្រណិធាននូវការប្តេជ្ញាចំពោះប្រទេសអូស្ត្រាលី ។

លោកអ្នកត្រូវបានស្វាគមន៍ឱ្យយកតម្កល់ ឬតម្កល់ត្រីសូសាសនាដើម្បីកាន់នៅអំឡុងពេលលោកអ្នកធ្វើសច្ចាប្រណិធាន ប៉ុន្តែលោកអ្នកមិនចាំបាច់ត្រូវធ្វើដូច្នេះទេ ។

អ្នកដឹកនាំមកពីសហគមន៍របស់លោកអ្នក ឬតំណាងរដ្ឋាភិបាលនឹងធ្វើសុន្ទរកថាខ្លីៗ ស្តីពីអត្ថន័យនៃភាពជាពលរដ្ឋ ។ លោកអ្នកនឹងទទួលបានសំបុត្រសញ្ជាតិអូស្ត្រាលី ហើយលោកអ្នកក៏ទទួលបានវត្ថុអនុស្សាវរីយ៍បន្តិចបន្តួចពីសហគមន៍ផងដែរ ។ មនុស្សគ្រប់រូបនឹងច្រៀងចម្រៀងបទ 'Advance Australia Fair' ដែលជាភ្លេងជាតិប្រទេសអូស្ត្រាលី ។ បន្ទាប់ពីពិធីចូលសញ្ជាតិ លោកអ្នកនឹងមានឱកាសជួប និងអបអរសាទរជាមួយជនជាតិអូស្ត្រាលីទៀតដូចលោកអ្នកដែរ ។

យើងសូមជូនពរឱ្យលោកអ្នកទទួលបានជោគជ័យគ្រប់បែបយ៉ាងក្នុងការក្លាយជាពលរដ្ឋអូស្ត្រាលីមួយរូប ហើយនិងក្នុងការស្វែងរកជីវិតពេញទៅដោយសន្តិភាព និងវិបុលផលនៅក្នុងប្រទេសអូស្ត្រាលី ។

សម្រាប់ព័ត៌មានបន្ថែម

សូមចូលមើលវិបសាយចំន្លើពីភាពជាពលរដ្ឋអូស្ត្រាលីនៅ www.citizenship.gov.au ។





នៅដើម ផ្នែកដែលអាចយកមកប្រឡង



ផ្នែកទី 1

ប្រទេសអូស្ត្រាលី និងជនជាតិរបស់ខ្លួន

ប្រទេសអូស្ត្រាលី និងជនជាតិរបស់ខ្លួន

នៅក្នុងពិធីចូលសញ្ជាតិ លោកអ្នកធ្វើសច្ចាប្រណិធាននូវភាពរស់លោកអ្នកចំពោះប្រទេសអូស្ត្រាលី និងជនជាតិអូស្ត្រាលី ។ ដោយហេតុនេះ វាមានសារៈសំខាន់សម្រាប់លោកអ្នកដើម្បីស្វែងយល់ពីសហគមន៍ និងប្រជាជនអូស្ត្រាលី ដោយរាប់បញ្ចូលទាំងកេរដំណែលនៃជនជាតិដើមរបស់យើង ។ វាក៏ជាការសំខាន់ផងដែរសម្រាប់លោកអ្នកដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រប្រទេសអូស្ត្រាលី ហើយនិងថាតើយើងបានអភិវឌ្ឍទៅជាប្រជាជាតិពហុវប្បធម៌មួយប្រកបដោយជោគជ័យ និងស្ថេរភាពយ៉ាងដូចម្តេច ។

នៅក្នុងផ្នែកនេះ លោកអ្នកនឹងអានអំពីព្រឹត្តិការណ៍ខ្លះដែលបានផ្តល់ឱកាសដល់ប្រវត្តិរបស់យើង ។ មានព័ត៌មានស្តីពីរដ្ឋ និងដែនដីរបស់យើង ហើយនិងទំនៀមទម្លាប់និងសញ្ញានានាដែលយើងស្គាល់អត្តសញ្ញាណប្រកបដោយមោទនភាពថាជាជនជាតិអូស្ត្រាលីពិតប្រាកដ ។

ជនជាតិដើមអាហ្វរីជីនី និងជនជាតិដើមរស់នៅតាមកោះចំរើសស្រ្តេត (Torres Strait)

អ្នកស្រុកដំបូងរបស់អូស្ត្រាលីគឺជាជនជាតិដើមអាហ្វរីជីនី និងជនជាតិដើមរស់នៅតាមកោះចំរើសស្រ្តេត (Torres Strait) ដែលមានវប្បធម៌ និងទំនៀមទម្លាប់បន្តចាស់ជាងគេបង្អស់នៅក្នុងពិភពលោក ។

តាមប្រវត្តិសាស្ត្រជនជាតិដើមអាហ្វរីជីនីមកពីប្រទេសអូស្ត្រាលីដីគោក និងរដ្ឋតាសម៉ានីយ៉ា ។ កំណត់ត្រារបស់បុរាណវត្ថុបង្ហាញថាជនជាតិដើមអាហ្វរីជីនីបានមកដល់ប្រទេសអូស្ត្រាលីនៅចន្លោះ 65.000 និង40.000 ឆ្នាំកន្លងទៅ ក៏ប៉ុន្តែជនជាតិដើមអាហ្វរីជីនីមានជំនឿថាពួកគេជាអ្នកសំខាន់ជាងគេនៅក្នុងប្រវត្តិបង្កើតទឹកដីនេះ ហើយប្រវត្តិបង្កើតទឹកដីរបស់ពួកគេចាប់ផ្តើមដោយមានការចាប់ផ្តើមតាំងពីពេលមានការកើតឡើងដំបូងមកម្ល៉េះ ។ ជនជាតិដើមរស់នៅតាមកោះ Torres Strait មកពីកោះនៅចន្លោះចុងភាគខាងជើងនៃរដ្ឋឆ្នើនស្តែនដ៍ និងប្រទេសប៉ាពួញូវីណេ ។

ជនជាតិដើមអាហ្វរីជីនី និងជនជាតិដើមរស់នៅតាមកោះចំរើសស្រ្តេត (Torres Strait) មានជំនឿ និងទំនៀមទម្លាប់ជាយូរលង់ដែលនៅតែនាំផ្លូវពួកគេរហូតដល់សព្វថ្ងៃនេះ ។ ពួកគេមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយទឹកដីដែលបានសម្តែងនៅក្នុងរឿងនិទាន សិល្បៈ និងរបាំរបស់ពួកគេ ។ វប្បធម៌របស់ជនជាតិដើមមានភាពចម្រុះហើយជាផ្នែកដែលមានសារៈសំខាន់មួយនៃអត្តសញ្ញាណជាតិរបស់ប្រទេសអូស្ត្រាលី ។

ព័ត៌មានបន្ថែមស្តីពីជនជាតិដើមអាហ្វរីជីនី និងជនជាតិដើមរស់នៅតាមកោះចំរើសស្រ្តេត (Torres Strait) អាចរកមើលបាននៅ ផ្នែកទី 5—ប្រទេសអូស្ត្រាលីនាពេលបច្ចុប្បន្ននិងផ្នែកទី 5—ប្រវត្តិនៃជនជាតិអូស្ត្រាលីរបស់យើង.

ការតាំងលំនៅដ្ឋានរបស់ជនជាតិអឺរ៉ុបលើកដំបូង

ការតាំងលំនៅដ្ឋានរបស់ជនជាតិអឺរ៉ុបបានចាប់ផ្តើមនៅពេលដែលសំពៅដឹកអ្នកទោសចំនួន 11 ដំបូងដែលគេស្គាល់ថា “កងនាវាទីមួយ” បានមកដល់ចក្រភពអង់គ្លេសនៅថ្ងៃទី 26 ខែមករា ឆ្នាំ1788 ។

នៅពេលនោះ ច្បាប់ចក្រភពអង់គ្លេសមានលក្ខណៈឃោឃៅណាស់ ហើយមន្ទីរឃុំឃាំងមិនអាចមានសមត្ថភាពដាក់មនុស្សដ៏ច្រើនដែលបានជាប់ពន្ធនាគារដោយសារបទឧក្រិដ្ឋរបស់ពួកគេបាន ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលចក្រភពអង់គ្លេសបានសម្រេចដឹកជញ្ជូនអ្នកទោសទៅដាក់ឱ្យរស់នៅក្នុងតំបន់ដែលពួកគេមិនចង់ឱ្យរស់នៅ គឺតំបន់អាណានិគមថ្មីនៃរដ្ឋឆ្នើនស្តែនដ៍ ។

ទេសាភិបាលទីមួយនៃតំបន់អាណានិគមថ្មីនៃរដ្ឋឆ្នើនស្តែនដ៍គឺលោកនាយនាវាឈ្មោះ Arthur Phillip ។ តំបន់អាណានិគមនេះបានមានជីវិតឆាប់រហ័ស ហើយដោយសារមានអ្នកទោស និងអ្នកតាំងលំនៅដ្ឋានដោយសេរីបានមកដល់កាន់តែច្រើន តំបន់អាណានិគមនេះបានលូតលាស់ និងអភិវឌ្ឍឡើង ។ តំបន់អាណានិគមជាច្រើនទៀតត្រូវបានបង្កើតឡើងនៅផ្នែកដទៃទៀតនៃប្រទេសអូស្ត្រាលី ។

អ្នកតាំងលំនៅដ្ឋានដោយសេរីដំបូងបានមកពីចក្រភពអង់គ្លេស និងប្រទេសអេ្សរឡង់ដ៍ ។ កេរដំណែលចក្រភពអង់គ្លេស និងអេ្សរឡង់បានមានឥទ្ធិពលដ៏ធំធេងមកលើប្រវត្តិសាស្ត្រ វប្បធម៌ និងនយោបាយក្នុងពេលថ្មីៗរបស់ប្រទេសអូស្ត្រាលី ។

នៅឆ្នាំ 1851 ‘ការសម្រុកទៅរកមាស’ បានចាប់ផ្តើម នៅពេលគេបានរកឃើញមាសនៅក្នុងតំបន់អាណានិគមនានានៃរដ្ឋឆ្នើនស្តែនដ៍ និងរ៉ូចតូរីយ៉ា ។ មនុស្សនៅជុំវិញពិភពលោកបានមកកាន់តំបន់អាណានិគមទាំងនេះដើម្បីផ្សងសំណាងរកទ្រព្យសម្បត្តិ ។ ជនជាតិចិនដែលបានមកដល់ នៅពេលនោះគឺជាក្រុមជនចំណាកស្រុកយ៉ាងធំទីមួយដែលមិនមែនមកពីទ្វីបអឺរ៉ុប ។ ក្នុងរយៈពេល 10 ឆ្នាំ ចំនួនប្រជាជនប្រទេសអូស្ត្រាលីបានកើនឡើងច្រើនជាងពីរដង ។



ប្រជាជាតិអូស្ត្រាលី

នៅឆ្នាំ 1901 តំបន់អាណានិគមដែលនៅដាច់ៗពីគ្នាបានរួបរួមគ្នាជា សហព័ន្ធនៃរដ្ឋដែលគេហៅថា ក្រុងអូស្ត្រាលី (Commonwealth of Australia) ។ គឺនៅពេលនេះហើយ ដែលស្ថាប័នប្រជាធិបតេយ្យជាតិរបស់ យើងដោយរួមមានសភាជាតិ រដ្ឋាភិបាល និងតុលាការជាន់ខ្ពស់ត្រូវបានបង្កើត ឡើងនៅក្រោមរដ្ឋធម្មនុញ្ញអូស្ត្រាលីថ្មី ។ នៅឆ្នាំ1901 ចំនួនប្រជាជននៃប្រទេស អូស្ត្រាលីមានចំនួនប្រមាណជាបួនលាននាក់ ។ ចំនួននេះមិនបានរាប់បញ្ចូលជន ជាតិដើមអាហ្វ្រិកេនី និងជនជាតិដើមរស់នៅតាមកោះ ចំរើសស្ត្រេត (Torres Strait) ទេ ដោយសារគ្មានចំនួនជនជាតិដើមទេទើបដល់ពេល បន្ទាប់ពីការធ្វើ ប្រជាមតិនៅក្នុងឆ្នាំ 1967 ទើបពួកគេត្រូវបានរាប់បញ្ចូលនៅក្នុងការស្ទង់មើល ចំនួនប្រជាជននៃប្រទេសអូស្ត្រាលី ។

ក្នុងរវាងពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី20 កម្រិតនៃការធ្វើចំណាកស្រុក បានកើនឡើងនិងធ្លាក់ចុះវិញ ។ មានកម្មវិធីសម្រាប់លើកទឹកចិត្តយ៉ាងសកម្ម ដល់ជនចំណាកស្រុកចក្រភពអង់គ្លេសឱ្យមកតាំងលំនៅនៅទីនេះ ហើយ មានមនុស្សជាច្រើនបានមកតាំងលំនៅដ្ឋាន ។

រលកនៃការធ្វើចំណាកស្រុកដែលមិនមែនជាជនជាតិចក្រភពអង់គ្លេសបានមក នៅក្រោយសង្គ្រាមលោកលើកទី II នៅពេលមនុស្សរាប់លាននាក់នៅ ទ្វីបអឺរ៉ុបបានត្រូវចាកចេញពីមាតុភូមិរបស់ពួកគេ ។ ចំនួនជនជាតិអឺរ៉ុប យ៉ាងច្រើនបានមកប្រទេសអូស្ត្រាលីដើម្បីរកសាងជីវិតថ្មី ។

ក្នុងឆ្នាំថ្មីៗកន្លងមកនេះ កម្មវិធីជនចំណាកស្រុក និងជនភៀសខ្លួនបាននាំ យកមនុស្សមកប្រទេសអូស្ត្រាលីពីពាសពេញពិភពលោក ។ មនុស្សបានមក ទីនេះដើម្បីជួបជុំគ្រួសារ ដើម្បីរកសាងជីវិតថ្មី ឬក៏ដើម្បីគេចចេញពីភាពក្រីក្រ សង្គ្រាម ឬក៏ការធ្វើទុក្ខបុកម្នេញ ។


ភាពចម្រុះនៃប្រជាជនអូស្ត្រាលីបានកើនឡើងក្នុងរយៈពេលពីរសតវត្សរ៍ចុង ក្រោយនេះ ។ សង្គមរុងរឿង និងចម្រុះនេះបានធ្វើឱ្យប្រសើរឡើងនូវការផ្សារ ភ្ជាប់ប្រទេសអូស្ត្រាលីទៅនឹងពិភពលោក ។ ក្នុងខណៈដែលយើងអបអរសាទរ ភាពចម្រុះនៃប្រជាជនអូស្ត្រាលី យើងក៏មានគោលបំណងដើម្បីរកសាង ប្រជាជាតិមួយដែលផ្សារភ្ជាប់គ្នា និងរួបរួមគ្នាជាមួយ ។

ភាសាជាតិរបស់ប្រទេសអូស្ត្រាលីគឺភាសាអង់គ្លេស ។ វាជាផ្នែកមួយនៃ អត្តសញ្ញាណជាតិរបស់យើង ។ ក្នុងការរក្សាគុណតម្លៃនៃប្រទេសអូស្ត្រាលី ជនចំណាកស្រុកគួររៀន និងប្រើភាសាអង់គ្លេសដើម្បីជួយពួកគេឱ្យចូលរួម នៅក្នុងសង្គមអូស្ត្រាលី ។ ទំនាក់ទំនងជាភាសាអង់គ្លេសគឺមានសារៈសំខាន់ ដើម្បីទទួលបានផលប្រយោជន៍ច្រើនបំផុត នៅក្នុងការរស់នៅ និងការ ធ្វើការងារក្នុងប្រទេសអូស្ត្រាលី ។

ភាសាដទៃទៀតក៏ត្រូវបានឱ្យតម្លៃផងដែរដោយរួមមានភាសាផ្សេងៗរបស់ជន ជាតិដើមអាហ្វ្រិកេនី និងជនជាតិដើមរស់នៅតាមកោះចំរើសស្ត្រេត (Torres Strait) ជាង 100 ភាសា ។

រដ្ឋ និងដែនដីនៃប្រទេសអូស្ត្រាលី

កុំម៉ុងវ៉ែលអូស្ត្រាលី (Commonwealth of Australia) គឺជាសហព័ន្ធនៃរដ្ឋ និងដែនដី ។ មានរដ្ឋចំនួនប្រាំមួយ និងដែនដីចំនួនពីរ ។ ក្រុងកង់បេរីគឺជារាជធានីនៃប្រទេសអូស្ត្រាលី ហើយរដ្ឋ និងដែនដីគោតនីមួយៗមានរាជធានីរបស់ខ្លួន ។



រដ្ឋ	រាជធានី
New South Wales (NSW)	Sydney
Victoria (Vic.)	Melbourne
Queensland (Qld)	Brisbane
Western Australia (WA)	Perth
South Australia (SA)	Adelaide
Tasmania (Tas.)	Hobart
Territory	Capital city
Australian Capital Territory (ACT)	Canberra
Northern Territory (NT)	Darwin

រដ្ឋ

ញ៉ូសៅវ៉ែលស៍ (New South Wales) គឺជាតំបន់អាណានិគមទីមួយដែលបានបង្កើតឡើងដោយជនជាតិចក្រភពអង់គ្លេស ។ ក្រុងស៊ីដនី (Sydney) គឺជាទីក្រុងធំជាងគេបង្អស់របស់ប្រជាជាតិ ។ ស្ពាន Sydney Harbour និងរោងចក្រប្រតិបត្តិការប្រតិបត្តិការ (Sydney Opera House) គឺជារូបតំណាងល្បីល្បាញ ។



វិចតូរីយ៉ា (Victoria) គឺជាដីកាដែលតូចជាងគេបង្អស់ ។ រាជធានីនៃរដ្ឋវិចតូរីយ៉ាគឺជាក្រុងម៉ែលប៊ែន (Melbourne) ។ អគារស្តាត្យជាច្រើននៅវិចតូរីយ៉ាបានកសាងឡើងពីទ្រព្យសម្បត្តិបានមកដោយសារការសម្រុកទៅរកមាសក្នុងទស្សវត្សរ៍ឆ្នាំ 1850 ។ រូបតំណាងល្បីល្បាញនៃរដ្ឋវិចតូរីយ៉ាជាប់បញ្ចូលទីធ្លាលេងកីឡាគ្រីយ៉ែត (Melbourne Cricket Ground) សសរថ្មទាំង 12 (12 Apostles) ហើយនិងរាជធានីពិព័រណ៍ (the Royal Exhibition Building) ។



ប្រីនស្ទេនដ៍ (Queensland) គឺជាដីកាធំជាងគេទីពីរ ។ រាជធានីនៃរដ្ឋប្រីនស្ទេនដ៍គឺជាក្រុងប្រីសប៊ែន (Brisbane) ។ កោះ Torres Strait ស្ថិតនៅភាគខាងជើងនៃរដ្ឋ ហើយជួរថ្មប៉ប្រះទឹកដែលមានផ្កាថ្មដ៏ធំលើសលើ (Great Barrier Reef) ដែលល្បីល្បាញទូទាំងពិភពលោកសន្លឹកនៅតាមឆ្នេរសមុទ្រខាងកើតរបស់ខ្លួន ។ ប្រីនស្ទេនដ៍មានព្រៃទឹកភ្លៀងតំបន់ត្រូពិច តំបន់ឆ្នេរសមុទ្រដែលមានសិក្សាភាពមធ្យម ហើយនិងដីនៅឆ្ងាយពីសមុទ្រស្ងួតជាញឹកញាប់ ។



អូស្ត្រាលីខាងលិច (Western Australia) គឺជាដីកាធំជាងគេបំផុត ។ ភីត (Perth) គឺជាទីក្រុងធំនៃរដ្ឋអូស្ត្រាលីខាងលិច ។ តំបន់ខាងកើតនៃរដ្ឋភាគច្រើនជាវាលខ្សាច់ រីឯតំបន់និរតីសម្បូរទៅដោយតំបន់កសិកម្ម និងដាំទំពាំងបាយជូរធ្វើស្រែ ។ រដ្ឋនេះជាលំនៅដ្ឋានសម្រាប់គម្រោងជីកយកធនធានប្រេងឆ្នាំជាច្រើន ។ រូបតំណាងល្បីល្បាញនៃរដ្ឋអូស្ត្រាលីខាងលិចមានឆ្នេរសមុទ្រ Ningaloo Coast ទន្លេ Margaret River ហើយនិងតំបន់ទេសភាព Kimberley ។



អូស្ត្រាលីខាងត្បូង (South Australia) មានឆ្នេរត្រាំងសមុទ្រដែលមានផ្ទាំងថ្មធំៗ និងតំបន់ផលិតស្រាទំពាំងបាយជូរដ៏ល្បីល្បាញជាច្រើន ។ ក្រុងអាដីឡែត (Adelaide) ដែលជាទីក្រុងធំនៃរដ្ឋមានតួស្ថាបត្យកម្មអាណានិគមស្តាត្យ ជាច្រើន ។ រូបតំណាងល្បីល្បាញនៃរដ្ឋអូស្ត្រាលីខាងត្បូងមានជ្រលងភ្នំ Barossa Valley និងជួរភ្នំ Flinders Ranges ។



តាស្មានីយ៉ា (Tasmania) គឺជាដីកាដែលតូចជាងគេបំផុតដែលនៅដាច់ពីដីកាដោយច្រកសមុទ្រ Bass Strait ។ រាជធានីនៃរដ្ឋតាស្មានីយ៉ាគឺជាក្រុងហូបាត (Hobart) ។ កន្លែងភាគច្រើននៅលើកោះមានទេសភាពព្រៃហេងឈើជាតិដ៏ស្រស់បំព្រង ។ រូបតំណាងល្បីល្បាញនៃរដ្ឋតាស្មានីយ៉ាមានភ្នំ Cradle Mountain កំពង់ផែ Port Arthur និងឆកសមុទ្រ Bay of Fires ។



ដែនដី

ដែនដីរាជធានីអូស្ត្រាលី (Australian Capital Territory) ស្ថិតនៅចន្លោះទីក្រុង ស៊ីដនី និងទីក្រុងម៉ែលប៊ែន ។ វាជាលំនៅដ្ឋានសម្រាប់រាជធានីរបស់ប្រជាជាតិឈ្មោះកង់បេរ៉ា (Canberra) ។ ស្ថាប័នជាតិមួយចំនួនមានទីតាំងនៅរាជធានីកង់បេរ៉ា ដោយរាប់បញ្ចូលទាំងមន្ទីររដ្ឋសភា និងតុលាការជាន់ខ្ពស់នៃប្រទេសអូស្ត្រាលី ។



ដែនដីខាងជើង (Northern Territory) មានបរិស្ថានតំបន់ត្រូពិច នៅខាងជើងនៃរដ្ឋ និង វាលខ្សាច់ពណ៌ក្រហមស្ងួតនៅខាងត្បូង ។ ដារីន (Darwin) គឺជាទីក្រុងធំ ។ រូបតំណាងល្បីល្បាញនៃដែនដីខាងជើងមានភ្នំ Uluru ភ្នំ Kata Tjuta និង ភ្នំ Kings Canyon ។





ប្រពៃណី

ពិធីការស្វាគមន៍ភ្ញៀវចូលស្រុក និងពិធីការសម្តែងការគោរពដឹងគុណដល់ម្ចាស់ស្រុក

ពិធីស្វាគមន៍ពលរដ្ឋចូលប្រទេសគឺជាពិធីប្បធម៌មួយដែលសម្តែងដោយជនជាតិដើមអាបូរីជីនី ឬក៏អាណាព្យាបាលរបស់ជនជាតិដើមរស់នៅតាមកោះថ័ររីសស្ត្រេត (Torres Strait) នៅក្នុងតំបន់ដែលស្វាគមន៍ភ្ញៀវមកកាន់ទឹកដីប្រពៃណីរបស់ពួកគេ ។ តាមប្រពៃណី ពិធីនេះត្រូវសម្តែងឡើងដើម្បីធានាថាភ្ញៀវធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទទួលបានការការពារនៅអំឡុងពេលដែលពួកគេនៅលើទឹកដីនោះ ។

ពិធីស្វាគមន៍ភ្ញៀវចូលស្រុកអាចប្រារព្ធឡើងតាមរបៀបផ្សេងៗជាច្រើនដោយរាប់បញ្ចូលទាំងចម្រៀង របាំ ពិធីដុតស្លឹកឈើ (smoking ceremonies) ឬក៏សុន្ទរកថាជាភាសាប្រពៃណី ឬជាភាសាអង់គ្លេស ។

ពិធីស្វាគមន៍ភ្ញៀវចូលស្រុកគឺជាប្រភេទវប្បធម៌មួយនៅក្នុងដំណើរការនៃពិធីនេះដើម្បីបើកពិធីមួយ ។

ពិធីសម្តែងការគោរពដឹងគុណដល់ម្ចាស់ស្រុកគឺជាឱកាសមួយ ដើម្បីទទួលស្គាល់ថាការជួបជុំនេះគឺនៅលើទឹកដីរបស់ជនជាតិដើមអាបូរីជីនី និងជនជាតិដើមរស់នៅតាមកោះថ័ររីសស្ត្រេត (Torres Strait) ដើម្បីគោរពដល់អាណាព្យាបាលតាមប្រពៃណី ជាពិសេសចាស់ទុំនៅអតីតកាល និងបច្ចុប្បន្នកាល ហើយនិងសម្តែងការគោរព ដឹងគុណដល់ជនជាតិដើមអាបូរីជីនី និងជនជាតិដើមរស់នៅតាមកោះថ័ររីសស្ត្រេត (Torres Strait) ដែលបានចូលរួមក្នុងពិធីនេះ ។

ពិធីសម្តែងការគោរពដឹងគុណដល់ម្ចាស់ស្រុកត្រូវធ្វើឡើងជាផ្នែកមួយនៃពិធីស្វាគមន៍ និងការរៀបចំចាត់ចែងនៅក្នុងកិច្ចប្រជុំ និងក្នុងពិធីនានា ។ អ្នកណាក៏អាចធ្វើពិធីសម្តែងការគោរពដឹងគុណដល់ម្ចាស់ស្រុកបានដែរ ។ នៅក្នុងកិច្ចប្រជុំ និងក្នុងពិធីនានា ជាទូទៅពិធីនេះអាចធ្វើដោយប្រធានឬក៏អ្នកគ្រប់គ្រងពិធី ។

ពិធីប្រពៃណីទាំងនេះត្រូវសម្តែងឡើងដើម្បីបង្ហាញការគោរពចំពោះជនជាតិដើមអាបូរីជីនី និងជនជាតិដើមរស់នៅតាមកោះថ័ររីសស្ត្រេត (Torres Strait) ។



ថ្ងៃសំខាន់ៗសម្រាប់ជនជាតិអូស្ត្រាលី

ទិវាបុណ្យជាតិអូស្ត្រាលី (Australia Day)

នៅថ្ងៃទី 26 ខែមករាជារៀងរាល់ឆ្នាំ យើងធ្វើពិធីបុណ្យអបអរសាទរទិវាបុណ្យជាតិអូស្ត្រាលី ។ ទិវាបុណ្យជាតិអូស្ត្រាលីគឺជាថ្ងៃឈប់សម្រាកសាធារណៈនៅគ្រប់រដ្ឋ និងដែនដីនៅក្នុងប្រទេសអូស្ត្រាលី ។ ថ្ងៃនេះគឺជាថ្ងៃខួបនៃការមកដល់នៃកងនាវាទីមួយពីចក្រភពអង់គ្លេសនៅឆ្នាំ 1788 ។

នៅថ្ងៃបុណ្យជាតិអូស្ត្រាលី សហគមន៍នានានៅទូទាំងប្រទេសអូស្ត្រាលីឆ្លុះបញ្ចាំងទៅលើប្រវត្តិសាស្ត្ររបស់យើង ហើយនិងមនុស្សដែលបានចូលរួមវិភាគទានដល់សមិទ្ធផលរួមរបស់យើង ។ ថ្ងៃនេះគឺថ្ងៃឈប់សម្រាកសាធារណៈប្រចាំឆ្នាំធំជាងគេបង្អស់នៅប្រទេសអូស្ត្រាលី ។

ថ្ងៃបុណ្យជាតិអូស្ត្រាលីគឺនិយាយអំពីការដឹងគុណ និងអបអរសាទរដល់វិភាគទានដែលជនជាតិអូស្ត្រាលីគ្រប់រូបបានធ្វើចំពោះប្រជាជាតិសម័យបច្ចុប្បន្ន និងដ៏ស្នាហាប់របស់យើង ៖ ពីជនជាតិដើមអាហ្វរីជីនី និងជនជាតិដើមរស់នៅតាមកោះទ័ររីសត្រេត (Torres Strait) — ដែលបានរស់នៅទីនេះអស់រយៈពេលប្រមាណជា 65.000ឆ្នាំហើយ — មកដល់អ្នកដែលបានរស់នៅទីនេះរាប់ជំនាន់ និងអ្នកដែលបានមកទីនេះពីគ្រប់ទិសទី នៅក្នុងពិភពលោកហើយចាត់ទុកប្រទេសយើងជាស្រុកកំណើត ។ ទិវាបុណ្យជាតិអូស្ត្រាលីត្រូវបានប្រារព្ធឡើងដោយមានពិធីផ្សេងៗនៅទូទាំងប្រទេសអូស្ត្រាលីដោយរួមមានពិធីចូលសញ្ជាតិពិសេសនានា ។

នៅអំឡុងពេលអបអរសាទរដល់ថ្ងៃបុណ្យជាតិអូស្ត្រាលី នាយករដ្ឋមន្ត្រីប្រកាសឈ្មោះជនជាតិអូស្ត្រាលីឆ្នើមទទួលបានរង្វាន់ប្រចាំឆ្នាំ នៅរាជធានីកង់បេរ៉ា ។

ទិវាបុណ្យជាតិ Anzac Day

ទិវាបុណ្យជាតិ Anzac Day គឺត្រូវប្រារព្ធឡើងនៅថ្ងៃទី25 ខែមេសាជារៀងរាល់ឆ្នាំ ។ ទិវាបុណ្យជាតិ Anzac Day ត្រូវបានគេដាក់ឈ្មោះតាមអង្គភាពកងទ័ពអូស្ត្រាលី និង លូរីយ៉ែលហ្សេរូឡង់ដែលបានចុះពីនាវាឡើងគោកនៅឯឧបទ្វីប Gallipoli នៅប្រទេសទួរគីនៅសង្គ្រាមលោកលើកទីមួយ នៅថ្ងៃទី25 ខែមេសា ឆ្នាំ1915 ។

ទិវាបុណ្យជាតិ Anzac Day គឺជាថ្ងៃដ៏ឱឡារិកមួយដែលយើងចងចាំការបូជាជីវិតរបស់ជនជាតិអូស្ត្រាលីទាំងអស់ដែលបានចូលបម្រើទ័ព និងស្លាប់នៅក្នុងសង្គ្រាម ជម្លោះ និងប្រតិបត្តិការរក្សាសន្តិភាពនានា ។ យើងក៏ផ្តល់កិត្តិយសចំពោះសេចក្តីក្លាហាន និងការប្តេជ្ញារបស់កងប្រដាប់អាវុធបុរស និងស្ត្រីទាំងអស់ផងដែរ ហើយនិងឆ្លុះបញ្ចាំងទៅលើអត្ថន័យខុសៗគ្នាជាច្រើននៃសង្គ្រាម ។

ព័ត៌មានស្តីពីទិវាបុណ្យជាតិ និងពិធីអបអរសាទរសំខាន់ៗផ្សេងទៀតអាចមើលនៅ ផ្នែកទី 5 ស្តីពីប្រទេសអូស្ត្រាលីក្នុងពេលបច្ចុប្បន្ននេះ ។

ទង់ជាតិនៃប្រទេសអូស្ត្រាលី

ទង់ជាតិប្រទេសអូស្ត្រាលីគឺជាទង់ជាតិផ្លូវការរបស់ប្រជាជាតិយើង ។ ទង់ជាតិផ្សេងៗទៀតដែលបានទទួលស្គាល់ជាផ្លូវការ ហើយអាចបង្ហាញនៅក្នុងសហគមន៍ រាប់បញ្ចូលទាំងទង់ជាតិជនជាតិដើមអាហ្វ្រិកេនីអូស្ត្រាលី និងទង់ជាតិជនជាតិដើមរស់នៅតាមកោះចំរើសស្ត្រេត (Torres Strait) អូស្ត្រាលី ។

រដ្ឋ និងដែនដីនីមួយៗក៏មានទង់ជាតិផ្ទាល់ខ្លួនរបស់ពួកគេដែរ ដែលអាចរកឃើញនៅទំព័រទី11 ។

ទង់ជាតិអូស្ត្រាលី

ទង់ជាតិអូស្ត្រាលីមានពណ៌ខៀវ ស និងក្រហម ។

- 'Union Jack' ដែលជាទង់ជាតិរបស់ចក្រភពអង់គ្លេសស្ថិតនៅជ្រុងឆ្វេងខាងលើ ។ វាគឺជាការបញ្ចូលនូវការតាំងលំនៅដ្ឋានរបស់ចក្រភពអង់គ្លេសរបស់យើង ហើយនិងច្បាប់ និងស្ថាប័នដែលយើងបានទទួលមរកតពីចក្រភពអង់គ្លេស ។
- ផ្កាយកុម្មុំដំណើរនៅខាងក្រោម Union Jack ។ ផ្កាយនេះមានជ្រុងចំនួនប្រាំពីរ ដោយជ្រុងនីមួយៗតំណាងឱ្យរដ្ឋទាំងប្រាំមួយ និងជ្រុងមួយតំណាងឱ្យដែនដី ។
- Southern Cross ដែលនៅខាងស្តាំគឺជាក្រុមផ្កាយដែលយើងអាចមើលឃើញនៅលើផ្ទៃមេឃខាងត្បូង ។



ទង់ជាតិជនជាតិដើមអាហ្វ្រិកេនីអូស្ត្រាលី

ទង់ជាតិជនជាតិដើមអាហ្វ្រិកេនីអូស្ត្រាលីមានពណ៌ខ្មៅ ក្រហម និងលឿង ។

- ផ្នែកពាក់កណ្តាលខាងលើមានពណ៌ខ្មៅ និងតំណាងឱ្យជនជាតិដើមអាហ្វ្រិកេនីអូស្ត្រាលី នៃប្រទេសអូស្ត្រាលី ។
- ផ្នែកពាក់កណ្តាលខាងក្រោមមានពណ៌ក្រហម និងតំណាងឱ្យដែនដីដែលមានសារៈសំខាន់នៅក្នុងពិធី ។
- រង្វង់ពណ៌លឿងតំណាងឱ្យព្រះអាទិត្យ ។



ទង់ជាតិជនជាតិដើមរស់នៅតាមកោះចំរើសស្ត្រេត (Torres Strait)

ទង់ជាតិជនជាតិដើមរស់នៅតាមកោះចំរើសស្ត្រេត (Torres Strait) មានពណ៌បៃតង ខៀវ ខ្មៅ និងស ។

- ឆ្នូតពណ៌បៃតងតំណាងឱ្យទឹកដី ។
- បន្ទះពណ៌ខៀវនៅកណ្តាលតំណាងឱ្យសមុទ្រ ។
- ខ្សែគំនូសពណ៌ខ្មៅតំណាងឱ្យ ជនជាតិដើមរស់នៅតាមកោះចំរើសស្ត្រេត (Torres Strait) ។
- គ្រឿងពាក់នៅលើក្បាលអ្នកប៉ាពួនីនៅចំកណ្តាលគឺជានិមិត្តរូបសម្រាប់ជនជាតិដើមរស់នៅតាមកោះចំរើសស្ត្រេត (Torres Strait) ទាំងអស់គ្នា ។
- ជ្រុងរបស់ផ្កាយពណ៌សតំណាងឱ្យប្រជុំកោះនៅចំរើសស្ត្រេត (Torres Strait) ហើយពណ៌សជានិមិត្តរូបនៃសន្តិភាព ។



សញ្ញាបស័ប្រទេសអូស្ត្រាលី

សញ្ញាជាតិកុំម៉ង់វេល (Commonwealth Coat of Arms)

សញ្ញាជាតិកុំម៉ង់វេលគឺជាសញ្ញាផ្លូវការនៃកុំម៉ង់វេលអូស្ត្រាលី ។
វាតំណាងឱ្យឯកភាពជាតិរបស់យើង ។ វាជាអត្តសញ្ញាណនៃអាជ្ញាធរ និងកម្មសិទ្ធិ
នៃកុំម៉ង់វេលអូស្ត្រាលី (Commonwealth of Australia) ។

- ខែលនៅចំកណ្តាលតំណាងឱ្យរដ្ឋទាំងប្រាំមួយ និងសហព័ន្ធ ។
- សត្វកង់ហ្គារូ (kangaroo) និងសត្វអ៊ីមញូ (emu) ទ្រខែលម្ខាងមួយ ។
សត្វទាំងពីរគឺជាសត្វមានដើមកំណើតនៅប្រទេសអូស្ត្រាលី ។
- ផ្កាយកុំម៉ង់វេលមានស្ថិតនៅពីលើខែល ។
- ផ្កាខាងក្រោយគឺជាផ្កាតាចលណ៍មាស (golden wattle) ដែលជាផ្កា
តំណាងជាតិរបស់ប្រទេសអូស្ត្រាលី ។



ផ្កាតំណាងជាតិរបស់ប្រទេសអូស្ត្រាលី

ផ្កាតំណាងជាតិរបស់ប្រទេសអូស្ត្រាលីគឺជាផ្កាតាចលណ៍មាស (golden wattle) ។ ដើមឈើតូចនេះច្រើនដុះនៅប៉ែកអាគ្នេយ៍នៃប្រទេសអូស្ត្រាលី ។
វាមានស្លឹកពណ៌បៃតងភ្លឺ និងផ្កាពណ៌លឿងដូចមាសជាច្រើននៅរដូវផ្កាវិក ។
រដ្ឋ និងដែនដីនីមួយៗនៃប្រទេសអូស្ត្រាលីក៏មាននិមិត្តសញ្ញាផ្ការបស់ខ្លួនដែរ ។



ពណ៌តំណាងជាតិរបស់ប្រទេសអូស្ត្រាលី

ពណ៌តំណាងជាតិរបស់ប្រទេសអូស្ត្រាលីគឺពណ៌បៃតង និងមាស ដែលជាពណ៌
នៃផ្កាតាចលណ៍មាស (golden wattle) ។ ជាធម្មតា ឯកសណ្ឋាននៃ
ក្រុមកីឡាជាតិរបស់យើងមានពណ៌បៃតង និងពណ៌មាស ។



ក្បូងជាតិនៃប្រទេសអូស្ត្រាលី

ក្បូងអូផល (opal) គឺជាក្បូងជាតិនៃប្រទេសអូស្ត្រាលី ។ ដោយយោងទៅតាម
រឿងព្រេងបុរាណរបស់ជនជាតិដើមអាហ្វរីជីនី មានឥន្ទ្រធនុបានប៉ះនឹងផែនដី
ហើយបានបង្កើតជាពណ៌នៃក្បូងអូផលនេះឡើង ។



ភ្លេងជាតិនៃប្រទេសអូស្ត្រាលី

'Advance Australia Fair' គឺជាភ្លេងជាតិនៃប្រទេសអូស្ត្រាលី ។ ភ្លេងជាតិនេះត្រូវបានគេច្រៀងនៅក្នុងឱកាសដែលមានព្រឹត្តិការណ៍ជាតិសំខាន់ៗ រួមមាន ដូចជាពិធីចូលសញ្ជាតិ និងព្រឹត្តិការណ៍កីឡាធំៗ ។



Advance Australia Fair

*Australians all let us rejoice,
For we are young and free;
We've golden soil and wealth for toil;
Our home is girt by sea;
Our land abounds in nature's gifts
Of beauty rich and rare;
In history's page, let every stage
Advance Australia Fair.
In joyful strains then let us sing,
Advance Australia Fair.*

*Beneath our radiant Southern Cross
We'll toil with hearts and hands;
To make this Commonwealth of ours
Renowned of all the lands;
For those who've come across the seas
We've boundless plains to share;
With courage let us all combine
To Advance Australia Fair.
In joyful strains then let us sing,
Advance Australia Fair.*



ផ្នែកទីពីរ

ជំនឿលើលទ្ធិប្រជាធិបតេយ្យ សិទ្ធិ
និងសេរីភាពនៃប្រទេសអូស្ត្រាលី

ជំនឿលើលទ្ធិប្រជាធិបតេយ្យ សិទ្ធិ និងសេរីភាពនៃប្រទេសអូស្ត្រាលី

នៅក្នុងពិធីចូលសញ្ជាតិ លោកអ្នកនឹងធ្វើសច្ចាប្រណិធានថាលោកអ្នកនឹងចែករំលែកជំនឿលើលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអូស្ត្រាលី និងគោរពសិទ្ធិ និងសេរីភាព ។ វាមានសារៈសំខាន់ណាស់សម្រាប់លោកអ្នកដើម្បីយល់ពីជំនឿលើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិ ហើយនិងសេរីភាពដែលចែករំលែកដោយជនជាតិអូស្ត្រាលី ។ ផ្នែកនេះនៅក្នុងសៀវភៅមានរាយជំនឿ សិទ្ធិ និងសេរីភាពទាំងនេះ ។ សម្រាប់ព័ណ៌មានបន្ថែម សូមមើលផ្នែកទី 4 ស្តីពីគុណតម្លៃរបស់ប្រទេសអូស្ត្រាលី ។

ជំនឿលើលទ្ធិប្រជាធិបតេយ្យរបស់យើង

លទ្ធិប្រជាធិបតេយ្យតាមរយៈសភា

ប្រព័ន្ធរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីគឺលទ្ធិប្រជាធិបតេយ្យតាមរយៈសភា ។ ជាផ្នែកមួយនៃប្រព័ន្ធនេះ អំណាចនៃរដ្ឋាភិបាលបានមកពីប្រជាជនអូស្ត្រាលី ពីព្រោះពលរដ្ឋអូស្ត្រាលីបោះឆ្នោតឱ្យមនុស្សធ្វើជាតំណាងរបស់ពួកគេនៅក្នុងសភា ។ តំណាងនៅក្នុងសភាត្រូវឆ្លើយតបទៅប្រជាជន តាមរយៈការបោះឆ្នោតសម្រាប់ការសម្រេចចិត្តដែលពួកគេធ្វើ ។

នីតិវដ្ត

ជនជាតិអូស្ត្រាលីទាំងអស់មានភាពស្មើគ្នានៅក្រោមច្បាប់ ។ នីតិវដ្តមានន័យថាគ្មាននរណាម្នាក់ ក្រុម ឬក៏បទបញ្ញត្តិសាសនាណាមួយនៅលើច្បាប់ទេ ។ មនុស្សគ្រប់រូបដោយរាប់បញ្ចូលទាំងមនុស្សដែលមានឋានៈអំណាចនៅក្នុងសហគមន៍អូស្ត្រាលីត្រូវតែគោរពច្បាប់ប្រទេសអូស្ត្រាលី ។ នេះរាប់បញ្ចូលទាំងរដ្ឋាភិបាល អ្នកដឹកនាំសហគមន៍ និងសាសនា ក៏ដូចជាអ្នកជំនួញ និងភ្នាក់ងារប៉ូលីសដែរ ។

ការរស់នៅដោយមានសន្តិភាពពេញលេញ

ជនជាតិអូស្ត្រាលីមានមោទនភាពដែលបានរស់នៅក្នុងប្រទេសមានសន្តិភាពពេញលេញ ដោយមានប្រព័ន្ធរដ្ឋាភិបាលស្ថេរភាពមួយ ។ ជនជាតិអូស្ត្រាលីជឿជាក់ថាការផ្លាស់ប្តូរគួរកើតឡើងតាមរយៈការពិភាក្សាគ្នា ការបញ្ចុះបញ្ចូលដោយសន្តិវិធី និងតាមរយៈដំណើរការប្រជាធិបតេយ្យ ។ យើងបដិសេធនូវអំពើហិង្សាដែលជាវិធីមួយដើម្បីកែប្រែចិត្តគំនិតរបស់មនុស្សម្នាក់ ឬក៏ច្បាប់ ។

ការគោរពចំពោះបុគ្គលទាំងអស់ដោយមិនគិតពីសាវតារ

ប្រព័ន្ធប្រជាធិបតេយ្យរបស់ប្រទេសអូស្ត្រាលីគឺផ្អែកទៅលើគោលការណ៍ដែលបុគ្គលគ្រប់រូប ដោយមិនគិតពីប្រវត្តិរបស់ពួកគេ មានសិទ្ធិ និងសមភាពនៅក្រោមច្បាប់អូស្ត្រាលី ។ ជនជាតិអូស្ត្រាលីទាំងអស់ត្រូវប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកដោយភាពថ្លៃថ្នូរ និងការគោរព ដោយមិនគិតពីពូជសាសន៍ ប្រទេសដើមកំណើត ភេទ ការតម្រង់ទីសង្ស័យភេទ ស្ថានភាពគ្រួសារ អាយុ ពិការភាព មរតក វប្បធម៌ នយោបាយ ទ្រព្យសម្បត្តិ ឬសាសនា ឡើយ ។



សេរីភាពរបស់យើង

សេរីភាពក្នុងការនិយាយស្តី និងសេរីភាពក្នុងការសម្តែងមតិ

សេរីភាពខាងការនិយាយស្តីគឺជាគុណតម្លៃដ៏សំខាន់មួយរបស់ប្រទេសអូស្ត្រាលី ហើយនិងគាំទ្រប្រព័ន្ធប្រជាធិបតេយ្យរបស់យើង។ ឧទាហរណ៍ មនុស្សអាចទិញនូវរដ្ឋាភិបាល តវ៉ាប្រឆាំងសេចក្តីសម្រេចរបស់រដ្ឋាភិបាល ដោយសន្តិវិធី ហើយនិងធ្វើឲ្យខូចនាការដើម្បីកែប្រែច្បាប់ ឱ្យតែពួកគេនៅគោរព ប្រាប់ប្រទេសអូស្ត្រាលីគ្រប់ពេល។

សេរីភាពក្នុងការសម្តែងមតិមានន័យថាមនុស្សអាចបញ្ចេញទស្សនៈ របស់ពួកគេដោយរាប់បញ្ចូលទាំងតាមរយៈសិល្បៈ ខ្សែភាពយន្ត តន្ត្រី និងអក្សរសិល្ប៍។ មនុស្សមានសេរីភាពក្នុងការជួបជុំគ្នានៅទីកន្លែងសាធារណៈ ឬក៏ឯកជនដើម្បីពិភាក្សាអំពីនយោបាយ និងសង្គម។

ច្បាប់នៃប្រទេសអូស្ត្រាលីត្រូវតែគោរពគ្រប់ពេល ទោះជានៅពេលចូលរួម ប្រើប្រាស់សេរីភាពក្នុងការនិយាយស្តី និងសេរីភាពក្នុងការបញ្ចេញមតិ ក៏ដោយ។ យើងក៏ត្រូវតែគោរពសេរីភាពក្នុងការនិយាយស្តី និងសេរីភាពក្នុង ការបញ្ចេញមតិរបស់អ្នកដទៃដែរ។

សេរីភាពក្នុងការបង្កើតសមាគម

សេរីភាពក្នុងការបង្កើតសមាគមគឺជាសិទ្ធិបង្កើត និងចូលរួមសមាគមដើម្បី ស្វែងរកគោលដៅរួម។ ឧទាហរណ៍ នៅប្រទេសអូស្ត្រាលីមនុស្សមានសេរីភាព ដើម្បីចូលរួមក្នុងអង្គការស្របច្បាប់ណាមួយក៏បាន ដូចជាបក្សនយោបាយ សហជីព ក្រុមសាសនា វប្បធម៌ ឬក៏សង្គម។ មនុស្សក៏អាចសម្រេចចិត្តមិន ចូលរួមដែរ ហើយមិនអាចត្រូវបានបង្ខំឱ្យធ្វើដូច្នេះទេ។

ជនជាតិអូស្ត្រាលីអាចជួបជុំជាមួយអ្នកដទៃទៀតដើម្បីតវ៉ាប្រឆាំងសកម្មភាពរដ្ឋា ភិបាល ឬក៏អង្គការបាន។ ទោះជាយ៉ាងណាក្តី ច្បាប់នៃប្រទេសអូស្ត្រាលី ត្រូវតែគោរពគ្រប់ពេល។ នេះមានន័យថាការជួបជុំរបៀបនេះត្រូវធ្វើទៅ ដោយសន្តិវិធី និងមិនត្រូវបង្ករបួសដល់ជនណាម្នាក់ ឬក៏ការខូចខាតដល់ ទ្រព្យសម្បត្តិណាមួយទេ។

សេរីភាពខាងជំនឿសាសនា

ប្រទេសអូស្ត្រាលីទទួលបានកេរ្តិ៍ឈ្មោះសាសនាគ្រីស្ទ-យូដា ហើយជនជាតិអូស្ត្រាលី ជាច្រើនចាត់ទុកថាពួកគេជាអ្នកកាន់សាសនាគ្រីស្ទ ប៉ុន្តែមានប្រជាជននៅក្នុង ប្រទេសអូស្ត្រាលីមកពីសាសនាផ្សេងៗទៀត។ ប្រទេសអូស្ត្រាលីមានការឈប់ សម្រាកសាធារណៈនៅទីវាបុណ្យសាសនាគ្រីស្ទ ដូចជាថ្ងៃបុណ្យព្រះយេស៊ូសុតត ថ្ងៃបុណ្យព្រះយេស៊ូវស្ទើរតែរៀងរាល់ឆ្នាំ និងថ្ងៃបុណ្យណូអែល។

រដ្ឋាភិបាល និងច្បាប់ចាត់ទុកពលរដ្ឋទាំងអស់ស្មើភាពគ្នា មិនថាពួកគេមាន ជំនឿ ឬក៏សាសនាអ្វីទេ។ រដ្ឋាភិបាលអូស្ត្រាលីគឺមិនពាក់ព័ន្ធនឹងសាស នាទេ ដែលមានន័យថារដ្ឋាភិបាលប្រព្រឹត្តទៅ ដាច់ដោយឡែកពីវិហា ឬក៏ក្រុមសាសនាផ្សេងៗទៀត។ ប្រជាជននៅក្នុងប្រទេសអូស្ត្រាលីមានសេរី ភាពកាន់សាសនាណាមួយដែលពួកគេបាន ជ្រើសរើស។ ពួកគេក៏អាចជ្រើស រើសមិនកាន់សាសនាបានដែរ។

ច្បាប់នៃប្រទេសអូស្ត្រាលីត្រូវតែគោរពគ្រប់ពេល ទោះជានៅពេលចូលរួមក្នុង ការប្រតិបត្តិខាងផ្លូវសាសនាក៏ដោយ។ ក្នុងខណៈដែលមានជម្លោះរវាង ច្បាប់ប្រទេសអូស្ត្រាលី និងការប្រតិបត្តិផ្នែកសាសនា ច្បាប់អូស្ត្រាលីមាន ប្រៀបលើ។

សមភាពរបស់យើង

នៅក្នុងប្រទេសអូស្ត្រាលីមានច្បាប់មួយចំនួនដែលធានាថាគ្មានជនណាម្នាក់ត្រូវបានគេចាត់ទុកខុសពីអ្នកដទៃទៀតទេ ដោយសារភេទ ជាតិសាសន៍ ពិការភាព ឬក៏អាយុរបស់ពួកគេ ។

សមភាពយេនឌ័រ

បុរស និងស្ត្រីមានសិទ្ធិស្មើគ្នានៅប្រទេសអូស្ត្រាលី ។ ការរើសអើងប្រឆាំងនឹងមនុស្សម្នាក់ ដោយសារភេទរបស់ពួកគេគឺជាការប្រឆាំងនឹងច្បាប់ ។

សមភាពនៃឱកាស ហើយនិង ‘ឱកាសដូចគ្នា’ (fair go)

ជនជាតិអូស្ត្រាលីខ្វះខាតម្ល៉េះទៅលើឱកាសស្មើគ្នានៅក្នុងសង្គមរបស់យើង អ្វីដែលជាញឹកញាប់គេហៅថា ‘ឱកាសដូចគ្នា’ (fair go) ។ នេះមានន័យថាអ្វីដែលមនុស្សណាម្នាក់សម្រេចបាននៅក្នុងជីវិតគួរតែជាលទ្ធផលនៃទេពកោសល្យ ការងារ និងការខិតខំប្រឹងប្រែងរបស់ពួកគេ ជាជាងដោយសារទ្រព្យសម្បត្តិ ឬក៏ប្រវត្តិរបស់ពួកគេ ។ នេះគឺដើម្បីធានាថាគ្មានការបែងចែកវណ្ណៈជាផ្លូវការនៅក្នុងសង្គមអូស្ត្រាលី ។

ការទទួលខុសត្រូវ និងអភ័យឯកសិទ្ធិរបស់ពលរដ្ឋអូស្ត្រាលី

នៅពេលលោកអ្នកក្លាយជាពលរដ្ឋអូស្ត្រាលី លោកអ្នកនឹងមានការទទួលខុសត្រូវ និងអភ័យឯកសិទ្ធិបន្ថែម ។

ការទទួលខុសត្រូវ—អ្វីដែលលោកអ្នកនឹងផ្តល់ជូនប្រទេសអូស្ត្រាលី

ក្នុងនាមជាពលរដ្ឋអូស្ត្រាលីមួយរូប លោកអ្នកត្រូវ ៖

- គោរពច្បាប់នៃប្រទេសអូស្ត្រាលី
- បោះឆ្នោតនៅក្នុងពេលបោះឆ្នោតសហព័ន្ធ និងរដ្ឋ ឬក៏ដែនដី ហើយនិងក្នុងការធ្វើប្រជាមតិ
- ការពារប្រទេសអូស្ត្រាលី ប្រសិនបើតម្រូវការកើតឡើង
- ចូលរួមប្រើនៅក្នុងគណៈវិនិច្ឆ័យនៅតុលាការ ប្រសិនបើត្រូវបានកោះហៅឱ្យធ្វើដូច្នោះ ។

អភ័យឯកសិទ្ធិ—អ្វីដែលប្រទេសអូស្ត្រាលីនឹងផ្តល់ជូនលោកអ្នក

ក្នុងនាមជាពលរដ្ឋអូស្ត្រាលីមួយរូប លោកអ្នកអាច ៖

- បោះឆ្នោតនៅក្នុងពេលបោះឆ្នោតសហព័ន្ធ និងរដ្ឋ ឬក៏ដែនដី ហើយនិងក្នុងការធ្វើប្រជាមតិ
- ដាក់ពាក្យសុំចុះសញ្ជាតិអូស្ត្រាលីឱ្យកូនដែលកើតនៅបរទេសតាមតំណវង្សត្រកូល
- ដាក់ពាក្យសុំការងារធ្វើនៅសេវាសាធារណៈរបស់ប្រទេសអូស្ត្រាលី ឬក៏ក្នុងជួរកងកម្លាំងការពារប្រទេសអូស្ត្រាលី
- ស្វែងរកការបោះឆ្នោតជ្រើសតាំងសម្រាប់រដ្ឋសភា
- ដាក់ពាក្យសុំលិខិតឆ្លងដែនអូស្ត្រាលី និងចេញចូលប្រទេសអូស្ត្រាលីបានដោយសេរី
- សុំជំនួយផ្នែកក្នុងស៊ីវិលពីមន្ត្រីអូស្ត្រាលីនៅពេលនៅក្រៅប្រទេស ។



ការទទួលខុសត្រូវ

គោរពច្បាប់នៃប្រទេសអូស្ត្រាលី

គំណាងរបស់យើងនៅក្នុងរដ្ឋាភិបាលធ្វើច្បាប់ដើម្បីរក្សាសង្គមឱ្យមានសណ្តាប់ធ្នាប់ សេរីភាព និងសុវត្ថិភាព ហើយនិងដើម្បីការពារសិទ្ធិរបស់យើង។ ជនជាតិអូស្ត្រាលីទាំងអស់ និងមនុស្សផ្សេងទៀតដែលរស់នៅក្នុងប្រទេសអូស្ត្រាលីត្រូវតែគោរពច្បាប់នៃប្រទេសអូស្ត្រាលី។

សម្រាប់ព័ត៌មានលម្អិតអំពីច្បាប់សំខាន់ៗមួយចំនួននៅក្នុងប្រទេសអូស្ត្រាលីអាចរកឃើញនៅក្នុងផ្នែកទី៣ ស្តីពីរដ្ឋាភិបាល និងច្បាប់នៅក្នុងប្រទេសអូស្ត្រាលី។

ការបោះឆ្នោតនៅក្នុងពេលបោះឆ្នោតសហព័ន្ធ និងរដ្ឋ ឬក៏ដែនដី ហើយនិងក្នុងការធ្វើប្រជាមតិ

ការបោះឆ្នោតគឺជាការទទួលខុសត្រូវ សិទ្ធិ និងអភ័យឯកសិទ្ធិសំខាន់មួយសម្រាប់ពលរដ្ឋអូស្ត្រាលីទាំងអស់ដែលមានអាយុ 18ឆ្នាំឡើងទៅ។

វាជាការទទួលខុសត្រូវមួយសម្រាប់ពលរដ្ឋអូស្ត្រាលីទាំងអស់ដែលមានអាយុ 18ឆ្នាំឡើង ដើម្បីទៅបោះឆ្នោតនៅក្នុងពេលបោះឆ្នោតសហព័ន្ធ និងរដ្ឋ ឬក៏ដែនដី ហើយនិងក្នុងការធ្វើប្រជាមតិ ដែលជាការបោះឆ្នោតមួយដើម្បីកែប្រែរដ្ឋធម្មនុញ្ញប្រទេសអូស្ត្រាលី។ ដោយបានបោះឆ្នោត ពលរដ្ឋអូស្ត្រាលីមានសម្លេងនៅក្នុងរបបប្រគល់ត្រង់ប្រទេសអូស្ត្រាលី ហើយនិងចូលរួមវិភាគទានដល់អនាគតរបស់ប្រទេស។

ការបោះឆ្នោតគឺជាកាតព្វកិច្ចដែលខានមិនបាននៅក្នុងការបោះឆ្នោតសហព័ន្ធ និងរដ្ឋ ឬក៏ដែនដី។ ការបោះឆ្នោតអាចមិនមែនជាកាតព្វកិច្ចដែលខានមិនបាននៅក្នុងការបោះឆ្នោតរដ្ឋាភិបាលមូលដ្ឋាននៅក្នុងរដ្ឋមួយចំនួន។

សម្រាប់ព័ត៌មានលម្អិតអំពីរដ្ឋធម្មនុញ្ញនៃប្រទេសអូស្ត្រាលីអាចរកឃើញនៅក្នុងផ្នែកទី៣ ស្តីពីរដ្ឋាភិបាល និងច្បាប់នៅក្នុងប្រទេសអូស្ត្រាលី។

ការពារប្រទេសអូស្ត្រាលី ប្រសិនបើតម្រូវការកើតឡើង

ក្នុងខណៈដែលការបម្រើក្នុងកងកម្លាំងការពារប្រទេសអូស្ត្រាលីគឺជាការស្ម័គ្រចិត្ត ការទទួលខុសត្រូវសម្រាប់ពលរដ្ឋអូស្ត្រាលីគឺដើម្បីការពារប្រទេសអូស្ត្រាលី ប្រសិនបើតម្រូវការកើតឡើង។ វាជាការសំខាន់ណាស់ដែលពលរដ្ឋអូស្ត្រាលីទាំងអស់មានការប្តេជ្ញាចំណាយចូលរួមជាមួយគ្នាដើម្បីការពារប្រជាជាតិ ហើយនិងរបៀបរស់នៅរបស់ខ្លួន ប្រសិនបើចាំបាច់។

ចូលមប្រើនៅក្នុងគណៈវិនិច្ឆ័យនៅតុលាការ ប្រសិនបើត្រូវបានកោះហៅឱ្យធ្វើដូច្នេះ

ចូលមប្រើនៅក្នុងគណៈវិនិច្ឆ័យនៅតុលាការ ប្រសិនបើត្រូវបានតុលាការស្នើគឺជាការទទួលខុសត្រូវសម្រាប់ជនជាតិអូស្ត្រាលីដែលមានអាយុ 18ឆ្នាំឡើង។ គណៈវិនិច្ឆ័យនៅតុលាការគឺជាក្រុមបុរស និងស្ត្រីអូស្ត្រាលីធម្មតាដែលស្តាប់ភស្តុតាងនៅក្នុងរឿងក្តីតុលាការមួយ ហើយសម្រេចថាតើជនណាម្នាក់មានទោស ឬក៏គ្មានទោស។

ពលរដ្ឋអូស្ត្រាលីដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតអាចត្រូវបានកោះហៅឱ្យបម្រើនៅក្នុងគណៈវិនិច្ឆ័យនៅតុលាការ។ ការបម្រើក្នុងគណៈវិនិច្ឆ័យនៅតុលាការជួយធានាថាប្រព័ន្ធតុលាការបើកចំហ និងមានយុត្តិធម៌។

អភ័យឯកសិទ្ធិ

ដាក់ពាក្យសុំធ្វើការនៅក្នុងសេវាសាធារណៈអូស្ត្រាលី និងបម្រើនៅក្នុងជួរកងកម្លាំងការពារប្រទេសអូស្ត្រាលី ។

អភ័យឯកសិទ្ធិនៃការមានសញ្ញាតិអូស្ត្រាលីគឺអាចដាក់ពាក្យសុំការងារធ្វើនៅក្នុងសេវាសាធារណៈអូស្ត្រាលី និងបម្រើការងារឱ្យរដ្ឋាភិបាលអូស្ត្រាលី ឧទាហរណ៍ដូចជានៅក្រសួងផ្តល់សេវាអូស្ត្រាលី (Services Australia) ឬក្រសួងពន្ធដារអូស្ត្រាលី ។

ពលរដ្ឋអូស្ត្រាលីក៏មានសិទ្ធិដាក់ពាក្យសុំធ្វើការនៅក្នុងជួរកងកម្លាំងការពារប្រទេសអូស្ត្រាលី (កងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពជើងអាកាស) ។

ស្វែងរកការបោះឆ្នោតសម្រាប់រដ្ឋសភា

ពលរដ្ឋអូស្ត្រាលីដែលមានអាយុ 18ឆ្នាំឡើងទៅ ហើយអ្នកដែលបានសញ្ញាតិពីរអាចស្វែងរកការបោះឆ្នោតសម្រាប់សភាថ្នាក់សហព័ន្ធ ថ្នាក់រដ្ឋ ឬដែនដីបាន ។ នេះគឺជាកិច្ចិយស និងការទទួលខុសត្រូវដ៏ខ្ពស់ក្នុងការបម្រើការងារនៅក្នុងរដ្ឋសភាអូស្ត្រាលី ។

ដាក់ពាក្យសុំលិខិតឆ្លងដែនអូស្ត្រាលី និងចេញចូលប្រទេសអូស្ត្រាលីបានដោយសេរី

នៅពេលលោកអ្នកក្លាយជាពលរដ្ឋអូស្ត្រាលី លោកអ្នកមានសិទ្ធិរស់នៅដោយសេរីនៅក្នុងប្រទេសអូស្ត្រាលី ។ លោកអ្នកក៏មានអភ័យឯកសិទ្ធិដាក់ពាក្យសុំលិខិតឆ្លងដែនអូស្ត្រាលីបានដែរ ។ ប្រសិនបើលោកអ្នកធ្វើដំណើរទៅបរទេសក្នុងនាមជាពលរដ្ឋអូស្ត្រាលីមួយរូប លោកអ្នកចូលប្រទេសអូស្ត្រាលីវិញដោយសេរី ដោយមិនត្រូវការទិដ្ឋាការទេ ។

សុំជំនួយផ្នែកក្នុងស៊ីវិលពីមន្ត្រីអូស្ត្រាលីនៅពេលនៅក្រៅប្រទេស

ប្រទេសអូស្ត្រាលីមានស្ថានទូត ឧត្តមស្នងការដ្ឋាន ឬស្ថានក្នុងស៊ីវិលនៅប្រទេសជាច្រើន ។ ក្នុងពេលដែលលោកអ្នកស្នាក់នៅក្រៅប្រទេស លោកអ្នកអាចសុំជំនួយពីមន្ត្រីរដ្ឋាភិបាលអូស្ត្រាលីបាន នៅពេលមានការចាំបាច់ ។ នេះរាប់បញ្ចូលទាំងករណីភាពអាសន្នដូចជាការបោះឆ្នោតប្រចាំប្រទេស និងគ្រោះធម្មជាតិ ។

មន្ត្រីអូស្ត្រាលីក៏អាចជួយពលរដ្ឋអូស្ត្រាលីនៅក្រៅប្រទេសបានដែរក្នុងការដោះស្រាយបញ្ហាត្រូវការលិខិតឆ្លងដែនជាបន្ទាន់ និងផ្តល់ដំបូន្មាន ហើយគាំទ្រនៅក្នុងករណីមានគ្រោះថ្នាក់ ជំងឺធ្ងន់ធ្ងរ ឬការស្លាប់ ។

នៅពេលស្នាក់នៅក្នុងប្រទេសមួយផ្សេងទៀត លោកអ្នកត្រូវតែគោរពច្បាប់របស់ប្រទេសនោះ ។

ដាក់ពាក្យសុំចុះសញ្ញាតិអូស្ត្រាលីឱ្យកូនដែលកើតនៅបរទេសតាមតំណែងរូបត្រកូល

ពលរដ្ឋអូស្ត្រាលីអាចដាក់ពាក្យសុំចុះសញ្ញាតិអូស្ត្រាលីឱ្យកូនដែលកើតនៅបរទេសតាមតំណែងរូបត្រកូលបាន ។

ការចូលរួមនៅក្នុងសង្គមអូស្ត្រាលី

ប្រទេសអូស្ត្រាលីលើកទឹកចិត្តឱ្យពលរដ្ឋទាំងអស់ចូលរួមយ៉ាងសកម្មនៅក្នុងសង្គម ។ ពលរដ្ឋសកម្មមានការទទួលខុសត្រូវ និងអភ័យឯកសិទ្ធិក្នុងការកសាងអនាគតរបស់ប្រទេសអូស្ត្រាលី ។ ឧទាហរណ៍ លោកអ្នកអាចចូលរួមក្រុមសាមគ្គីអ្នកជិតខាង (neighbourhood) និងអង្គការ សហគមន៍ក្នុងតំបន់ ស្ម័គ្រចិត្តធ្វើការងារសង្គមកិច្ច និងសហគមន៍ ចូលរួមអង្គការសិល្បៈ និងវប្បធម៌ ហើយនិង ចូលរួមយ៉ាងសកម្មនៅក្នុងជីវិតនយោបាយ ។

ការបង់ពន្ធដារគឺជាវិធីមួយផ្សេងទៀតដែលលោកអ្នកផ្តល់វិភាគទានដោយផ្ទាល់ទៅដល់សហគមន៍អូស្ត្រាលី និងត្រូវបានតម្រូវដោយច្បាប់ ។ ពន្ធដារត្រូវបង់ចេញពីប្រាក់ដែលលោកអ្នករកបាន មិនថាវាបានមកពីការងារ អាជីវកម្ម ឬការវិនិយោគឡើយ ហើយត្រូវប្រមូលដោយក្រសួងពន្ធដារអូស្ត្រាលី (ATO) ។ ក៏មានពន្ធលើទំនិញ និងសេវាដែរ ។ ក្រសួងពន្ធដារអូស្ត្រាលី (ATO) ធ្វើការងារដើម្បីធានាថាពលរដ្ឋទាំងអស់បានយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ចពន្ធដាររបស់ពួកគេដើម្បីបង់ពន្ធដារឱ្យត្រឹមត្រូវតាមចំនួន ។

ផលប្រយោជន៍ជាច្រើនដែលជនជាតិអូស្ត្រាលីបានទទួលគឺធ្វើទៅបានតាមរយៈពន្ធដារ ។ ពន្ធដារត្រូវបានចំណាយទៅលើសេវានានាដោយរាប់បញ្ចូលទាំងសេវាសុខាភិបាល និងអប់រំ ការការពារជាតិ ផ្លូវ និងផ្លូវថ្នល់ ហើយនិងសន្តិសុខសង្គមដែលទទួលបានពីរដ្ឋាភិបាល ។

ដោយធ្វើការ និងបង់ពន្ធដារ លោកអ្នកគាំទ្ររដ្ឋាភិបាលផ្តល់សេវាសំខាន់ៗទាំងនេះទៅដល់សហគមន៍អូស្ត្រាលី ។ រដ្ឋាភិបាលរដ្ឋ និងដែនដី ហើយនិងក្រុមប្រឹក្សាមូលដ្ឋានក៏ប្រមូលពន្ធដារដែរដើម្បីបង់ថ្លៃសេវាទាំងនេះ ។ សេវាទាំងនេះជួយធ្វើឱ្យប្រទេសអូស្ត្រាលីជាប្រទេសដែលមានសន្តិភាព និងភាពចម្រើនរុងរឿងបានដូចសព្វថ្ងៃនេះ ។



ផ្នែកទីបី

រដ្ឋាភិបាល និង
ច្បាប់នៅក្នុងប្រទេសអូស្ត្រាលី

រដ្ឋាភិបាល និងច្បាប់ នៅក្នុងប្រទេសអូស្ត្រាលី

នៅក្នុងពិធីចូលសញ្ជាតិ លោកអ្នកធ្វើសច្ចាប្រណិធានដើម្បីប្រកាន់ខ្ជាប់ និងគោរពតាមច្បាប់របស់ប្រទេសអូស្ត្រាលី ។ ប្រព័ន្ធរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីគឺជាទីប្រជាធិបតេយ្យតាមរយៈសភា ។ វាជាការសំខាន់សម្រាប់លោកអ្នកដើម្បីយល់ដឹងពីប្រព័ន្ធរដ្ឋាភិបាលនេះ របៀបធ្វើច្បាប់នៅក្នុងលទ្ធិប្រជាធិបតេយ្យតាមបែបសភា និងរបៀបគ្រប់គ្រងច្បាប់ ។ វាក៏មានសារៈសំខាន់ផងដែរត្រូវយល់ដឹងថាក្នុងនាមជាពលរដ្ឋមួយរូប លោកអ្នកនឹងបញ្ចេញសម្លេងនៅក្នុងការដឹកនាំប្រទេសតាមរបៀបណា ។

តើខ្ញុំបញ្ចេញសម្លេងរបស់ខ្ញុំដោយរបៀបណា?

ការបោះឆ្នោត

ដូចដែលបានគូសបញ្ជាក់នៅក្នុងផ្នែកទី 2 នៅក្នុងប្រទេសអូស្ត្រាលី ពលរដ្ឋដែលមានអាយុចាប់ពី 18ឆ្នាំឡើងទៅត្រូវតែចុះឈ្មោះបោះឆ្នោតនៅក្នុងការបោះឆ្នោតថ្នាក់សហព័ន្ធ រដ្ឋ និងដែនដី ហើយការធ្វើប្រជាមតិទៅលើការកែប្រែរដ្ឋធម្មនុញ្ញ ។

នៅក្នុងលទ្ធិប្រជាធិបតេយ្យតាមរយៈសភារបស់ប្រទេសអូស្ត្រាលី ពលរដ្ឋបញ្ចេញសម្លេងទៅលើរបៀបគ្រប់គ្រងប្រទេសអូស្ត្រាលីដោយធ្វើការបោះឆ្នោតឱ្យមនុស្សមួយរូបធ្វើជាតំណាងរបស់ពួកគេនៅក្នុងសភា ។ ប្រសិនបើលោកអ្នកមិនបានចុះឈ្មោះត្រឹមត្រូវទេ លោកអ្នកមិនអាចបោះឆ្នោតនៅក្នុងការបោះឆ្នោតបានទេ ។

ការបោះឆ្នោតគឺជាកាតព្វកិច្ចដែលមិនអាចខានបាននៅក្នុងការបោះឆ្នោតអូស្ត្រាលី ប្រសិនបើមានការធ្វើប្រជាមតិទៅលើការកែប្រែរដ្ឋធម្មនុញ្ញ ។

គណៈកម្មការបោះឆ្នោតអូស្ត្រាលី (AEC) គឺជាទីភ្នាក់ងារកុំម៉ែនដែលដែលទទួលខុសត្រូវ សម្រាប់ការធ្វើការបោះឆ្នោតថ្នាក់សហព័ន្ធ និងប្រជាមតិ ហើយនិងសម្រាប់ការរក្សាបញ្ជីឈ្មោះបោះឆ្នោតកុំម៉ែនដែល ។ គណៈកម្មការបោះឆ្នោតអូស្ត្រាលី (AEC) គឺជាអង្គការរដ្ឋាភិបាល ។ បក្សនយោបាយ ឬមនុស្សក្នុងរដ្ឋាភិបាលមិនអាចមានឥទ្ធិពលទៅលើការសម្រេចរបស់គណៈកម្មការបោះឆ្នោតអូស្ត្រាលី (AEC) បានទេ ។

ក្នុងប្រទេសអូស្ត្រាលី ការបោះឆ្នោតនៅក្នុងការបោះឆ្នោតគឺធ្វើឡើងដោយសន្តិសុខសម្ងាត់ ដើម្បីឱ្យលោកអ្នកមានសេរីភាព និងសុវត្ថិភាពដើម្បីបោះឆ្នោតឱ្យបេក្ខជនណាម្នាក់ ។ គ្មានជនណាម្នាក់ត្រូវបានអនុញ្ញាតឱ្យដឹងពីអ្នកដែលលោកអ្នកបានបោះឆ្នោតឱ្យនោះទេ លុះត្រាតែលោកអ្នកជ្រើសរើសប្រាប់ពួកគេ ។ ប្រសិនបើលោកអ្នកមិនបោះឆ្នោតនៅក្នុងការបោះឆ្នោត ហើយមិនមានហេតុផលល្អបញ្ជាក់ពីការមិនបានបោះឆ្នោតទេ លោកអ្នកអាចត្រូវបង់ការផាកពិន័យ ។ ការបោះឆ្នោតជាប់កាតព្វកិច្ចដែលខានមិនបានគឺជាវិធីមួយដើម្បីធានាថាមនុស្សបញ្ចេញសម្លេងទៅលើអ្នកដែលនឹងគ្រប់គ្រង និងធ្វើជាតំណាងឱ្យពួកគេនៅក្នុងសភា ។

ការលើកឡើងបញ្ហាជាមួយអ្នកតំណាងរបស់អ្នក

ពលរដ្ឋអូស្ត្រាលីអាចទាក់ទងអ្នកតំណាងជាប់ឆ្នោតរបស់ពួកគេដើម្បីលើកឡើងពីក្តីបារម្ភនានារបស់ពួកគេស្តីពីគោលនយោបាយរបស់រដ្ឋាភិបាល ។ តាមវិធីនេះជនជាតិអូស្ត្រាលីទាំងអស់អាចបញ្ចេញសម្លេងនៅក្នុងការបង្កើតច្បាប់ និងគោលនយោបាយរបស់រដ្ឋាភិបាល ។ ប្រសិនបើពលរដ្ឋមួយរូបប្រាប់តំណាងជាប់ឆ្នោតរបស់គេថាច្បាប់ត្រូវតែកែប្រែ តំណាងជាប់ឆ្នោតនោះគួរពិចារណាលើអ្វីដែលបានស្នើឡើង ។

តើយើងបានបង្កើតប្រព័ន្ធរដ្ឋាភិបាលរបស់យើងដោយរបៀបណា?

សហព័ន្ធ

បន្ទាប់ពីការតាំងលំនៅដ្ឋានរបស់ចក្រភពអង់គ្លេស និងនៅមុនឆ្នាំ 1901 ប្រទេសអូស្ត្រាលីមានអាណានិគមចក្រភពអង់គ្លេសដែលគ្រប់គ្រងដោយខ្លួនឯង ហើយនៅដាច់ដោយឡែកពីគ្នាចំនួនប្រាំមួយ ។

អាណានិគមនីមួយៗមានរដ្ឋធម្មនុញ្ញ និងច្បាប់ផ្ទាល់ខ្លួនទាក់ទងនឹងការការពារជាតិ អន្តោប្រវេសន៍ ប្រៃសណីយ៍ ពាណិជ្ជកម្ម និងការដឹកជញ្ជូន ។ ក៏ប៉ុន្តែ ការនៅបែកគ្នានេះបានបង្កើតឧបសគ្គរវាងអាណានិគមទាំងនេះ ។ ឧទាហរណ៍ ពាណិជ្ជកម្ម និងការដឹកជញ្ជូនរវាងអាណានិគមទាំងនេះមានតម្លៃខ្ពស់ និងមានភាពយឺតយ៉ាវ ហើយការអនុវត្តច្បាប់នៅតាមព្រំដែនមានការពិបាក ។ អាណានិគមដែលនៅដាច់ដោយឡែកពីគ្នាទាំងនេះក៏មានប្រព័ន្ធការពារជាតិខ្សោយដែរ ។

ដោយសារហេតុនេះ មនុស្សបានចង់បង្រួបបង្រួមអាណានិគមទាំងនេះដើម្បីបង្កើតប្រជាជាតិតែមួយ ។ សំខាន់ជាងនេះ អត្តសញ្ញាណជាតិរបស់ប្រទេសអូស្ត្រាលីបានចាប់ផ្តើមមានរូបរាងឡើង ។ ក្រុមកីឡានានាបានធ្វើជាតំណាងឱ្យប្រទេសអូស្ត្រាលីនៅអន្តរជាតិ ហើយវប្បធម៌អូស្ត្រាលីមួយបានអភិវឌ្ឍឡើងនៅក្នុងចម្រៀងប្រជាប្រិយកំណាព្យ រឿង និងសិល្បៈ ។

ការបង្រួបបង្រួមប្រជាជាតិគឺជាការកិច្ចដ៏ពិបាកមួយ ប៉ុន្តែពេលក្រោយមក គំនិតបង្កើតប្រជាជាតិអូស្ត្រាលីតែមួយបានក្លាយជាការពិត ។ នៅថ្ងៃទី 1 ខែមករា ឆ្នាំ 1901 អាណានិគមទាំងនេះបានរួបរួមគ្នាទៅជាសហព័ន្ធនៃរដ្ឋមួយដែលមានឈ្មោះថា កុំម៉ង់វេលអូស្ត្រាលី (Commonwealth of Australia) ។


រដ្ឋធម្មនុញ្ញនៃប្រទេសអូស្ត្រាលី

ច្បាប់រដ្ឋធម្មនុញ្ញរបស់កុំម៉ង់វេលអូស្ត្រាលីឆ្នាំ 1900 (រដ្ឋធម្មនុញ្ញនៃប្រទេសអូស្ត្រាលី) គឺជាឯកសារស្របច្បាប់ដែលចែងពីបទបញ្ញត្តិមូលដ្ឋានសម្រាប់រដ្ឋាភិបាលអូស្ត្រាលី ។ កាលដើមឡើយ រដ្ឋធម្មនុញ្ញនៃប្រទេសអូស្ត្រាលីបានអនុម័តជាផ្នែកមួយនៃច្បាប់រដ្ឋធម្មនុញ្ញរបស់ចក្រភពអង់គ្លេសនៅឆ្នាំ 1900 ។ នៅថ្ងៃទី 1 ខែមករា ឆ្នាំ 1901 រដ្ឋធម្មនុញ្ញនៃប្រទេសអូស្ត្រាលីបានចូលជាធរមាន ហើយអាណានិគមនានាបានក្លាយជាប្រជាជាតិឯករាជ្យមួយក៏កុំម៉ង់វេលអូស្ត្រាលី (Commonwealth of Australia) ។

រដ្ឋធម្មនុញ្ញនៃប្រទេសអូស្ត្រាលីបានបង្កើតសភាកុំម៉ង់វេលអូស្ត្រាលី (Commonwealth of Australia) ដែលមានសភាតំណាងរាស្ត្រនិងព្រឹទ្ធសភា ។ រដ្ឋធម្មនុញ្ញនេះក៏បានបង្កើតតុលាការដាន់ខ្ពស់នៃប្រទេសអូស្ត្រាលីដែរ ដែលមានអំណាចស្ថាពរដើម្បីអនុវត្ត និងបកស្រាយច្បាប់របស់ប្រទេសអូស្ត្រាលី ។

ជនជាតិអូស្ត្រាលីអាចកែប្រែរដ្ឋធម្មនុញ្ញនៃប្រទេសអូស្ត្រាលីបានដោយបោះឆ្នោតនៅក្នុងការធ្វើប្រជាមតិ ដូចជាការធ្វើប្រជាមតិនៅឆ្នាំ 1967 ដែលមានជនជាតិអូស្ត្រាលីចំនួនជាង 90 ភាគរយបានបោះឆ្នោតថា 'យល់ព្រម' ដើម្បីអនុញ្ញាតឱ្យជនជាតិដើមអាហ្វរីជីនីបានរាប់បញ្ចូលក្នុងជំរឿនប្រជាជន ។

នៅក្នុងការធ្វើប្រជាមតិមួយ មានតម្រូវការចំនួនភាគច្រើនពីរដងដើម្បីកែប្រែរដ្ឋធម្មនុញ្ញ នៃប្រទេសអូស្ត្រាលីបាន ។ នេះមានន័យថាចំនួនភាគច្រើននៃអ្នកបោះឆ្នោតនៅក្នុងរដ្ឋភាគច្រើន ហើយចំនួនភាគច្រើននៃអ្នកបោះឆ្នោតនៅទូទាំងប្រទេសត្រូវបោះឆ្នោតគាំទ្រការកែប្រែ ។



រដ្ឋធម្មនុញ្ញនៃប្រទេសអូស្ត្រាលី

តើអំណាចរបស់រដ្ឋាភិបាលត្រូវបានត្រួតពិនិត្យយ៉ាងដូចម្តេច?

រដ្ឋធម្មនុញ្ញនៃប្រទេសអូស្ត្រាលីបែងចែកអំណាចរបស់រដ្ឋាភិបាល រវាងអំណាចនីតិបញ្ញត្តិ (សភា) អំណាចនីតិប្រតិបត្តិ (ឧទាហរណ៍នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី) និងអំណាចតុលាការ (ចៅក្រម) ដើម្បីបញ្ឈប់ជនម្នាក់ ឬជនមួយក្រុមពីការក្តោបអំណាចទាំងអស់ ។

អំណាចនីតិបញ្ញត្តិ

អំណាចនីតិបញ្ញត្តិគឺជាអំណាចធ្វើច្បាប់ ។ សភាមានអំណាចដើម្បីធ្វើ និងកែប្រែច្បាប់នៅក្នុងប្រទេសអូស្ត្រាលី ។ សភាបង្កើតឡើងដោយតំណាងនានាដែលជ្រើសតាំងដោយប្រជាជនអូស្ត្រាលីតាមរយៈការបោះឆ្នោត ។

អំណាចនីតិប្រតិបត្តិ

អំណាចនីតិប្រតិបត្តិគឺជាអំណាចដាក់ច្បាប់ឱ្យអនុវត្ត ។ អង្គនីតិប្រតិបត្តិរាប់បញ្ចូលទាំងនាយករដ្ឋមន្ត្រី មន្ត្រីរដ្ឋាភិបាលអូស្ត្រាលី និងអគ្គនាយករដ្ឋាភិបាល ។ រដ្ឋមន្ត្រីទទួលខុសត្រូវចំពោះក្រសួងរដ្ឋាភិបាល ។

អំណាចតុលាការ

អំណាចតុលាការគឺជាអំណាចបកស្រាយ និងអនុវត្តច្បាប់ ។ តុលាការ និងចៅក្រមគឺជាករណីសភា និងរដ្ឋាភិបាល ។

អំណាចទាំងនេះត្រូវបានសរសេរនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសអូស្ត្រាលី ។

តើនរណាជាប្រមុខរដ្ឋនៃប្រទេសអូស្ត្រាលី?

ប្រមុខរដ្ឋនៃប្រទេសអូស្ត្រាលីគឺព្រះមហាក្សត្រយានីនៃប្រទេសអូស្ត្រាលី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង អេលីហ្សាបេតទី ២ (Queen Elizabeth II) ។

ព្រះមហាក្សត្រយានីនៃប្រទេសអូស្ត្រាលីតែងតាំងអគ្គនាយករដ្ឋាភិបាលជាព្រះរាជតំណាងរបស់ព្រះអង្គនៅក្នុងប្រទេសអូស្ត្រាលី ។ អគ្គនាយករដ្ឋាភិបាលធ្វើសកម្មភាពដោយឯករាជ្យពីគណបក្សនយោបាយទាំងអស់ ។ ព្រះមហាក្សត្រយានីបានព្រះរាជតួនាទីប្រចាំថ្ងៃនៅក្នុងរដ្ឋាភិបាលទេ ។

នៅក្នុងរដ្ឋនីមួយៗ មានទេសាភិបាលមួយរូបដែលជាព្រះរាជតំណាងរបស់ព្រះមហាក្សត្រយានីនៅក្នុងតួនាទីស្រដៀងគ្នានឹងអគ្គនាយករដ្ឋាភិបាលដែរ ។

របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ

ប្រទេសអូស្ត្រាលីគឺជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដែលមានន័យថាព្រះមហាក្សត្រយានីគឺជាប្រមុខរដ្ឋនៃប្រទេសអូស្ត្រាលី ប៉ុន្តែត្រូវបំពេញព្រះរាជសកម្មភាពឱ្យស្របតាមរដ្ឋធម្មនុញ្ញ ។ ដោយសារព្រះមហាក្សត្រយានីមិនរស់នៅក្នុងប្រទេសអូស្ត្រាលី ព្រះរាជអំណាចរបស់ព្រះអង្គត្រូវបានផ្ទេរទៅឱ្យអគ្គនាយករដ្ឋាភិបាលប្រចាំនៅប្រទេសអូស្ត្រាលី ។

ប្រព័ន្ធនៃលិខិតប្រជាធិបតេយ្យតាមរយៈសភារបស់ប្រទេសអូស្ត្រាលីឆ្លុះបញ្ចាំងទៅលើប្រព័ន្ធរបស់ចក្រភពអង់គ្លេស និងអាមេរិកខាងជើងដែលបានដាក់បញ្ចូលគ្នាតាមវិធីមួយ ដែលជារបស់ប្រទេសអូស្ត្រាលីសុទ្ធសាធ ។ នៅក្នុងប្រព័ន្ធអូស្ត្រាលី អ្នកដឹកនាំរដ្ឋាភិបាលគឺជានាយករដ្ឋមន្ត្រី ។



ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង អេលីហ្សាបេតទី ២

តួនាទីរបស់អគ្គទេសាភិបាល

អគ្គទេសាភិបាលមិនមែនជាផ្នែកមួយរបស់រដ្ឋាភិបាលទេ ហើយត្រូវរក្សាភាពអព្យាក្រឹត ។

តួនាទីរបស់អគ្គទេសាភិបាលរួមមាន ៖

- ចុះហត្ថលេខាលើពង្រាងច្បាប់ទាំងអស់ដែលអនុម័តដោយសភាអូស្ត្រាលីឱ្យក្លាយជាច្បាប់ (នេះគេហៅថាព្រះរាជានុញ្ញាតជាផ្លូវការ - Royal Assent)
- បំពេញភារកិច្ចនៅក្នុងពិធីផ្លូវការនានា
- ផ្តល់ការយល់ព្រមចំពោះការតែងតាំងរដ្ឋាភិបាលអូស្ត្រាលី ហើយនិងរដ្ឋមន្ត្រី ចៅក្រមសហព័ន្ធ និងមន្ត្រីផ្សេងៗទៀតរបស់រដ្ឋាភិបាល ។
- ចាប់ផ្តើមដំណើរការសម្រាប់ការបោះឆ្នោតសហព័ន្ធ
- ធ្វើជាអគ្គមេបញ្ជាការនៃកងកម្លាំងការពារប្រទេសអូស្ត្រាលី ។

អគ្គទេសាភិបាលក៏មានអំណាចពិសេសផងដែរដែលគេស្គាល់ថាជា ‘ជាអំណាចបម្រុង’ ដែលអាចប្រើបានតែក្នុងតែកាលៈទេសៈពិសេសប៉ុណ្ណោះ ។

តើនរណាខ្លះជាអ្នកដឹកនាំនៃប្រទេសអូស្ត្រាលី?

ប្រមុខរដ្ឋ

ព្រះមហាក្សត្រយានីនៃប្រទេសអូស្ត្រាលី

អគ្គទេសាភិបាល

តំណាងនៃប្រមុខរដ្ឋនៅក្នុងប្រទេសអូស្ត្រាលី

ទេសាភិបាល

តំណាងនៃប្រមុខរដ្ឋ នៅក្នុងរដ្ឋនីមួយៗ

នាយករដ្ឋមន្ត្រី

អ្នកដឹកនាំនៃរដ្ឋាភិបាលអូស្ត្រាលី

ប្រមុខរដ្ឋាភិបាល (Premier)

អ្នកដឹកនាំរដ្ឋាភិបាលប្រចាំរដ្ឋ

ប្រមុខរដ្ឋមន្ត្រី (Chief Minister)

អ្នកដឹកនាំរដ្ឋាភិបាលប្រចាំដែនដី

រដ្ឋមន្ត្រីរដ្ឋាភិបាល

សមាជិកសភាត្រូវបានជ្រើសរើសដោយអ្នកដឹកនាំរដ្ឋាភិបាលដើម្បីឱ្យទទួលខុសត្រូវចំពោះវិស័យមួយរបស់រដ្ឋាភិបាល

សមាជិកសភា (MP)

តំណាងរាស្ត្រអូស្ត្រាលីដែលបានជាប់ឆ្នោតនៅក្នុងសភាអូស្ត្រាលី ឬក៏សភាថ្នាក់រដ្ឋ ។

ព្រឹទ្ធសភា

តំណាងរដ្ឋ ឬដែនដីដែលជាប់ឆ្នោតនៅក្នុងសភាអូស្ត្រាលី

អភិបាលក្រុង ឬអភិបាលស្រុក

អ្នកដឹកនាំនៃរដ្ឋាភិបាលមូលដ្ឋាន

សមាជិកក្រុមប្រឹក្សា

សមាជិកក្រុមប្រឹក្សាមូលដ្ឋានដែលជាប់ឆ្នោត

តើប្រទេសអូស្ត្រាលីត្រូវបានគ្រប់គ្រងយ៉ាងដូចម្តេច?

រដ្ឋាភិបាលអូស្ត្រាលី

រដ្ឋាភិបាលអូស្ត្រាលីត្រូវបានគេហៅថា រដ្ឋាភិបាលសហព័ន្ធ ឬក៏រដ្ឋាភិបាលកុំម៉ង់ដេ ។ រដ្ឋាភិបាលមានសមាជិកសភាអូស្ត្រាលីដែលមានពីរកម្រិត ៖

- សភាតំណាងរាស្ត្រ
- ព្រឹទ្ធសភា

នៅក្នុងការបោះឆ្នោតសហព័ន្ធ ពលរដ្ឋអូស្ត្រាលីបោះឆ្នោតជ្រើសតាំងតំណាងសម្រាប់សភានីមួយៗ ។

សភាតំណាងរាស្ត្រ

សភាតំណាងរាស្ត្រគឺជាសភាមួយនៅក្នុងសភាអូស្ត្រាលី ឈ្មោះផ្សេងទៀតសម្រាប់សភាតំណាងរាស្ត្រគឺសភាជាន់ទាប ឬក៏សភាប្រជាជន ។

ប្រទេសអូស្ត្រាលីបានបែងចែកទៅជាមណ្ឌលបោះឆ្នោតសហព័ន្ធ ។ សមាជិកសភា (MPs) ធ្វើជាតំណាងរាស្ត្រនៅក្នុងមណ្ឌលបោះឆ្នោតរបស់ពួកគេ ។

ចំនួនសមាជិកសភាសម្រាប់រដ្ឋ និងដែនដីនីមួយៗគឺអាស្រ័យទៅលើចំនួនប្រជាជននៅក្នុងរដ្ឋ ឬដែនដីនោះ ។ ជាទូទៅ មានសមាជិកចំនួនជាង 150 រូបដែលបានជ្រើសតាំងសម្រាប់សភាតំណាងរាស្ត្រ ។

សមាជិកសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាពិភាក្សាវែកញែកទៅលើសំណើច្បាប់ថ្មីៗនៅក្នុងសភាអូស្ត្រាលី ។ តួនាទីរបស់សភាតំណាងរាស្ត្រគឺពិនិត្យពិចារណា ពិភាក្សាវែកញែក ហើយនិងបោះឆ្នោតទៅលើសំណើច្បាប់ថ្មីនានា ឬក៏ការកែប្រែច្បាប់ ហើយពិភាក្សាលើបញ្ហាដែលមានសារៈសំខាន់ចំពោះជាតិ ។



សភាតំណាងរាស្ត្រ

ព្រឹទ្ធសភា

ព្រឹទ្ធសភាគឺជាសភាមួយផ្សេងទៀតនៅក្នុងសភាអូស្ត្រាលី ។ ជួនកាល ព្រឹទ្ធសភាត្រូវបានគេហៅថាសភាជាន់ខ្ពស់ សភាពិនិត្យឡើងវិញ ឬក៏ សភារបស់រដ្ឋ ។ អ្នកបោះឆ្នោតមកពីរដ្ឋនីមួយៗក៏ជ្រើសតាំងសមាជិកព្រឹទ្ធសភាដើម្បីធ្វើជាតំណាងឱ្យពួកគេ នៅក្នុងព្រឹទ្ធសភា ។ រដ្ឋទាំងអស់មានអ្នកតំណាងស្មើគ្នានៅក្នុងព្រឹទ្ធសភា ដោយមិនគិតពីទំហំ ឬចំនួនប្រជាជនឡើយ ។ មានសមាជិកព្រឹទ្ធសភាសរុបចំនួន 76 រូប ។ រដ្ឋនីមួយៗជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន 12 រូប ហើយដែនដីរាជធានីអូស្ត្រាលី និងដែនដីខាងជើងជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួនពីររូបសម្រាប់ដែនដីនីមួយៗ ។

សមាជិកព្រឹទ្ធសភាក៏ពិនិត្យពិចារណា ពិភាក្សាវែកញែក ហើយនិងបោះឆ្នោតទៅលើសំណើច្បាប់ថ្មីនានា ឬក៏ការកែប្រែច្បាប់ ហើយពិភាក្សាលើបញ្ហាដែលមានសារៈសំខាន់ចំពោះជាតិដែរ ។



ព្រឹទ្ធសភា

រដ្ឋាភិបាលរបស់រដ្ឋ និងដែនដី

មានរដ្ឋចំនួនប្រាំមួយ និងដែនដីគោកចំនួនពីរនៅក្នុងប្រទេសអូស្ត្រាលី ។ រដ្ឋាភិបាលរបស់រដ្ឋនីមួយៗមានសភា និងរដ្ឋធម្មនុញ្ញផ្ទាល់របស់ខ្លួន ។ រដ្ឋាភិបាលរបស់រដ្ឋ និងដែនដីមានមូលដ្ឋាននៅក្នុងរាជធានីរបស់ខ្លួន ។ អ្នកដឹកនាំនៃរដ្ឋាភិបាលរបស់រដ្ឋគឺប្រមុខរដ្ឋាភិបាល (Premier) និងអ្នកដឹកនាំនៃរដ្ឋាភិបាលរបស់ដែនដីគឺប្រមុខរដ្ឋមន្ត្រី (Chief Minister) ។

រដ្ឋាភិបាលរបស់រដ្ឋធ្វើប្រតិបត្តិការតាមរបៀបស្រដៀងគ្នាទៅនឹងរដ្ឋាភិបាលអូស្ត្រាលីដែរ ។ នៅក្នុងរដ្ឋនីមួយៗ ទេសាភិបាលធ្វើជាតំណាងឱ្យព្រះមហាក្សត្រយានីនៃប្រទេសអូស្ត្រាលី ។ នៅក្នុងដែនដីខាងជើង ទេសាភិបាលត្រូវបានតែងតាំងដោយអគ្គទេសាភិបាល ។ តួនាទី និងការទទួលខុសត្រូវរបស់ទេសាភិបាលមានលក្ខណៈស្រដៀងទៅនឹងតួនាទី និងការទទួលខុសត្រូវរបស់ទេសាភិបាលរបស់រដ្ឋដែរ ។

រដ្ឋមានសិទ្ធិដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ ក្នុងខណៈដែលដែនដីពុំមានទេ ។ រដ្ឋនានាមានអំណាចដើម្បីអនុម័តច្បាប់ដោយប្រើសិទ្ធិផ្ទាល់របស់ពួកគេ ក្នុងខណៈច្បាប់របស់ដែនដីស្វ័យគ្រប់គ្រងអាចត្រូវកែប្រែ ឬក៏លុបចោលដោយរដ្ឋាភិបាលអូស្ត្រាលីក្នុងពេលណាក៏បាន ។

នៅក្នុងការបោះឆ្នោតរដ្ឋ និងដែនដី ពលរដ្ឋអូស្ត្រាលីបោះឆ្នោតជ្រើសតាំងតំណាងសម្រាប់តំបន់របស់ពួកគេ ។ អ្នកតំណាងទាំងនេះក្លាយជាសមាជិកសភាតំណាងរាស្ត្ររបស់រដ្ឋ ឬដែនដីដែលពាក់ព័ន្ធ ។

រដ្ឋាភិបាលមូលដ្ឋាន

រដ្ឋ និងដែនដីខាងជើងត្រូវបែងចែកជាតំបន់រដ្ឋាភិបាលមូលដ្ឋានដែលអាចហៅថាក្រុង ស្រុក ទីរួមខេត្ត ឬក្រុងរដ្ឋបាល ។ តំបន់នីមួយៗមានក្រុមប្រឹក្សាមូលដ្ឋានផ្ទាល់របស់ខ្លួន ។ ក្រុមប្រឹក្សាមូលដ្ឋានទទួលខុសត្រូវសម្រាប់ការធ្វើផែនការ និងផ្តល់សេវាទៅដល់សហគមន៍មូលដ្ឋាន ។ ពលរដ្ឋនៅក្នុងតំបន់រដ្ឋាភិបាលមូលដ្ឋាននីមួយៗបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាមូលដ្ឋានរបស់ពួកគេ ។

តើរដ្ឋាភិបាលទាំងបីកម្រិតធ្វើអ្វីខ្លះ ?

ភាពខុសគ្នាសំខាន់ៗរវាងរដ្ឋាភិបាលទាំងបីកម្រិតគឺថាទោះជាការទទួលខុសត្រូវមួយចំនួនអាចជាន់គ្នាក៏ដោយ តែជាទូទៅរដ្ឋាភិបាលកម្រិតនីមួយៗផ្តល់សេវាផ្សេងៗគ្នា ។

រដ្ឋាភិបាលអូស្ត្រាលីទទួលខុសត្រូវផ្នែក ៖
ពន្ធដារ
ការគ្រប់គ្រងសេដ្ឋកិច្ចជាតិ
អន្តេប្រវេសន៍ និងការចូលសញ្ជាតិ
ជំនួយរកការងារធ្វើ
សេវាប្រៃសណីយ៍ និងបណ្តាញតមនាគមន៍
សន្តិសុខសង្គម (ប្រាក់សោធននិវត្ត និងប្រាក់ឧបត្ថម្ភគ្រួសារ)
ការការពារប្រទេស
ជំនួញ និងពាណិជ្ជកម្ម
អាកាសយានដ្ឋាន និងសុវត្ថិភាពអាកាសចរណ៍
កិច្ចការបរទេស (ទំនាក់ទំនងជាមួយប្រទេសដទៃ) ។
រដ្ឋាភិបាលរដ្ឋ និងដែនដីទទួលខុសត្រូវជាអាទិលើផ្នែក ៖
មន្ទីរពេទ្យ និងសេវាសុខាភិបាល
សាលារៀន
ផ្លូវថ្នល់ និងផ្លូវដែក
រុក្ខាប្រមាញ់
ប៉ូលីស និងសេវាវេជ្ជសាស្ត្របន្ទាន់
ការដឹកជញ្ជូនសាធារណៈ
រដ្ឋាភិបាលមូលដ្ឋាន (និងរដ្ឋាភិបាលដែនដីរាជធានីអូស្ត្រាលី) ទទួលខុសត្រូវផ្នែក ៖
សញ្ញាតាមផ្លូវថ្នល់ ការត្រួតពិនិត្យចរាចរ
ផ្លូវថ្នល់តាមមូលដ្ឋាន ផ្លូវដើរ ស្ពាន
លូបង្ហូរទឹក
ឧទ្យាន ទីធ្លាសម្រាប់ក្មេងលេង អាងហែលទឹក ទីធ្លាលេងកីឡា
ទីធ្លាសម្រាប់បោះជំរំ និងកន្លែងចតកាតាវ៉ាន់
ការត្រួតពិនិត្យអាហារ និងសាច់
ការគ្រប់គ្រងសួរសម្លេង និងសត្វ
ការប្រមូលសម្រាម
បណ្តាញយកក្នុងមូលដ្ឋាន សាល និងមជ្ឈមណ្ឌលសហគមន៍
បញ្ហាជាក់លាក់នៅកន្លែងមើលថែក្មេង និងកន្លែងមើលថែមនុស្សចាស់
លិខិតអនុញ្ញាតការសាងសង់
ការធ្វើផែនការសង្គម
បញ្ហាបរិស្ថានក្នុងមូលដ្ឋាន

តើគណបក្សនយោបាយនានាមានតួនាទីអ្វីខ្លះក្នុងរបៀបគ្រប់គ្រងប្រទេសអូស្ត្រាលី?

គណបក្សនយោបាយគឺជាក្រុមមនុស្សដែលចែករំលែកគំនិតស្រដៀងគ្នាអំពីថាតើប្រទេសត្រូវគ្រប់គ្រងតាមរបៀបណា ។ ពួកគេធ្វើការជាមួយគ្នាដើម្បីប្រកួតប្រជែងគំនិតបក្សរបស់ពួកគេឱ្យទៅជាច្បាប់ ។ គណបក្សនយោបាយសំខាន់ៗនៅប្រទេសអូស្ត្រាលីគឺគណបក្សសេរីនិយមអូស្ត្រាលី (Liberal Party of Australia) គណបក្សពលករអូស្ត្រាលី (Australian Labor Party) គណបក្សជាតិនិយម (Nationals) និងគណបក្សបៃតងអូស្ត្រាលី (Australian Greens) ។

សមាជិកសភាភាគច្រើនបំផុតជារបស់គណបក្សនយោបាយ ។ សមាជិកសភាមួយចំនួនមិនមែនជារបស់គណបក្សនយោបាយណាមួយឡើយ ហើយពួកគេត្រូវបានគេហៅថា ‘សមាជិកសភាឯករាជ្យ’ ។

នៅក្នុងប្រទេសអូស្ត្រាលី ប្រជាជនមានសេរីភាពដើម្បីចូលរួមក្នុងគណបក្សនយោបាយមួយ ប្រសិនបើពួកគេជ្រើសរើស ។

តើរដ្ឋាភិបាលអូស្ត្រាលីត្រូវបានបង្កើតឡើងយ៉ាងដូចម្តេច?

ក្រោយពីការបោះឆ្នោតសហព័ន្ធ ជាទូទៅរដ្ឋាភិបាលអូស្ត្រាលីត្រូវបានបង្កើតឡើងដោយគណបក្សនយោបាយមួយ ឬក៏គណបក្សចម្រុះដែលមានសមាជិកភាគច្រើននៅក្នុងសភាតំណាងរាស្ត្រ ។ អ្នកដឹកនាំនៃគណបក្សនេះនឹងក្លាយជាអ្នកដឹកនាំប្រទេសអូស្ត្រាលីគឺ នាយករដ្ឋមន្ត្រី ។

ក្រោយពីការបោះឆ្នោតសហព័ន្ធ គណបក្សនយោបាយមួយ ឬក៏គណបក្សចម្រុះដែលមានសមាជិកច្រើនជាងគេទីពីរនៅក្នុងសភាតំណាងរាស្ត្របង្កើតគណបក្សប្រឆាំង ។ អ្នកដឹកនាំរបស់គណបក្សប្រឆាំងត្រូវបានហៅថាប្រធានគណបក្សប្រឆាំង ។

នាយករដ្ឋមន្ត្រីផ្តល់យោបល់ឱ្យសមាជិកសភាតំណាងរាស្ត្រ ឬក៏សមាជិកព្រឹទ្ធសភាក្លាយជារដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលអូស្ត្រាលី ។ អគ្គនាយករដ្ឋមន្ត្រីជាអ្នកចុះហត្ថលេខាលើព្រមទៅលើការតែងតាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ។

រដ្ឋមន្ត្រីរបស់រដ្ឋាភិបាលមានទទួលខុសត្រូវសម្រាប់វិស័យមួយរបស់រដ្ឋាភិបាល (គេហៅថាមុខតំណែងតាមក្រសួង) ដូចជាក្រសួងការងារ ក្រសួងកិច្ចការជនជាតិដើមឬក៏ក្រសួងរតនាគារជាដើម ។ រដ្ឋមន្ត្រីដែលមានមុខតំណែងសំខាន់ជាងគេបង្អស់បង្កើតគណៈរដ្ឋមន្ត្រីដែលជាអង្គធ្វើសេចក្តីសម្រេចសំខាន់របស់រដ្ឋាភិបាល ។

តើច្បាប់ត្រូវធ្វើឡើងយ៉ាងដូចម្តេច?

សភាអូស្ត្រាលីមានអំណាចធ្វើ ឬកែប្រែច្បាប់នៅក្នុងប្រទេសអូស្ត្រាលីដើម្បីបម្រើផលប្រយោជន៍ប្រជាជាតិ ។

ប្រសិនបើសមាជិកសភាតំណាងរាស្ត្រធ្វើសំណើច្បាប់ថ្មី ឬ កែប្រែច្បាប់ដែលមានស្រាប់ សំណើនេះត្រូវបានគេហៅថា ‘ពង្រាងច្បាប់’ ។

សភាតំណាងរាស្ត្រ និងព្រឹទ្ធសភាពិនិត្យពិចារណា ជជែកវែកញែក និងបោះឆ្នោតទៅលើថាតើពួកគេយល់ស្របតាមពង្រាងច្បាប់នេះ ឬក៏មិនយល់ស្រប ។

ប្រសិនបើសមាជិកភាគច្រើននៅក្នុងសភានិមួយៗយល់ស្របទៅនឹងពង្រាងច្បាប់នេះ វានឹងត្រូវបញ្ជូនទៅអគ្គនាយករដ្ឋមន្ត្រី ។

អគ្គនាយករដ្ឋមន្ត្រីចុះហត្ថលេខាទៅលើពង្រាងច្បាប់នេះដើម្បីឱ្យវាក្លាយទៅជាច្បាប់ ។ នេះគេហៅថា ‘ព្រះរាជានុញ្ញាតជាផ្លូវការ - Royal Assent’ ។

សភារដ្ឋ និងសភាដែនដីធ្វើច្បាប់ផ្ទាល់ខ្លួនរបស់ពួកគេតាមវិធីស្រដៀងគ្នានេះដែរ ។



តើច្បាប់ត្រូវអនុវត្តយ៉ាងដូចម្តេច?

តុលាការ

តុលាការនៅក្នុងប្រទេសអូស្ត្រាលីមានឯករាជ្យភាព ។ តុលាការនឹងសម្រេចថា តើជនណាម្នាក់បាន ឬមិនបានបំពានច្បាប់ និងសម្រេចទោស ។ តុលាការអាច ផ្អែកការសម្រេចរបស់ពួកគេទៅលើតែភស្តុតាងនៅចំពោះមុខពួកគេប៉ុណ្ណោះ ។

ចៅក្រម និងចៅក្រមថ្នាក់ក្រោម

ចៅក្រម ឬចៅក្រមថ្នាក់ក្រោមគឺជាអាជ្ញាធរខ្ពស់បំផុតនៅក្នុងតុលាការ ។ ពួកគេឯករាជ្យ ហើយគ្មានជនណាម្នាក់អាចប្រាប់ពួកគេឱ្យសម្រេចអ្វីបានទេ ។

ចៅក្រម និងចៅក្រមថ្នាក់ក្រោមត្រូវបានតែងតាំងដោយរដ្ឋាភិបាល ក៏ប៉ុន្តែ រដ្ឋាភិបាលមិនអាចដកហូតការងាររបស់ពួកគេបានទេ ប្រសិនបើរដ្ឋាភិបាល មិនយល់ស្របតាមសេចក្តីសម្រេចរបស់ពួកគេ ។

គណៈវិនិច្ឆ័យនៅតុលាការ

នៅក្នុងប្រព័ន្ធតុលាការអូស្ត្រាលី មនុស្សត្រូវចាត់ទុកថាគ្មានទោសរហូតដល់ ពួកគេត្រូវបានរកឃើញថាមានទោសនៅក្នុងតុលាការ ។ មនុស្សគ្រប់រូបមាន សិទ្ធិរកមេធាវីធ្វើជាតំណាងនៅក្នុងតុលាការ ។

តុលាការនឹងប្រើគណៈវិនិច្ឆ័យនៅក្នុងសំណុំរឿងក្តីខ្លះដើម្បីសម្រេចថាតើជន ណាម្នាក់បានបំពានច្បាប់ ឬក៏មិនបំពាន ។ តួនាទីរបស់គណៈវិនិច្ឆ័យនៅ តុលាការគឺដើម្បីសម្រេចនៅក្នុងតុលាការថាតើជនណាម្នាក់គ្មានទោស ឬក៏ មានទោស ។ គណៈវិនិច្ឆ័យនៅតុលាការគឺជាក្រុមពលរដ្ឋអូស្ត្រាលីធម្មតាដែល ជ្រើសរើសដោយគ្មានការគ្រោងទុកពីចំនួនប្រជាជនទូទៅ ។ ចៅក្រមពន្យល់ ច្បាប់ទៅដល់គណៈវិនិច្ឆ័យនៅតុលាការ ។ នៅក្នុងការជំនុំជម្រះក្តីព្រហ្មទណ្ឌ ប្រសិនបើគណៈវិនិច្ឆ័យនៅតុលាការរកឃើញថាជនណាម្នាក់មានទោស គណៈវិនិច្ឆ័យសម្រេចទោស ។

ប៉ូលីស

ប៉ូលីសថែរក្សាសន្តិភាព និងសណ្តាប់ធ្នាប់នៅក្នុងសហគមន៍ ។ វាជាការកិច្ច របស់ពួកគេត្រូវការការពារជីវិត និងទ្រព្យសម្បត្តិ ។ ពួកគេឯករាជ្យពីរដ្ឋាភិបាល ។ ប្រសិនបើប៉ូលីសជឿថាមានជនណាម្នាក់បានបំពានច្បាប់ ពួកគេអាចចាប់ខ្លួន ពួកគេ និងនាំពួកគេឡើងទៅចំពោះមុខតុលាការច្បាប់ ។ ប៉ូលីសអាចផ្តល់ ភស្តុតាងនៅក្នុងតុលាការ ក៏ប៉ុន្តែតុលាការសម្រេចថាតើជនណាម្នាក់មាន កំហុស ឬក៏គ្មានកំហុស ។

រដ្ឋ និងដែនដីខាងជើងមានកងកម្លាំងប៉ូលីសផ្ទាល់របស់ពួកគេ ។ ពួកគេ ដោះស្រាយរឿងឧក្រិដ្ឋកម្មនៅក្រោមច្បាប់របស់រដ្ឋ និង ដែនដី ។

ប្រទេសអូស្ត្រាលីក៏មានកងកម្លាំងប៉ូលីសជាតិដែរដែលគេហៅថាប៉ូលីសសហព័ន្ធ អូស្ត្រាលី (AFP) ដែរ ។ ប៉ូលីសសហព័ន្ធអូស្ត្រាលី (AFP) ស៊ើបអង្កេត ឧក្រិដ្ឋកម្មប្រឆាំងនឹងច្បាប់សហព័ន្ធ ឧទាហរណ៍ ការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខជាតិ និងឧក្រិដ្ឋកម្មប្រឆាំងនឹងបរិស្ថាន ។ ប៉ូលីសសហព័ន្ធអូស្ត្រាលី (AFP) ក៏ទទួលខុសត្រូវចំពោះការងារប៉ូលីសទូទៅ ដែរនៅក្នុងដែនដីរាជធានីអូស្ត្រាលី ។

នៅក្នុងប្រទេសអូស្ត្រាលី ប៉ូលីស និងសហគមន៍មានទំនាក់ទំនងល្អ ។ លោកអ្នកអាចរាយការណ៍ពីឧក្រិដ្ឋកម្ម និងស្វែងរកជំនួយពីប៉ូលីសប្រចាំ មូលដ្ឋានរបស់លោកអ្នក ។

នៅក្នុងប្រទេសអូស្ត្រាលី ការស្វែងរកប៉ូលីសជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរមួយ ។ ទោះជាការសុំផ្តល់សំណូកទៅមន្ត្រីប៉ូលីសក៏ជាឧក្រិដ្ឋកម្មមួយដែរ ។

បទល្មើសព្រហ្មទណ្ឌនៅក្នុងប្រទេសអូស្ត្រាលី

វាមានសារៈសំខាន់សម្រាប់លោកអ្នកត្រូវយល់ដឹងពីច្បាប់នៅក្នុងប្រទេសអូស្ត្រាលី ។ ប្រសិនបើលោកអ្នកបំពានច្បាប់អូស្ត្រាលីដែលលោកអ្នកមិនដឹង លោកអ្នកអាចត្រូវចោទប្រកាន់ ដោយសារការមិនដឹងពីច្បាប់មិនអាចយកមកធ្វើជាការដោះសារបានទេ ។

ឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតមួយចំនួនដោយរួមមានឃាតកម្ម ការរំលោភបំពានរាងកាយ ការរំលោភបំពានផ្លូវភេទ អំពើហិង្សាប្រឆាំងមនុស្ស ឬទ្រព្យសម្បត្តិ ការប្លន់ប្រដាប់អាវុធ ឬការលួច ការរួមភេទជាមួយកុមារ ឬក្មេងដែលមានអាយុក្រោមអាយុស្របច្បាប់ដើម្បីផ្តល់ការយល់ព្រម ការបើកបររថយន្តប្រកបដោយគ្រោះថ្នាក់ ការមានគ្រឿងញៀនខុសច្បាប់ និងការបោកបន្លំ ។

ជនគ្រប់រូបមានសិទ្ធិទទួលបានទំនាក់ទំនងវិជ្ជមាន និងសុវត្ថិភាពជាមួយគ្រួសារ មិត្តភក្តិរបស់ពួកគេ ហើយនិងអ្នកដែលពួកគេស្រឡាញ់ ។ ដូចគ្នានៅក្នុងប្រទេសផ្សេងទៀត អំពើហិង្សាចំពោះអ្នកដទៃគឺជាអំពើខុសច្បាប់នៅក្នុងប្រទេសអូស្ត្រាលី ហើយជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរមួយ ។ នេះរាប់បញ្ចូលទាំងអំពើហិង្សានៅក្នុងផ្ទះ និងក្នុងអាពាហ៍ពិពាហ៍ដែលគេស្គាល់ថាជា អំពើហិង្សានៅក្នុងផ្ទះ និងក្នុងគ្រួសារ ។ អំពើហិង្សានៅក្នុងផ្ទះ និងក្នុងគ្រួសាររួមមានអាកប្បកិរិយា ឬការគំរាមកំហែងដែលមានបំណងត្រួតត្រា ដៃគូដោយបង្កការភ័យខ្លាច ឬក៏គំរាមកំហែងសុវត្ថិភាពពួកគេ ។ អំពើហិង្សាក្នុងគ្រួសារ និងតាមផ្ទះអាចរាប់បញ្ចូលការវាយ ការបំបែបសមាជិកគ្រួសារម្នាក់ពីមិត្តភក្តិ និងគ្រួសារ ឬក៏គំរាមកំហែងដល់កុមារ ឬសត្វចិញ្ចឹម ។ អំពើហិង្សានៅក្នុងផ្ទះ និងក្នុងគ្រួសារគឺជាអំពើមិនអាចទទួលយកបាន និងជាអំពើប្រឆាំងនឹងច្បាប់ ។

ជនណាម្នាក់ដែលប្រព្រឹត្តឧក្រិដ្ឋកម្មទាំងនេះអាចជាប់ពន្ធនាគារ មិនថាពួកគេជាបុរស ឬស្ត្រីទេ ។ គ្មានជនណាម្នាក់ត្រូវទទួលយកអំពើអាក្រក់ ឬក៏ការរងទុក្ខឡើយ ។

ប្រសិនបើលោកអ្នក ឬជនណាម្នាក់ដែលលោកអ្នកស្គាល់មានគ្រោះថ្នាក់ លោកអ្នកគួរទាក់ទងប៉ូលីស ។ ព័ត៌មានបន្ថែមមាននៅ www.respect.gov.au and www.1800respect.org.au ។

បទល្មើសច្បាប់ចរាចរ

បទបញ្ញត្តិស្តីពីផ្លូវថ្នល់ និងចរាចរត្រូវបានត្រួតពិនិត្យដោយរដ្ឋាភិបាលរដ្ឋ និងដែនដី ។ ប្រជាជនអាចត្រូវផាកពិន័យ ឬបញ្ជូនទៅពន្ធនាគារដោយសារបំពានច្បាប់ចរាចរ ។ ដើម្បីបើករថយន្តនៅក្នុងប្រទេសអូស្ត្រាលី លោកអ្នកត្រូវមានប័ណ្ណបើកបរមូលដ្ឋាន និងរថយន្តត្រូវតែចុះលេខត្រឹមត្រូវ ។

មនុស្សគ្រប់រូបដែលធ្វើដំណើរនៅក្នុងរថយន្តត្រូវតែពាក់ខ្សែក្រវ៉ាត់ ។ ទារក និងក្មេងៗត្រូវអង្គុយនៅលើកៅអីរថយន្តដែលមានការអនុញ្ញាតត្រឹមត្រូវ ។ ច្បាប់ចរាចរមានលក្ខណៈតឹងតែងណាស់ ។ វាជាអំពើខុសច្បាប់ដែលបើកបររថយន្តបំពានច្បាប់ចរាចរ ឬប្រសិនបើលោកអ្នកមានជាតិអាល់កុលនៅក្នុងឈាមលើសកម្រិត ។ វាក៏ជាអំពើខុសច្បាប់ដែរដែលប្រើប្រាស់ទូរស័ព្ទដៃនៅពេលបើកបរ ។



ផ្នែកទីបួន

គុណតម្លៃរបស់ប្រទេសអូស្ត្រាលី



គុណតម្លៃរបស់ប្រទេសអូស្ត្រាលី

គុណតម្លៃរបស់ប្រទេសអូស្ត្រាលីដែលផ្អែកទៅលើសេរីភាព ការគោរព ភាពយុត្តិធម៌ និងសមភាព គឺមានសារៈសំខាន់បំផុតសម្រាប់ប្រទេស អូស្ត្រាលីដោយរក្សាឱ្យមានទីកន្លែងមួយដែលមានសន្តិសុខ ភាពចម្រើន រុងរឿង និងសន្តិភាពសម្រាប់រស់នៅ ។

គុណតម្លៃរបស់យើងកំណត់អត្តសញ្ញាណ និងកសាងប្រទេស ហើយដោយសារ គុណតម្លៃទាំងនេះហើយដែលមនុស្សជាច្រើនចង់ក្លាយជាជនជាតិអូស្ត្រាលី ។

ភាពជាពលរដ្ឋអូស្ត្រាលីគឺនិយាយអំពីការរស់នៅដោយប្រកាន់ខ្ជាប់នូវគុណ តម្លៃទាំងនេះនៅក្នុងជីវភាពប្រចាំថ្ងៃក្នុងសហគមន៍មូលដ្ឋានរបស់លោក អ្នក ។ ហេតុដូច្នេះវាជាការសំខាន់ណាស់ដែលថាលោកអ្នកត្រូវយល់ដឹងពីគុណ តម្លៃនានាដែលជនជាតិអូស្ត្រាលីទាំងអស់ត្រូវបានរំពឹងឱ្យគោរព ចែករំលែក និងប្រតិបត្តិតាម ។

ច្បាប់ប្រទេសអូស្ត្រាលីអនុវត្តចំពោះមនុស្សទាំងអស់នៅក្នុងប្រទេស អូស្ត្រាលី ។ នេះមានន័យថាលោកអ្នកត្រូវអនុវត្តតាមច្បាប់ប្រទេសអូស្ត្រាលី ដោយមិនគិតពីប្រវត្តិ ឬវប្បធម៌ឡើយ ។

លិខិតប្រជាធិបតេយ្យតាមរយៈសភា

ប្រព័ន្ធរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីគឺលិខិតប្រជាធិបតេយ្យតាមរយៈ សភា ។ ច្បាប់របស់យើងត្រូវបានកំណត់ដោយសភាដែលបានជ្រើសតាំង ដោយប្រជាជន ។ នេះមានន័យថាពលរដ្ឋអូស្ត្រាលីចូលរួមនៅក្នុងរបៀប គ្រប់គ្រងប្រទេស ។ អំណាចរបស់រដ្ឋាភិបាលបានមកពីប្រជាជនអូស្ត្រាលី ពីព្រោះពលរដ្ឋអូស្ត្រាលីបោះឆ្នោត ឱ្យមនុស្សធ្វើជាតំណាងរបស់ពួកគេនៅ ក្នុងសភា ។

ការបោះឆ្នោតគឺជាកាតព្វកិច្ចដែលខានមិនបាននៅក្នុងប្រទេសអូស្ត្រាលី ។ នេះបង្ហាញពីភាពសំខាន់នៃការចូលរួមនៅក្នុងការបោះឆ្នោត ។

គុណតម្លៃរបស់យើង

ការប្តេជ្ញាគោរពតាមនីតិវិធី

ជនជាតិអូស្ត្រាលីទាំងអស់ត្រូវបានការពារដោយច្បាប់ និងប្រព័ន្ធច្បាប់របស់យើង ។ ជនជាតិអូស្ត្រាលីទទួលស្គាល់សារៈសំខាន់នៃច្បាប់នៅក្នុងការរក្សាសង្គមមួយឱ្យមាន សន្តិភាព និងសណ្តាប់ធ្នាប់ល្អ ។

នៅក្រោមនីតិវិធី ជនជាតិអូស្ត្រាលីទាំងអស់មានភាពស្មើគ្នាទាក់ទងនឹង ច្បាប់ ហើយគ្មានជនណាម្នាក់ ឬក្រុមណាមួយនៅពីច្បាប់បានទេ ។ នៅក្នុង ប្រទេសអូស្ត្រាលី មនុស្សគ្រប់រូបគួរគោរពច្បាប់ និងមិនបំពានច្បាប់នៅ ពេលណាមួយ បើពុំដូច្នោះទេលោកអ្នកនឹងត្រូវទទួលទោស ។ លោកអ្នកគួរ អនុវត្តតាមច្បាប់ ទោះជាគ្មាននរណាម្នាក់កំពុងឃ្លាំមើលក៏ដោយ ។

សេរីភាពក្នុងការនិយាយស្តី

មនុស្សនៅក្នុងប្រទេសអូស្ត្រាលីត្រូវមានលទ្ធភាពបញ្ចេញគំនិតរបស់ពួកគេដោយសេរី ឱ្យតែការបញ្ចេញគំនិតនេះស្ថិតនៅក្នុងព្រំដែនច្បាប់ ។ មនុស្សមានសេរីភាពក្នុងការជួបជុំគ្នាទៅទីកន្លែងសាធារណៈ ឬក៏ឯកជនដើម្បីពិភាក្សាអំពីនយោបាយ និងសង្គម ។ មនុស្សក៏មានសេរីភាពក្នុងការនិយាយ និងសរសេរអំពីអ្វីដែលពួកគេគិតអំពីប្រធានបទណា មួយ និងពិភាក្សាគំនិតរបស់ពួកគេជាមួយមនុស្សផ្សេងទៀត ។ រោងពុម្ពការសែត កន្លែងផ្សាយទូរទស្សន៍ និងវិទ្យុមានសេរីភាពដូចគ្នា ។

ជនជាតិអូស្ត្រាលីទទួលបានការអនុញ្ញាតឱ្យធ្វើការតវ៉ាប្រឆាំងនឹងសកម្មភាពរបស់រដ្ឋាភិបាលដោយសន្តិវិធី ពីព្រោះការអធ្យាស្រ័យចំពោះការប្រឆាំងតវ៉ាជាសាធារណៈដោយសន្តិវិធីគឺជាផ្នែកមួយដ៏សំខាន់ នៃលទ្ធិប្រជាធិបតេយ្យ ។

វាជាការមិនអាចទទួលយកបានទេនូវការបង្កើនភាពហិង្សាប្រឆាំងនឹងមនុស្ស ឬក្រុមមនុស្សមួយផ្សេងទៀត (ដូចជាដោយសារវប្បធម៌ ជាតិសាសន៍ សាសនា ឬប្រវត្តិរបស់ពួកគេ) ពីព្រោះវាជាអំពើប្រឆាំងនឹងគុណតម្លៃ និងច្បាប់នៃប្រទេសអូស្ត្រាលី ។ វាក៏ជាការខុសច្បាប់ដែរដែលធ្វើការចោទប្រកាន់មិនពិត ឬក៏លើកទឹកចិត្តមនុស្សដទៃឱ្យបំពានច្បាប់ ។ សេរីភាពក្នុងការនិយាយស្តី និងសេរីភាពក្នុងការសម្តែងមតិរបស់មនុស្សដទៃទៀតត្រូវតែគោរព ឱ្យតែការសម្តែងមតិនោះស្របតាមច្បាប់ ។

សេរីភាពក្នុងការបង្កើតសមាគម

នៅប្រទេសអូស្ត្រាលី មនុស្សមានសេរីភាពដើម្បីចូលរួម ឬចាកចេញពីក្រុមណាមួយ ដោយស្ម័គ្រចិត្ត ឱ្យតែវាស្ថិតនៅក្នុងព្រំដែនច្បាប់ ។ មនុស្សមានសេរីភាពចូលរួមអង្គការស្របច្បាប់ណាមួយ ដូចជាបក្សនយោបាយ សហជីព ក្រុមសាសនា ក្រុមវប្បធម៌ ឬក៏ក្រុមសង្គមជាដើម ។ បុគ្គលនានាមិនត្រូវបានបង្ខិតបង្ខំឱ្យចូលរួមអង្គការឬបង្ខំឱ្យចេញពីអង្គការណាមួយទេ ។

ជនជាតិអូស្ត្រាលីអាចជួបជុំដោយសេរីជាមួយមនុស្សផ្សេងទៀត ដោយមានរួមទាំងការ ជួបជុំដើម្បីប្រឆាំងតវ៉ាសកម្មភាពរដ្ឋាភិបាល ឬអង្គការមួយ ។ ក៏ប៉ុន្តែ ការប្រឆាំងតវ៉ាត្រូវតែធ្វើឡើងនៅក្នុងព្រំដែនច្បាប់ ។ នេះមានន័យថាពួកគេត្រូវតែធ្វើដោយសន្តិវិធី ហើយមិនត្រូវបង្ករបួសស្នាមដល់ អ្នកណាម្នាក់ ឬបង្កការខូចខាតដល់ទ្រព្យសម្បត្តិណាមួយឡើយ ។

សេរីភាពខាងជំនឿសាសនា

ប្រទេសអូស្ត្រាលីគ្មានសាសនាជាតិជាផ្លូវការទេ ហើយប្រជាជននៅក្នុងប្រទេសអូស្ត្រាលីមានសេរីភាពកាន់សាសនាណាមួយដែលពួកគេបានជ្រើសរើស ។ រដ្ឋាភិបាលចាត់ទុកលទ្ធភាពទាំងអស់ស្មើគ្នា ទោះជាពួកគេកាន់សាសនា ឬមានជំនឿ អ្វីក៏ដោយ ។ ក៏ប៉ុន្តែការប្រតិបត្តិខាងផ្លូវសាសនាមិនត្រូវបំពានលើច្បាប់ប្រទេសអូស្ត្រាលី ។

ច្បាប់សាសនាពុំមានតួឯកស្របច្បាប់នៅប្រទេសអូស្ត្រាលីទេ ។ មនុស្សគ្រប់រូបនៅប្រទេសអូស្ត្រាលីត្រូវគោរពច្បាប់ប្រទេសអូស្ត្រាលី ដោយរាប់បញ្ចូលទាំងចំណុចដែលខុសពីច្បាប់សាសនា ។ ការប្រតិបត្តិខាងផ្លូវសាសនា ឬវប្បធម៌ ដូចជាពហុពន្ធភាព (ដោយរៀបការជាមួយ មនុស្សច្រើនជាងម្នាក់ក្នុងពេលដូចគ្នា) ហើយអាពាហ៍ពិពាហ៍ដោយបង្ខំគឺប្រឆាំងនឹង ច្បាប់នៅប្រទេសអូស្ត្រាលី ហើយអាចជាប់ទោសជាមួយទាំងការជាប់ពន្ធនាគារ ។

ការមិនអធ្យាស្រ័យគ្នាខាងសាសនាគឺមិនអាចទទួលយកបានទេនៅក្នុងសង្គមអូស្ត្រាលី ។ មនុស្សទាំងអស់ត្រូវទទួលបាននូវឱកាសស្មើគ្នាក្នុងការស្វែងរកគោលដៅ និងចំណាប់អារម្មណ៍របស់ពួកគេ ដោយមិនគិតពីពូជសាសន៍ ឬសាសនាឡើយ ឱ្យតែពួកគេគោរពច្បាប់អូស្ត្រាលី ។



សមភាពរបស់មនុស្សទាំងអស់នៅក្រោមច្បាប់

សង្គមអូស្ត្រាលីឱ្យតម្លៃទៅលើសិទ្ធិស្មើគ្នារបស់មនុស្សទាំងអស់ ដោយមិនគិតពីភេទ ការតម្រង់ទិសផ្លូវភេទ អាយុ ពិការភាព សាសនា ពូជសាសន៍ ឬដើមកំណើតជាតិសាសន៍ ឬសញ្ជាតិទេ ។ មានច្បាប់មួយចំនួននៅក្នុងប្រទេសអូស្ត្រាលីដែលការពារមនុស្សមិនឱ្យគេចាត់ទុកពួកគេខុសប្លែកពីមនុស្សដទៃទេ ។

ច្បាប់ត្រូវបានអនុវត្តនៅក្នុងប្រទេសអូស្ត្រាលីដើម្បីឱ្យប្រជាជនមកពីប្រវត្តិខុសៗគ្នាមិនទទួលបានការប្រព្រឹត្តិដោយមានការអនុគ្រោះ និងមិនទទួលបានការរើសអើង ។ ឧទាហរណ៍ អ្នកកាន់សាសនាព្រះពុទ្ធ និងមនុស្សដែលកាន់ជំនឿផ្សេងទៀតទាំងអស់ទទួលបានការចាត់ទុកដូចគ្នានឹងអ្នកកាន់គ្រីស្ទសាសនាដែរ ។ នៅក្រោមច្បាប់របស់យើងមនុស្សពីរនាក់អាចរៀបការជាមួយគ្នាបាន ដោយរួមទាំងអាពាហ៍ពិពាហ៍រវាងបុរសពីរនាក់ ឬស្ត្រីពីរនាក់ ។

បុរស និងស្ត្រីគួរទទួលបានសិទ្ធិស្មើគ្នានៅក្នុងប្រទេសអូស្ត្រាលី ហើយគួរទទួលបានឱកាសស្មើគ្នាដើម្បីស្វែងរកគោលដៅ និងចំណាប់អារម្មណ៍របស់ពួកគេ ។ ទាំងបុរស និងស្ត្រីមានលទ្ធភាពទទួលបានការអប់រំ និងការងារ អាចបោះឆ្នោតក្នុងការបោះឆ្នោត អាចឈរឈ្មោះសម្រាប់សភា ចូលបម្រើក្នុងកងកម្លាំងការពារប្រទេសអូស្ត្រាលី និងប៉ូលីសបាន ហើយត្រូវបានគេចាត់ទុកស្មើគ្នានៅក្នុងតុលាការច្បាប់ ។

វាជាអំពើប្រឆាំងនឹងច្បាប់ដែលរើសអើងប្រឆាំងនឹងមនុស្សម្នាក់ ដោយសារភេទរបស់ពួកគេ ។ នៅក្នុងប្រទេសអូស្ត្រាលី វាជាសិទ្ធិសម្រាប់ស្ត្រីទទួលបានការងារមុនបុរស ប្រសិនបើមានបំណិន និងគុណសម្បត្តិដូចគ្នា ។

ទាំងបុរស និងស្ត្រីមានសិទ្ធិធ្វើជម្រើសដោយឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេស្តីអំពីបញ្ហាផ្ទាល់ខ្លួននានាដូចជាអាពាហ៍ពិពាហ៍ និងសាសនា ហើយសិទ្ធិនេះត្រូវបានទទួលការការពារ ដោយច្បាប់ពីការគំរាមកំហែង ឬអំពើហិង្សា ។ អំពើហិង្សាទៅលើរាងកាយប្រឆាំងនឹងប្តី ឬប្រពន្ធគឺជាអំពើដែលមិនអាចទទួលយកបានទេ ហើយជាបទល្មើសព្រហ្មទណ្ឌនៅក្នុងប្រទេសអូស្ត្រាលី ។

ការលែងលះគឺទទួលយកបាននៅក្នុងប្រទេសអូស្ត្រាលី ប្តី ឬក៏ប្រពន្ធអាចដាក់ពាក្យសុំលែងលះទៅតុលាការ ទោះជាប្តី ឬប្រពន្ធម្នាក់ទៀតប្រាថ្នាចង់បន្តអាពាហ៍ពិពាហ៍ក៏ដោយ ។

សមភាពនៃឱកាស និង 'ឱកាសដូចគ្នា' (fair go)

យើងជឿថាជនគ្រប់រូបគួរទទួលបានឱកាសដូចគ្នា (fair go) ហើយមិនគួរទទួលបានការរើតត្បិតដោយភាពខុសគ្នានៃវណ្ណៈណាមួយនោះទេ ។ ជនគ្រប់រូបដោយមិនគិតពីប្រវត្តិរបស់ពួកគេទទួលបានឱកាសស្មើគ្នាដើម្បីសម្រេចភាពជោគជ័យនៅក្នុងជីវិត ហើយការធានាថាជនគ្រប់រូបមានសិទ្ធិស្របច្បាប់ដូចគ្នាគឺជាផ្នែកដែលមានសារៈសំខាន់មួយនៃភាពយុត្តិធម៌នៅក្នុងសង្គមអូស្ត្រាលី ។

អ្វីដែលមនុស្សណាម្នាក់ធ្វើបានសម្រេចនៅក្នុងជីវិតគួរជាលទ្ធផលនៃការខិតខំធ្វើការងារ និងទេពកោសល្យរបស់ពួកគេ ។ នេះមានន័យថាមនុស្សម្នាក់គួរទទួលបានការងារដោយផ្អែកលើបំណិន និងបទពិសោធន៍របស់ពួកគេ មិនមែនដោយសារភេទ ទ្រព្យសម្បត្តិ ឬប្រវត្តិរបស់ពួកគេទេ ។

នៅពេលអង្គការមួយត្រូវការជ្រើសរើសបុគ្គលិកបំពេញការងារមួយ ច្បាប់គាំទ្រថាពួកគេជ្រើសរើសមនុស្សដែលមានបំណិន និងបទពិសោធន៍ល្អបំផុតសម្រាប់ការងារនោះ ។

ជនចំណាកស្រុកថ្មីជាច្រើននៅក្នុងប្រទេសអូស្ត្រាលីបានក្លាយជាអ្នកដឹកនាំនៅក្នុងអាជីវកម្ម វិជ្ជាជីវៈរបស់ពួកគេ សិល្បៈ សេវាសាធារណៈ និងកីឡាតាមរយៈការខិតខំធ្វើការងារ និងភាពប៉ិនប្រសប់របស់ពួកគេ ។



ការគោរពគ្នាទៅវិញទៅមក និងការអធ្យាស្រ័យចំពោះអ្នកដទៃ

នៅក្នុងប្រទេសអូស្ត្រាលី បុគ្គលទាំងអស់ត្រូវគោរពសេរីភាព
និងភាពថ្លៃថ្នូររបស់អ្នកដទៃ ហើយនិងមតិយោបល់ និងជម្រើរបស់ពួកគេ ។

វាជាអំពើប្រឆាំងនឹងច្បាប់ដែលប្រព្រឹត្តិអំពើហិង្សាចំពោះមនុស្សម្នាក់ផ្សេង
ទៀត ។ អំពើហិង្សាប្រភេទណាក៏ដោយដោយរួមមានការបំពានលើពាក្យសម្តី
និងលើរាងកាយពីអំពើខុសច្បាប់ ។ ប្រជាជនអូស្ត្រាលីមានជំនឿទៅលើការ
ខ្វែងគំនិតគ្នាដោយសន្តិវិធី ហើយជាពិសេសបំផុតគឺសិទ្ធិទទួលបានសុវត្ថិភាព
និងគ្មានអំពើហិង្សា និងការគំរាមកំហែង ។

នៅក្នុងប្រទេសអូស្ត្រាលី មានច្បាប់តឹងតែងណាស់ទាក់ទងនឹងអាយុដែលអាច
ផ្តល់ការយល់ព្រមរួមផ្លូវភេទដែលមានអាយុ 16 ឬ 17 ឆ្នាំ
ដោយអាស្រ័យទៅលើរដ្ឋ ឬដែនដីដែលលោកអ្នករស់នៅ ។ ឧទាហរណ៍
នៅក្នុងប្រទេសអូស្ត្រាលី បុរសដែលមានអាយុ 20 ឆ្នាំ មិនអាចមាន
ទំនាក់ទំនងផ្លូវភេទជាមួយក្មេងស្រីដែលមានអាយុ 15 ឆ្នាំបានឡើយ
ពីព្រោះទង្វើនេះគឺប្រឆាំងនឹង ច្បាប់នៅក្នុងរដ្ឋ និងដែនដីអូស្ត្រាលីទាំងអស់ ។

នៅប្រទេសអូស្ត្រាលី សកម្មភាពស្របច្បាប់របស់ប៉ូលីសត្រូវទទួលបានការគាំទ្រ ។
លោកអ្នកត្រូវគោរពសំណើស្របច្បាប់ពីប៉ូលីស ពីព្រោះជនជាតិអូស្ត្រាលី
ទាំងអស់ប្តេជ្ញាអនុវត្តតាមច្បាប់ ។

ប្រទេសអូស្ត្រាលីខ្សឹបខ្សួនទៅលើគោលការណ៍នៃការគោរព និងការអធ្យាស្រ័យគ្នា
ទៅវិញទៅមក ។ នេះមានន័យថាការស្តាប់អ្នកដទៃ និងការគោរពទស្សនៈ
និងមតិរបស់ពួកគេ ទោះជា នៅពេលទស្សនៈ និងមតិទាំងនោះខុសពីរបស់លោក
អ្នកផ្ទាល់ក៏ដោយ ។ មនុស្សគួរអធ្យាស្រ័យគ្នាទៅវិញទៅមកក្នុងខណៈ
ដែលពួកគេមានការខ្វែងគំនិតគ្នា ។

ការប្រកាន់ពូជសាសន៍មិនអាចមាននៅប្រទេសអូស្ត្រាលី ។ នេះរាប់បញ្ចូល
ទាំងការបង្កើត ឬចែករំលែកសម្ភារៈដែលវាយប្រហារលើជាតិសាសន៍នៅតាម
អ៊ិនធឺណិត ឬក៏ការបោះពុម្ពផ្សព្វផ្សាយផ្សេងទៀត ហើយនិងការបញ្ចេញយោបល់
បែបបំពានលើជាតិសាសន៍ នៅកន្លែងសាធារណៈ ឬនៅពិធីប្រកួតកីឡា ។

សហគមន៍របស់យើង

ការធ្វើវិភាគទាន

សញ្ញាតិអូស្ត្រាលីផ្តល់ជូនលោកអ្នកនូវឱកាសដើម្បីចូលរួមយ៉ាងពេញលេញនៅក្នុងជីវភាពប្រជាជាតិ និងសហគមន៍របស់យើង ។ នេះមានន័យថាលោកអ្នកបានប្រុងប្រៀបខ្លួនជាស្រេចដើម្បីបំពេញនូវការទទួលខុសត្រូវរបស់លោកអ្នក ក្នុងនាមជាពលរដ្ឋអូស្ត្រាលីម្នាក់ ។ ជនជាតិអូស្ត្រាលីរំពឹងឱ្យជនគ្រប់រូបរស់នៅក្នុងប្រទេសអូស្ត្រាលីចូលរួមនៅក្នុងសង្គមរបស់យើង និងធ្វើវិភាគទានដល់សហគមន៍របស់យើង ។ ជនគ្រប់រូបមានការទទួលខុសត្រូវចំពោះការគាំទ្រខ្លួនឯង និងគ្រួសាររបស់ពួកគេនៅពេលពួកគេមានសមត្ថភាពធ្វើបានដូច្នេះ ។

សេចក្តីមេត្តាចំពោះអ្នកខ្វះខាត

មិត្តភាពស្និទ្ធនិងស្នេហា (mateship) គឺជាគុណតម្លៃរបស់ប្រទេសអូស្ត្រាលី ។ យើងជួយគ្នាទៅវិញទៅមកនៅពេលខ្វះខាត ។ ឧទាហរណ៍ នេះអាចមានន័យថាការយកម្ហូបអាហារទៅជូនមនុស្សចាស់នៅជិតខាង បើកឡានជូនមិត្តភក្តិទៅជួបវេជ្ជបណ្ឌិត ឬទៅសាកសួរសុខទុក្ខអ្នកមានជំងឺ ទន់ខ្សោយ ឬនៅឯកោ ។

នៅក្នុងស្មារតីនៃមិត្តភាពស្និទ្ធនិងស្នេហា (mateship) ប្រទេសអូស្ត្រាលីមានប្រពៃណីដ៏រឹងមាំមួយក្នុងការផ្តល់សេវាដល់សហគមន៍ និងការស្ម័គ្រចិត្ត—យកចិត្តទុកដាក់មើលថែទៅវិញទៅមក និងពង្រឹងសហគមន៍ ។ ការស្ម័គ្រចិត្តគឺជាឱកាសដ៏សំខាន់មួយដើម្បីចែករំលែកចំណេះដឹង រៀនបំណិនថ្មីៗ និងបង្កើនការបញ្ចូលខ្លួនចូលទៅក្នុងសហគមន៍អូស្ត្រាលីឱ្យបានលឿន ហើយដឹងថា សហគមន៍អូស្ត្រាលីជាកម្មសិទ្ធិរបស់ខ្លួន ។ មានឱកាសជាច្រើនសម្រាប់លោកអ្នកដើម្បីធ្វើការស្ម័គ្រចិត្តនៅក្នុងប្រទេសអូស្ត្រាលី ។

ភាសាអង់គ្លេសជាភាសាជាតិ

សង្គមអូស្ត្រាលីឱ្យតម្លៃលើភាសាអង់គ្លេសជាភាសាជាតិរបស់ប្រទេសអូស្ត្រាលី ហើយជា ធាតុបង្រួបបង្រួមដ៏សំខាន់មួយនៃសង្គម ។ មនុស្សដែលរស់នៅក្នុងប្រទេសអូស្ត្រាលីគួរខិតខំព្យាយាមរៀនភាសាអង់គ្លេស ។

វាមានសារៈសំខាន់ត្រូវតែរៀនភាសាអង់គ្លេស ពីព្រោះវាជួយឱ្យទទួលបានការអប់រំ ការងារ និងជួយឱ្យបញ្ចូលខ្លួនចូលទៅក្នុងសហគមន៍បានប្រសើរជាង ។ វាមានសារៈសំខាន់ណាស់សម្រាប់ការចូលរួមក្នុងសេដ្ឋកិច្ច និងភាពជិតស្និទ្ធនៅក្នុងសង្គម ។ អ្នកដាក់ពាក្យសុំចូលសញ្ញាតិអូស្ត្រាលីត្រូវតែខិតខំប្រឹងប្រែងឱ្យសមហេតុផលដើម្បីរៀនភាសាអង់គ្លេស ប្រសិនបើភាសាអង់គ្លេសមិនមែនជាភាសាកំណើតរបស់ពួកគេទេ ។

ការជួយរក្សាសង្គមរបស់យើងឱ្យមានសុវត្ថិភាព

នៅក្នុងប្រទេសអូស្ត្រាលី យើងម្នាក់ៗមានការទទួលខុសត្រូវជួយការពារសង្គមអូស្ត្រាលី ។ ឧទាហរណ៍ ប្រសិនបើមនុស្សនៅក្នុងប្រទេសអូស្ត្រាលីមានការសង្ស័យថាមិត្តភក្តិ ឬអ្នកជិតខាងរបស់ពួកគេអាចកំពុងរៀបចំផែនការប្រព្រឹត្តិទុក្ខក្រិច្ចឬធ្ងន់ធ្ងរ ពួកគេគួររាយការណ៍រឿងនេះទៅអាជ្ញាធររដ្ឋាភិបាលអូស្ត្រាលីឱ្យបានឆាប់ដែលអាចធ្វើទៅបាន ។ តាមវិធីនេះ យើងអាចជួយការពារសុវត្ថិភាពនៃសហគមន៍របស់យើងបាន ។

ស្រដៀងគ្នានេះដែរ ប្រសិនបើជនម្នាក់នៅក្នុងប្រទេសអូស្ត្រាលីឃើញ ឬដឹងពីការបំពានលើកុមារម្នាក់ ពួកគេគួររាយការណ៍រឿងនេះទៅប៉ូលីសដើម្បីឱ្យ ធ្វើការស៊ើបអង្កេត ។

ការបំពានតាមអនុញ្ញាតមិនអាចទទួលយកបានទេនៅប្រទេសអូស្ត្រាលី ។ នេះជូនកាលកេហ៍ថាការបំពានតាមប្រព័ន្ធបច្ចេកវិទ្យា ។ ឧទាហរណ៍មានជាអាទិ៍ដូចជាការចែករំលែករូបថត ឬរូបថតផ្សេងៗដោយគ្មានការយល់ព្រម ការតាមឈ្លបមើលមនុស្សតាមអនុញ្ញាត ឬក៏ការបញ្ចេញយោបល់ដោយបំពានលើជាតិសាសន៍អំពីមនុស្សម្នាក់តាមអនុញ្ញាត ។ មានទម្រង់នៃការបំពានតាមប្រព័ន្ធបច្ចេកវិទ្យាជាច្រើនគឺខុសច្បាប់នៅប្រទេសអូស្ត្រាលី ។

ភក្តីភាពចំពោះប្រទេសអូស្ត្រាលី

នៅក្នុងការធ្វើសច្ចាប្រណិធានក្នុងពិធីចូលសញ្ញាតិ ពលរដ្ឋអូស្ត្រាលីធ្វើសច្ចាប្រណិធាន ភក្តីភាពរបស់ពួកគេចំពោះប្រទេសអូស្ត្រាលី និងប្រជាជនអូស្ត្រាលី ។ ពលរដ្ឋអូស្ត្រាលីក៏អាចកាន់សញ្ញាតិនៃប្រទេសមួយទៀត ឬប្រទេសនានាបានដែរ ប្រសិនបើច្បាប់នៃប្រទេសទាំងនោះអនុញ្ញាតឱ្យ ។ នេះគេស្គាល់ថាជាការមានសញ្ញាតិពីរបួសព្យាបាលច្រើន ។ ក៏ប៉ុន្តែ ទោះជាជនណាម្នាក់ក៏ជាពលរដ្ឋនៃប្រទេសមួយផ្សេងទៀតក៏ដោយ ពលរដ្ឋអូស្ត្រាលីនៅក្នុងប្រទេសអូស្ត្រាលីត្រូវតែគោរពតាមច្បាប់ប្រទេសអូស្ត្រាលីទាំងនៅគ្រប់ពេលវេលា ។ ពលរដ្ឋអូស្ត្រាលីត្រូវតែអនុវត្តតាមច្បាប់អូស្ត្រាលីមួយចំនួន ទោះបីជាពួកគេនៅក្រៅប្រទេសក៏ដោយ ។ ឧទាហរណ៍ វាជាអំពើខុសច្បាប់សម្រាប់ជនជាតិអូស្ត្រាលីជាប់ពាក់ព័ន្ធនៅក្នុងសកម្មភាពរួមភេទណាមួយនៅក្នុងប្រទេសអូស្ត្រាលី ឬនៅក្រៅប្រទេសជាមួយកុមារដែលមានអាយុក្រោម 16 ឆ្នាំ ។

សង្គមអូស្ត្រាលីគឺផ្អែកទៅលើកាតព្វកិច្ចរបស់យើងគឺមិនបំផ្លាញផលប្រយោជន៍ និងសន្តិសុខរបស់ប្រទេសអូស្ត្រាលីទេ ។ ឧទាហរណ៍ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីចែករំលែករឿងសម្ងាត់របស់រដ្ឋាភិបាលផ្លូវការនឹងកំពុងតែបំផ្លាញផលប្រយោជន៍ប្រទេសអូស្ត្រាលីហើយ ។ ស្រដៀងគ្នានេះដែរ ការបង្កើនការមិនទុកចិត្តគ្នានៅក្នុងនិងការភ័យខ្លាចនៃសហគមន៍ ជាតិសាសន៍មួយនឹងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងនៅក្នុងសហគមន៍អូស្ត្រាលី ។

នៅក្នុងប្រទេសអូស្ត្រាលី យើងរួមសហការគ្នានៅក្នុងពេលមានវិបត្តិ និងថែរក្សាគ្នាទៅវិញទៅមកនៅក្នុងគ្រាឈ្នួល និងអាក្រក់ ។ នៅក្នុងរដូវក្ដើង ឆេះព្រៃដ៏សាហាវនៅអូស្ត្រាលីក្នុងឆ្នាំ2019-20 ដែលបានបង្កការខូចខាត យ៉ាងធ្ងន់ធ្ងរដល់ជីវិត ផ្ទះសម្បែង និងសត្វព្រៃ ហើយការបំផ្លាញបរិស្ថាន សហគមន៍ពហុវប្បធម៌ជាច្រើនបានធ្វើការប្រមូលលុយ សម្លៀកបំពាក់ និងអំណោយអាហារដើម្បីជួយដល់មនុស្សដែលរងគ្រោះដោយសារភ្លើងឆេះព្រៃ ។ ឧទាហរណ៍ សមាជិកសហគមន៍ចិន វៀតណាម និងកម្ពុជានៅ ក្នុងរដ្ឋវិចតូរីយ៉ាបានប្រមូលអំណោយនៅតាមមជ្ឈមណ្ឌលដល់កុម្មារ និង បានបែងចែកប្រាក់តាមពិធីក្រុមសហគមន៍តាមមូលដ្ឋាន និងសមាជិក សហគមន៍ស៊ីកបានបរិច្ចាគទឹករាប់ពាន់ដល់ទៅដល់សហគមន៍ និងក្រុម អត្តិភ័យនៅរដ្ឋហ្វីនីស្តេនដ៍ ។



សេចក្តីសន្និដ្ឋាន

ស្ថាប័នលទ្ធិប្រជាធិបតេយ្យ និងគុណតម្លៃរួមរបស់ប្រទេសអូស្ត្រាលីរបស់យើងបានបង្កើតសង្គមដែលមានសន្តិភាព និងស្ថេរភាពរបស់យើង ។ យើងមានវប្បធម៌សម្បូរបែប និងប្លែកខុសពីគេដើម្បីចែករំលែក ។ ក្នុងនាមជាពលរដ្ឋអូស្ត្រាលីមួយរូប លោកអ្នកនឹងក្លាយជាផ្នែកមួយនៃខ្សែរឿងរបស់ប្រជាជាតិយើង ហើយនិងផ្តល់វិភាគទានដល់អនាគតរបស់យើង ។ ប្រទេសអូស្ត្រាលីសូមស្វាគមន៍លោកអ្នក ។ ភាពជាពលរដ្ឋគឺជាចំណងរួមរបស់យើង ។ នៅក្នុងការរៀបចំដើម្បីប្រឡងចូលសញ្ជាតិ សូមហាត់ធ្វើសំណួរប្រឡងនៅទំព័រទី 44-46 ។

សន្និដ្ឋានក្រុមសម្រាប់ផ្នែកដែលអាចយកមកប្រឡង

ជនជាតិដើមអាបូរីជីនី និងជនជាតិដើមរស់នៅតាមកោះចំរើសស្រ្តូត (Torres Strait)

ជនជាតិដើមអាបូរីជីនី និងជនជាតិដើមរស់នៅតាមកោះចំរើសស្រ្តូត (Torres Strait) គឺម្ចាស់ស្រុកនៃទឹកដីប្រទេសអូស្ត្រាលី ។

ជនជាតិដើមអាបូរីជីនី និងជនជាតិដើមរស់នៅតាមកោះចំរើសស្រ្តូត (Torres Strait) មានចំនួនប្រហែលជា បីភាគរយនៃចំនួនប្រជាជនអូស្ត្រាលីទាំងអស់ ។

គណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី

គណៈកម្មការឯករាជ្យដែលស៊ើបអង្កេតទៅលើបណ្តឹងស្តីពីការរើសអើង និងការរំលោភសិទ្ធិមនុស្ស ។

ឧប្បត្តិហេតុនៃការប្រកាន់ពូជសាសន៍អាចរាយការណ៍ទៅគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី ។

សេវាសាធារណៈប្រទេសអូស្ត្រាលី

ក្រសួងរដ្ឋាភិបាល និងមនុស្សដែលធ្វើការងារឱ្យក្រសួង

Paul បានការងារធ្វើនៅក្នុងសេវាសាធារណៈប្រទេសអូស្ត្រាលីជាបុគ្គលិកនៃក្រសួងផ្តល់សេវាអូស្ត្រាលី ។

ការបះបោរបស់ពលរដ្ឋ

បាតុកម្ម និងកុបកម្មដោយមានចំនួនមនុស្សច្រើនជាងធម្មតាដែលគាំទ្រដោយការសម្រេច ឬគោលនយោបាយរបស់រដ្ឋាភិបាល ។

មានការបះបោរបស់ពលរដ្ឋនៅពេលរដ្ឋាភិបាលបានអនុម័តច្បាប់ដែលគ្មានប្រជាប្រិយភាព ។

គណបក្សចម្រុះ

ការចូលរួមនៃគណបក្សនយោបាយចំនួនពីរ ឬច្រើនជាង ជាធម្មតាដើម្បីបង្កើតរដ្ឋាភិបាល ឬក៏គណបក្សប្រឆាំង ។

បន្ទាប់ពីការបោះឆ្នោតមក គ្មានគណបក្សណាមួយទទួលបានសម្លេងគាត់ច្រើននៅក្នុងសភាតំណាងរាស្ត្រ ដូច្នេះគណបក្សចំនួនពីរដែលមានគំនិតស្រដៀងគ្នាបានរួបរួមគ្នាបង្កើតគណបក្សចម្រុះមួយ ។

គណៈកម្មការ

ក្រុមមនុស្សមួយដែលមានការទទួលខុសត្រូវជាផ្លូវការ

គណៈកម្មការឯករាជ្យរៀបចំការបោះឆ្នោត ។

រដ្ឋធម្មនុញ្ញ

ច្បាប់កំពូលនៃប្រទេសអូស្ត្រាលីដែលរដ្ឋាភិបាលត្រូវតែគោរពតាម ។

រដ្ឋធម្មនុញ្ញចែងពីអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ

របបរដ្ឋាភិបាលស្របតាមរដ្ឋធម្មនុញ្ញ

ប្រទេសមួយដែលក្នុងនោះមានព្រះមហាក្សត្រ ឬព្រះមហាក្សត្រយានីយ៍ជាប្រមុខរដ្ឋ ដែលអំណាចរបស់ព្រះអង្គត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញ

រដ្ឋធម្មនុញ្ញរបស់យើងបានបង្កើតកុំម៉ែន់វ៉ាល់អូស្ត្រាលីជារបបរដ្ឋាភិបាលស្របតាមរដ្ឋធម្មនុញ្ញ ដោយមានព្រះមហាក្សត្រ ឬព្រះមហាក្សត្រយានីយ៍នៃចក្រភពអង់គ្លេសធ្វើជាប្រមុខរដ្ឋរបស់យើង ។

តុលាការ

ទីកន្លែងដែលបណ្តឹងតាមផ្លូវច្បាប់ត្រូវបានជំនុំជម្រះដោយចៅក្រម ឬចៅក្រមថ្នាក់ក្រោម

នៅពេលមនុស្សបំពានច្បាប់ ពួកគេអាចត្រូវបានផ្ញើទៅតុលាការ ។

ការជំនុំជម្រះក្តីព្រហ្មទណ្ឌ

នៅក្នុងសវនាការស្តាប់ការពិតដោយតុលាការដើម្បីសម្រេចថាតើជនណាម្នាក់មានទោស ឬក៏គ្មានទោសពីបទឧក្រិដ្ឋមួយ ។

បន្ទាប់ពីការជំនុំជម្រះក្តីព្រហ្មទណ្ឌ ចោរឬនរក្ខត្រូវបានបញ្ជូនទៅពន្ធនាគារ ។

ការបំពានតាមប្រព័ន្ធបច្ចេកវិទ្យា

អាកប្បកិរិយាដែលប្រើបច្ចេកវិទ្យាដើម្បីតម្រាម បំភ័យ រុករាន ឬក៏ធ្វើឱ្យអ្នកណាម្នាក់អម៉ាស់មុខដោយមានចេតនាធ្វើឱ្យពួកគេឈឺចាប់ ។

ការបំពានតាមប្រព័ន្ធបច្ចេកវិទ្យាជាច្រើនប្រភេទគឺប្រឆាំងនឹងច្បាប់នៅប្រទេសអូស្ត្រាលី ហើយត្រូវរាយការណ៍ទៅប៉ូលីស ហើយនិងសេវាអនុញ្ញាតដូចជាវេទិកាបណ្តាញផ្សព្វផ្សាយព័ត៌មានសង្គមដែលមានរឿងនេះកើតឡើង ។

លទ្ធិប្រជាធិបតេយ្យ

រដ្ឋាភិបាលដែលជ្រើសតាំងដោយប្រជាជនតាមរយៈតំណាងដែលជាប់ឆ្នោត ។

Grace មានក្តីរីករាយរស់នៅក្នុងលទ្ធិប្រជាធិបតេយ្យដែលនាងអាចបោះឆ្នោតជ្រើសតាំងតំណាងនៅក្នុងសភារបស់នាង ។

អំពើហិង្សានៅក្នុងផ្ទះ និងក្នុងគ្រួសារ

អាកប្បកិរិយា ឬការគំរាមកំហែងដែលមានបំណងត្រួតត្រាដៃគូដោយបង្កការភ័យខ្លាច ឬក៏គំរាមកំហែងសុវត្ថិភាពពួកគេ ។ អំពើហិង្សានៅក្នុងផ្ទះ និងក្នុងគ្រួសារគឺជាអំពើមិនអាចទទួលយកបាន និងប្រឆាំងនឹងច្បាប់ ។

អំពើហិង្សានៅក្នុងផ្ទះ និងក្នុងគ្រួសារគឺជាអំពើប្រឆាំងនឹងច្បាប់នៅប្រទេសអូស្ត្រាលី ហើយត្រូវរាយការណ៍ទៅប៉ូលីស ។

ការជួញដូរគ្រឿងញៀន

ការកាន់ ឬទិញគ្រឿងញៀនទៅលក់ដោយខុសច្បាប់ ។

Jess ត្រូវបានបញ្ជូនទៅពន្ធនាគារពីបទជួញដូរគ្រឿងញៀន ។

ការបោះឆ្នោត

ដំណើរការដែលតាមរយៈនេះ ពលរដ្ឋជ្រើសរើសមនុស្សឱ្យធ្វើជាតំណាងពួកគេនៅក្នុងសភា

ជនជាតិអូស្ត្រាលីដែលមានអាយុ 18 ឆ្នាំឡើងទៅត្រូវបោះឆ្នោតនៅក្នុងការបោះឆ្នោត ។

បញ្ជីឈ្មោះបោះឆ្នោត

បញ្ជីរាយនាមនុស្សដែលបានចុះឈ្មោះដើម្បីបោះឆ្នោតនៅក្នុងការបោះឆ្នោត ឬការធ្វើប្រជាមតិ

នៅពេល Jan បានមកដល់មជ្ឈមណ្ឌលបោះឆ្នោត មន្ត្រីបោះឆ្នោតបានមើលរកឈ្មោះរបស់នាងនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ។

មណ្ឌលបោះឆ្នោត

ស្រុកនានាដែលមានអ្នកបោះឆ្នោតដែលបោះឆ្នោតជ្រើសតាំងអ្នកនយោបាយនៅក្នុងសភាតំណាងរាស្ត្រ ។

មណ្ឌលបោះឆ្នោតត្រូវបានគេហៅថាស្រុក ខណ្ឌបោះឆ្នោត ឬកៅអីបោះឆ្នោត ។

សមភាព

ដូចគ្នានៅក្នុងឋានៈ

ជនជាតិអូស្ត្រាលីជឿទៅលើសមភាពរបស់មនុស្សទាំងអស់ ។

ប្រតិបត្តិច្បាប់

ធានាថាមនុស្សអនុវត្តតាមច្បាប់

ប៉ូលីសប្រតិបត្តិច្បាប់ និងរក្សាសន្តិភាព ។

អំណាចនីតិប្រតិបត្តិ

អំណាច និងអាជ្ញាធរគ្រប់គ្រងច្បាប់ ជាអំណាចមួយនៃអំណាចទាំងបីនៅក្រោមរដ្ឋធម្មនុញ្ញនៃប្រទេសអូស្ត្រាលី

រដ្ឋមន្ត្រីរដ្ឋាភិបាលអូស្ត្រាលី និងអគ្គនាយករដ្ឋមន្ត្រីអំណាចនីតិប្រតិបត្តិដើម្បីគ្រប់គ្រងច្បាប់ដែលបានធ្វើដោយសភាអូស្ត្រាលី ។

ឱកាសដូចគ្នា

ជនគ្រប់រូបដោយមិនពិតពីប្រវត្តិរបស់ពួកគេទទួលបានឱកាសស្មើគ្នាដើម្បីសម្រេចភាពជោគជ័យនៅក្នុងជីវិត ។

នៅក្នុងប្រទេសអូស្ត្រាលី យើងជឿថាមនុស្សគ្រប់រូបគួរទទួលបាន ‘ឱកាសដូចគ្នា - fair go’ ។

សហព័ន្ធ

ការបង្រួបបង្រួមអាណានិគមនានាចូលជាប្រជាជាតិតែមួយ ដោយអាណានិគមទាំងនេះរក្សាអំណាចជាក់លាក់ខ្លះ

នៅឆ្នាំ1901 អាណានិគមនានាបានរួបរួមគ្នាទៅជាសហព័ន្ធដែលគេហៅថា កុំម៉ុងវេលអូស្ត្រាលី ។

កងនាវាទីមួយ

ក្រុមនាវាដែលមានសំពៅទាំង 11 គ្រឿងដែលបានចាកចេញពីចក្រភពអង់គ្លេសក្រោមការដឹកនាំរបស់លោកនាយនាវាឈ្មោះ Arthur Phillip ដើម្បីបង្កើត

ការតាំងលំនៅដ្ឋានរបស់អ្នកទោសនៅក្នុងរដ្ឋញ៉ូវសៅឃែលស៍ ។

កងនាវាទីមួយបានចូលចតនៅឆកសមុទ្រទីក្រុងស៊ីដនី នៅថ្ងៃទី26 ខែមករា ឆ្នាំ1788 ។

និមិត្តសញ្ញាផ្កា

ផ្កាតំណាងជាតិ

និមិត្តសញ្ញាផ្ការបស់ប្រទេសអូស្ត្រាលីគឺផ្ការ៉ាតថលពណ៌មាស ។

អាពាហ៍ពិពាហ៍ដោយបង្ខំ

អាពាហ៍ពិពាហ៍ដែលមានមនុស្សម្នាក់ ឬតូចៗទាំងពីរនាក់បានជម្រើសដោយសេរី ។

នាងមិនដែលសប្បាយចិត្តនឹងអាពាហ៍ពិពាហ៍ដោយបង្ខំរបស់នាងទេ ហើយជានិច្ចកាល នាងចង់ចាកចេញពីអាពាហ៍ពិពាហ៍របៀបនេះ ។

ចាប់ពីពេលនេះតទៅមុខ

ចាប់ពីពេលនេះទៅ និងនៅពេលអនាគត

នៅក្នុងពិធីចូលសញ្ជាតិ លោកអ្នកធ្វើការសន្យាថាមានភក្តីភាពចំពោះប្រទេសអូស្ត្រាលី ចាប់ពីពេលនេះតទៅមុខ ។

រូបតំណាងល្បីល្បាញ

រូបភាពល្បីល្បាញ

រោងល្ខោនអូបេរ៉ា (Opera House)

នៃជនជាតិដើម

ជនជាតិដើមអាហ្វរីជីនី និង/ឬជនជាតិដើមរស់នៅតាមកោះចំរីសស្ត្រេត (Torres Strait)

ជនជាតិដើមប្រទេសអូស្ត្រាលីគឺជាមនុស្សដំបូងគេនៃប្រទេសនេះ ។

ការបញ្ចូលខ្លួន

ដំណើរការសម្របខ្លួនរបស់ជនចំណាកស្រុកដើម្បីឱ្យពួកគេអាចចូលរួមនៅក្នុង និងផ្តល់វិភាគទានដល់សង្គមដែលកំពុងរីឡើង និងសង្គមថ្មីរបស់ពួកគេ ។

ជាបណ្តើរៗ ជនចំណាកស្រុកបានទទួលផលប្រយោជន៍ពីការបញ្ចូលខ្លួនចូលទៅក្នុងប្រទេសអូស្ត្រាលី និងសហគមន៍មូលដ្ឋាន ។

អំណាចតុលាការ

អំណាច និងអាជ្ញាធរដើម្បីបកស្រាយ និងអនុវត្តច្បាប់ ជាអំណាចមួយនៃអំណាចទាំងបីនៅក្រោមរដ្ឋធម្មនុញ្ញប្រទេសអូស្ត្រាលី ។

តុលាការនៅក្នុងប្រទេសអូស្ត្រាលីមានអំណាចតុលាការ ។

អំណាចនីតិបញ្ញត្តិ

អំណាច និងអាជ្ញាធរដើម្បីធ្វើ និងកែប្រែច្បាប់ ជាអំណាចមួយនៃអំណាចទាំងបីនៅក្រោមរដ្ឋធម្មនុញ្ញប្រទេសអូស្ត្រាលី ។

នៅក្រោមរដ្ឋធម្មនុញ្ញ សភាមានអំណាចនីតិបញ្ញត្តិ ។

សេរីភាព

សេរីភាពផ្ទាល់ខ្លួន និងឯករាជ្យភាព

នៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យរបស់យើង មនុស្សមានសេរីភាពក្នុងការនិយាយស្តី សេរីភាពក្នុងការសម្តែងមតិ សេរីភាពខាងជំនឿសាសនា និងសេរីភាពក្នុងការបង្កើតសមាគម ។ យើងឱ្យតម្លៃទៅលើសេរីភាពទាំងនេះ ។

ចៅក្រមថ្នាក់ក្រោម

ចៅក្រមនៃតុលាការថ្នាក់ក្រោម

តុលាការថ្នាក់ក្រោមបានរកឃើញថាចោរមានទោស ហើយបញ្ជូនគាត់ទៅពន្ធនាគារ ។

មិត្តភាពស្នើគ្នា និងស្មោះត្រង់

ការជួយ និងទទួលជំនួយពីអ្នកដទៃ ជាពិសេសក្នុងគ្រាបាត់បង់

នៅពេលខ្លាចខ្លួន អ្នកបើកបរម្នាក់ទៀតបានជួយរុញខ្លួននៅក្នុងស្មារតីមិត្តភាពស្នើគ្នា និងស្មោះត្រង់ ។

ភ្លេងជាតិ

ចម្រៀងជាតិ

ភ្លេងជាតិរបស់ប្រទេសអូស្ត្រាលីគឺ ‘Advance Australia Fair’ ។

លទ្ធិប្រជាធិបតេយ្យតាមបែបសភា

ប្រព័ន្ធផ្លាតិបាលដែលមានមូលដ្ឋានលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ យ៉ាងទៀងទាត់ដោយពលរដ្ឋ

នៅក្នុងលទ្ធិប្រជាធិបតេយ្យតាមបែបសភា ប្រជាជនបោះឆ្នោតឱ្យតំណាងរបស់ពួកគេ ។

គណបក្សនយោបាយ

ក្រុមមនុស្សដែលមានគំនិតស្រដៀងគ្នាស្តីពីវិធីដែលគួរគ្រប់គ្រងប្រទេស និងជាធម្មតា ប្រឹងប្រែងឱ្យបានជាប់ឆ្នោត ។

សមាជិកគណបក្សនយោបាយជួបជុំគ្នាជាទៀតទាត់ ឧទាហរណ៍ ដើម្បីពិភាក្សាអំពីការកែលម្អការដឹកជញ្ជូនសាធារណៈ ។

ការប្រកាន់ពូជសាសន៍

ភាពលំអៀង ការរើសអើង ការរុករាន ឬក៏ការស្តាប់ខ្លឹមសម្តែងទៅកាន់អ្នកណាម្នាក់ដោយសារជាតិសាសន៍ ពណ៌សម្បុរ ដើមកំណើតជាតិ និងសញ្ជាតិរបស់ពួកគេ ។

ការប្រកាន់ពូជសាសន៍គឺប្រឆាំងនឹងច្បាប់នៅក្នុងប្រទេសអូស្ត្រាលី ហើយត្រូវរាយការណ៍ទៅប៉ូលីស ។ បណ្តឹងក៏អាចធ្វើទៅគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលីបានដែរ ។

ប្រជាមតិ

ការបោះឆ្នោតដោយអ្នកបោះឆ្នោតទាំងអស់ទៅលើការកែប្រែរដ្ឋធម្មនុញ្ញប្រទេសអូស្ត្រាលីដែលបានស្នើឡើង

នៅក្នុងប្រជាមតិឆ្នាំ1967 ប្រជាជនបានបោះឆ្នោតដើម្បីរាប់ជនជាតិដើមអាហ្វរីជីនីនៅក្នុងជំរឿនប្រជាជន ។

តំណាង

មនុស្សដែលធ្វើសកម្មភាព និងនិយាយជំនួសអ្នកដទៃ
តំណាងក្រុមប្រឹក្សាមូលដ្ឋានចូលចិត្តគំនិតរបស់ខ្ញុំ និងបានបង្ហាញវានៅក្នុងអង្គប្រជុំក្រុមប្រឹក្សា ។

ការគោរព

បង្ហាញពីការចាត់ទុកជនណាមួយជាមនុស្សមួយរូប ឬក៏ការគិតពិចារណាលើសេចក្តីសម្រេច ដែលពួកគេបានធ្វើ ។
Emily មានសេចក្តីរីករាយដែលគ្រួសាររបស់នាងបានគោរពសេចក្តីសម្រេចរបស់នាងចង់ ក្លាយជាពុទ្ធសាសនិកមួយរូប ។

នីតិវិធី

មនុស្សទាំងអស់ដោយរួមទាំងពលរដ្ឋ និងរដ្ឋាភិបាលត្រូវតែគោរពតាមច្បាប់ ។
មនុស្សគ្រប់រូបនៅក្នុងប្រទេសអូស្ត្រាលីដោយរួមទាំងនាយករដ្ឋមន្ត្រីត្រូវតែគោរពច្បាប់ប្រទេសអូស្ត្រាលីទាំងអស់នៅក្រោមនីតិវិធី ។

ក្រសួងផ្តល់សេវាអូស្ត្រាលី

ទីភ្នាក់ងាររដ្ឋាភិបាលអូស្ត្រាលីដែលផ្តល់សេវាសុខាភិបាល សេវាសង្គមកិច្ច និងប្រាក់ឧបត្ថម្ភសង្គមកិច្ចតាមរយៈ Medicare Centrelink និង Child Support ។
ក្រសួងផ្តល់សេវាអូស្ត្រាលីផ្តល់ប្រាក់ឧបត្ថម្ភតាមរយៈ Centrelink និងសេវាផ្សេងៗទៀត ។

សន្លឹកឆ្នោតសម្ងាត់

ប្រព័ន្ធនៃការបោះឆ្នោតដែលប្រជាជនបោះឆ្នោតដោយឯកជន ដើម្បីកុំឱ្យមានជនណាម្នាក់មានឥទ្ធិពល ឬដាក់សម្ពាធទៅលើពួកគេឱ្យបោះឆ្នោតតាមវិធីណាមួយបាន ។
នៅក្នុងសន្លឹកឆ្នោតសម្ងាត់ គ្មានជនណាម្នាក់មើលឃើញទេ នៅពេលលោកអ្នកគូសសន្លឹកឆ្នោតលោកអ្នក ។

មិនពាក់ព័ន្ធនឹងសាសនា

ដាច់ដោយឡែកពីសាសនា
នៅក្នុងសង្គមដែលមិនពាក់ព័ន្ធនឹងសាសនា គ្មានសាសនាផ្លូវការទេ ។

ដែលមានស្វ័យភាព ឬភាពម្ចាស់ការលើខ្លួនឯង

អាចផ្តួចផ្តើមការខ្លួនផ្ទាល់របស់លោកអ្នកបាន ដោយគ្មានជំនួយពីអ្នកដទៃ
ការមានការងារធ្វើមានន័យថាគាត់អាចទិញអាហារផ្ទាល់ខ្លួនរបស់គាត់ និងបង់ថ្លៃជួលផ្ទះផ្ទាល់ខ្លួនរបស់គាត់បាន ។ គាត់មានភាពម្ចាស់ការលើខ្លួនឯង

បង្កើត

កសាង បង្កើត ចាប់ផ្តើម
លោកទេសាភិបាល Phillip បានបង្កើតអាណានិគមទីមួយនៅក្នុងរដ្ឋញូវសៅវែលស៍ ។

ស្រុក

តំបន់រដ្ឋាភិបាលមូលដ្ឋាន
ផ្លូវផ្តល់នៅក្នុងស្រុកខ្ញុំមានសុវត្ថិភាពណាស់ ។

សន្តិសុខសង្គម

ប្រាក់សោធននិវត្ត និងប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលដើម្បីជួយអ្នកគ្មានការងារធ្វើ ជនពិការ មនុស្សចាស់ និងអ្នកដទៃទៀតដែលខ្វះខាត ។
នៅពេល Trang បាត់បង់ការងាររបស់នាង នាងបានដាក់ពាក្យសុំប្រាក់ឧបត្ថម្ភសន្តិសុខសង្គម ។

ក្រសួងពន្ធដារអូស្ត្រាលី (ATO)

ទីភ្នាក់ងាររដ្ឋាភិបាលអូស្ត្រាលីដែលគ្រប់គ្រងប្រព័ន្ធពន្ធដារ និងប្រាក់សោធននិវត្តដែលគាំទ្រ និងផ្តល់ថវិកាដល់សេវាផ្សេងៗសម្រាប់ជនជាតិអូស្ត្រាលី ។
នៅរៀងរាល់ឆ្នាំជនជាតិអូស្ត្រាលីភាគច្រើនបំផុតបញ្ជូនទម្រង់ទូរទាត់ពន្ធដារទៅក្រសួងពន្ធដារអូស្ត្រាលី ។

គុណតម្លៃ

គោលការណ៍ដែលជួយមនុស្សធ្វើសេចក្តីសម្រេចថាអ្វីដែលត្រូវ និងអ្វីដែលខុស ហើយរបៀបប្រព្រឹត្តនៅក្នុងស្ថានភាពផ្សេងៗ ។
ប្រទេសអូស្ត្រាលីមានកម្រងគុណតម្លៃដែលយើងហៅថាគុណតម្លៃរបស់ប្រទេសអូស្ត្រាលី ។

អ្នកស្ម័គ្រចិត្ត

មនុស្សដែលផ្តល់ពេលវេលារបស់ពួកគេទៅដល់មនុស្សម្នាក់ ឬអង្គការមួយដោយមិនយកកម្រៃ ។
Raza គឺជាអ្នកស្ម័គ្រចិត្តដែលបង្រៀនភាសាអង់គ្លេសដល់មនុស្សនៅក្នុងផ្ទះរបស់ពួកគេ ។

សំណួរប្រឡងសម្រាប់ហាត់ធ្វើ

ប្រទេសអូស្ត្រាលី និងប្រជាជនរបស់ខ្លួន

1. តើយើងរំលឹកអំពីអ្វីនៅថ្ងៃបុណ្យជាតិ Anzac Day?
 - ក. ការចុះពីនាវាឡើងគោកនៃអង្គភាពកងទ័ពអូស្ត្រាលី និងឈ្លើយហ្សឡង់នៅឯឧបទ្វីប Gallipoli ប្រទេសទួរគី នៅក្នុងសង្គ្រាមលោកលើទី ១ ។
 - ខ. ការមកដល់នៃអ្នកតាំងលំនៅដ្ឋានដោយសេរី លើកទីមួយដែលមកពីប្រទេសចក្រភពអង់គ្លេស
 - គ. ការចុះពីនាវាឡើងគោកនៃកងនាវាទីមួយនៅឆកសមុទ្រឡីក្រុងស៊ីដនី
2. តើទង់ជាតិរបស់ជនជាតិដើមអាហ្វរីជីនីអូស្ត្រាលីមានពណ៌អ្វីខ្លះ?
 - ក. ពណ៌ខ្មៅ ពណ៌ក្រហម និងពណ៌លឿង
 - ខ. ពណ៌បៃតង ពណ៌ស និងពណ៌ខ្មៅ
 - គ. ពណ៌ខ្មៅ ពណ៌ស និងពណ៌បៃតង
3. តើអ្វីទៅជាសញ្ញាជាតិកុំម៉ង់វេល (Commonwealth Coat of Arms)?
 - ក. ភ្លេងជាតិ
 - ខ. ផ្កាតំណាងជាតិរបស់ប្រទេសអូស្ត្រាលី
 - គ. និមិត្តរូបជាផ្លូវការរបស់ប្រទេសអូស្ត្រាលីដែលកណ្តាលតំណាងនៃកម្មសិទ្ធិរបស់កុំម៉ង់វេល
4. តើមានព្រឹត្តិការណ៍អ្វីកើតឡើងនៅប្រទេសអូស្ត្រាលីកាលពីថ្ងៃទី១ ខែមករា ឆ្នាំ១៩០១?
 - ក. រដ្ឋធម្មនុញ្ញប្រទេសអូស្ត្រាលីបានកែប្រែដោយប្រជាមតិ
 - ខ. តំបន់អាណានិគមដែលនៅដាច់ៗពីគ្នាបានរួបរួមគ្នាជាសហព័ន្ធនៃរដ្ឋដែលគេហៅថាកុំម៉ង់វេលអូស្ត្រាលី (Commonwealth of Australia) ។
 - គ. អង្គភាពកងទ័ពអូស្ត្រាលី និងឈ្លើយហ្សឡង់បានបង្កើតឡើង
5. តើរាជធានីនៃប្រទេសអូស្ត្រាលីឈ្មោះអ្វី?
 - ក. Brisbane
 - ខ. Canberra
 - គ. Perth

ជំនឿលើលទ្ធិប្រជាធិបតេយ្យ សិទ្ធិ និងសេរីភាពរបស់ប្រទេសអូស្ត្រាលី

6. នៅក្នុងប្រយោគខាងក្រោមនេះ តើមួយណាជាឧទាហរណ៍នៃសេរីភាពក្នុងការនិយាយស្តី?
 - ក. ប្រជាជនអាចធ្វើការតវ៉ាប្រឆាំងនឹងសកម្មភាពរបស់រដ្ឋាភិបាលបានដោយសន្តិវិធី
 - ខ. បុរស និងស្ត្រីត្រូវបានចាត់ទុកស្មើគ្នានៅក្នុងតុលាការច្បាប់ ។
 - គ. ជនជាតិអូស្ត្រាលីមានសេរីភាពមិនកាន់សាសនា
7. តើប្រយោគមួយណាក្នុងចំណោមប្រយោគទាំងនេះស្តីពីរដ្ឋាភិបាលនៅក្នុងប្រទេសអូស្ត្រាលីត្រឹមត្រូវ?
 - ក. រដ្ឋាភិបាលមិនអនុញ្ញាតឱ្យសាសនាមួយចំនួន
 - ខ. រដ្ឋាភិបាលនៅក្នុងប្រទេសអូស្ត្រាលីគឺមិនពាក់ព័ន្ធនឹងសាសនាទេ ។
 - គ. ច្បាប់សាសនាត្រូវបានអនុម័តដោយសភា

8. នៅក្នុងប្រយោគខាងក្រោមនេះ តើមួយណាជាឧទាហរណ៍នៃសមភាពនៅក្នុងប្រទេសអូស្ត្រាលី?
 - ក. មនុស្សគ្រប់រូបកាន់សាសនាដូចគ្នា
 - ខ. បុរស និងស្ត្រីមានសិទ្ធិស្មើគ្នា ។
 - គ. មនុស្សគ្រប់រូបស្ថិតក្នុងគណបក្សនយោបាយដូចគ្នា
9. តើប្រយោគមួយណាក្នុងចំណោមប្រយោគទាំងនេះជាការទទួលខុសត្រូវរបស់ពលរដ្ឋអូស្ត្រាលីដែលមានអាយុ 18ឆ្នាំឡើងទៅ?
 - ក. ចូលរួមការប្រជុំក្រុមប្រឹក្សាមូលដ្ឋាន
 - ខ. បោះឆ្នោតនៅក្នុងពេលបោះឆ្នោតសហព័ន្ធ និងរដ្ឋ ឬក៏ដែនដី ហើយនិងក្នុងការធ្វើប្រជាមតិ
 - គ. មានលិខិតឆ្លងដែនអូស្ត្រាលីដែលមានសុពលភាព
10. តើប្រយោគមួយណាក្នុងចំណោមប្រយោគទាំងនេះស្តីពីលិខិតឆ្លងដែនត្រឹមត្រូវ?
 - ក. ពលរដ្ឋអូស្ត្រាលីអាចដាក់ពាក្យសុំលិខិតឆ្លងដែនអូស្ត្រាលីបាន
 - ខ. អ្នកមានសិទ្ធិរស់នៅជាអចិន្ត្រៃយ៍អាចកាន់លិខិតឆ្លងដែនអូស្ត្រាលីបាន
 - គ. ពលរដ្ឋអូស្ត្រាលីត្រូវការលិខិតឆ្លងដែន និងទិដ្ឋាការដើម្បីត្រឡប់ចូលប្រទេសអូស្ត្រាលីវិញ

រដ្ឋាភិបាល និងច្បាប់នៅក្នុងប្រទេសអូស្ត្រាលី

11. តើប្រយោគមួយណាក្នុងចំណោមប្រយោគទាំងនេះស្តីពីការបោះឆ្នោតត្រឹមត្រូវ?
 - ក. ប្រជាជនមានសេរីភាព និងសុវត្ថិភាពដើម្បីបោះឆ្នោតឱ្យបេក្ខជនណាមួយក៏បាន
 - ខ. ការបោះឆ្នោតគឺធ្វើឡើងដោយលើកដៃ
 - គ. ប្រជាជនត្រូវសរសេរឈ្មោះពួកគេនៅលើសន្លឹកឆ្នោត
12. តើឯកសារស្របច្បាប់ឈ្មោះអ្វីដែលចែងពីបទបញ្ញត្តិមូលដ្ឋានសម្រាប់រដ្ឋាភិបាលប្រទេសអូស្ត្រាលី?
 - ក. សហព័ន្ធអូស្ត្រាលី
 - ខ. កំរងនៃអូស្ត្រាលី
 - គ. រដ្ឋធម្មនុញ្ញនៃប្រទេសអូស្ត្រាលី
13. តើអ្វីទៅជាប្រជាមតិ?
 - ក. ការបោះឆ្នោតដើម្បីផ្លាស់ប្តូររដ្ឋាភិបាល
 - ខ. ការបោះឆ្នោតដើម្បីកែប្រែរដ្ឋធម្មនុញ្ញប្រទេសអូស្ត្រាលី
 - គ. ការបោះឆ្នោតដើម្បីផ្លាស់ប្តូរនាយករដ្ឋមន្ត្រី
14. តើអំណាចណាមួយរបស់រដ្ឋាភិបាលមានអំណាចបកស្រាយ និងអនុវត្តច្បាប់?
 - ក. អំណាចនីតិបញ្ញត្តិ
 - ខ. អំណាចនីតិប្រតិបត្តិ
 - គ. អំណាចតុលាការ
15. តើប្រយោគមួយណាក្នុងចំណោមប្រយោគទាំងនេះជាតួនាទីរបស់អគ្គទេសាភិបាល?
 - ក. តែងតាំងប្រមុខរដ្ឋាភិបាលថ្នាក់រដ្ឋ
 - ខ. ការចុះហត្ថលេខាលើពង្រាងច្បាប់នានាដែលអនុម័តដោយសភាអូស្ត្រាលីឱ្យក្លាយជាច្បាប់
 - គ. តែងតាំងប្រមុខរដ្ឋ

គុណតម្លៃរបស់ប្រទេសអូស្ត្រាលី

16. តើចម្លើយណាមួយក្នុងចំណោមចម្លើយខាងក្រោមនឹងបង្ហាញពីគុណតម្លៃប្រទេស អូស្ត្រាលីស្តីពីសេរីភាពក្នុងការសម្តែងមតិបានល្អបំផុត?
 - ក. មនុស្សគ្រប់រូបអាចសម្តែងមតិរបស់ពួកគេដោយសន្តិវិធី ហើយស្ថិតក្នុងរង្វង់ច្បាប់
 - ខ. មនុស្សដែលមានទស្សនៈខុសពីរូបខ្ញុំត្រូវនៅឱ្យស្ងៀមស្ងាត់ ។
 - គ. មានតែប្រធានបទដែលបានយល់ព្រមទេអាចត្រូវពិភាក្សាបាន ។
17. តើប្រជាជននៅរស់នៅប្រទេសអូស្ត្រាលីគួរប្រឹងប្រែងរៀនភាសាអង់គ្លេសឬទេ?
 - ក. ប្រជាជននៅប្រទេសអូស្ត្រាលីគួរនិយាយភាសាណាដែលនិយាយច្រើនជាងគេបង្អស់នៅក្នុងតំបន់ជិតខាងតាមមូលដ្ឋានរបស់ពួកគេ
 - ខ. គ្មានការរំពឹងឱ្យរៀនភាសាណាមួយនៅក្នុងប្រទេសអូស្ត្រាលីទេ
 - គ. បាទ ឬចាស ភាសាអង់គ្លេសជាភាសាជាតិរបស់អូស្ត្រាលី ហើយវាជួយឱ្យទទួលបានការអប់រំ ការងារ និងជួយឱ្យបញ្ចូលខ្លួនចូលទៅក្នុងសហគមន៍ ។
18. ប្រសិនបើអ្នកទទួលបានការប្រមាថ តើលោកអ្នកអាចលើកទឹកចិត្តឱ្យមានអំពើហិង្សាប្រឆាំងនឹងមនុស្ស ឬក៏ក្រុមមនុស្សបានឬទេនៅក្នុងប្រទេសអូស្ត្រាលី?
 - ក. បាទ ឬចាសអាច ប្រសិនបើលោកអ្នកមិនមានបំណងប្រព្រឹត្តិអំពើហិង្សាទេ
 - ខ. ទេ មិនអាចទេ វាប្រឆាំងនឹងគុណតម្លៃ និងច្បាប់ប្រទេសអូស្ត្រាលី
 - គ. ជូនកាលអាច ប្រសិនបើខ្ញុំមានការអាក់អន់ចិត្តខ្លាំង
19. តើមនុស្សគួរអធ្យាស្រ័យចំពោះអ្វីនៅក្នុងខណៈដែលពួកគេយល់ឃើញថាមានការខ្វែងគំនិតគ្នា?
 - ក. វាជាអំពើប្រឆាំងនឹងច្បាប់ដែលខ្វែងគំនិតគ្នា ។
 - ខ. ទេ មនុស្សគ្រាន់តែត្រូវការការពន្យល់ទៅវិញទៅមក ប្រសិនបើពួកគេយល់ស្របគ្នា ។
 - គ. បាទ ឬចាស ការខ្វែងគំនិតគ្នាដោយសន្តិវិធីរួមបញ្ចូលនូវគុណតម្លៃប្រទេសអូស្ត្រាលីទាក់ទងនឹងការការពារទៅវិញទៅមក ។
20. តើឧទាហរណ៍ណាមួយដូចខាងក្រោម ជាឧទាហរណ៍នៃការចូលរួមចំណែកដល់សហគមន៍អូស្ត្រាលី?
 - ក. ការធ្វើការស្ម័គ្រចិត្ត ឬការរៀនសូត្រប្រាក់សម្រាប់មនុស្សធម៌គឺជាឱកាសដ៏ល្អមួយដើម្បីពង្រឹងសហគមន៍របស់យើង ។
 - ខ. ខ្ញុំមិនគួរខំប្រឹងប្រែងដើម្បីស្គាល់មនុស្សផ្សេងទៀតទេ
 - គ. មនុស្សនៅក្នុងប្រទេសអូស្ត្រាលីមិនគួរចូលរួមចំណែកដល់សហគមន៍ទេ ពីព្រោះអូស្ត្រាលីជាប្រទេសសេរី

ចម្លើយ

1ក, 2ក, 3ក, 4ខ, 5ខ, 6ក, 7ខ, 8ខ, 9ខ, 10ក, 11ក, 12ក, 13ខ, 14ក, 15ខ, 16ក, 17ក, 18ខ, 19ក, 20ក



ចប់ផ្នែកដែលអាចយកមកប្រឡង